

អាន ព្យាគឹម

ប្រជុំបញ្ជីរាយមាតិកា ក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ

ភាគ ១

(ព្រះវិស័យ)

ផ្សាយចេញពី

Website: www.btkhmer.com

e-mail: anntaykim@yahoo.fr

ប្រទេស បារាំង

ព.ស. ២៥៦២ គ.ស. ២០១៨

បុព្វហេតុ

ដោយខ្ញុំឃើញ ក្នុងគម្ពីរព្រះត្រៃបិដក ទំព័រមាតិកា ដែលនៅខាងចុង សៀវភៅនីមួយៗ ទាំង១១០ក្បាល មានទំព័រខ្លះ ពិបាកនឹងអានពីព្រោះតួអក្សរបោះពុម្ព រលប់ៗ ។ ដើម្បីសម្រួលក្នុងការស្រាវជ្រាវ ឬ ការអានសៀវភៅក្នុងគម្ពីរ ព្រះត្រៃបិដក ទាំង ១១០ ក្បាលនោះ ខ្ញុំបានចម្លងឡើងវិញនូវ មាតិកាទាំងឡាយ នៅក្នុងសៀវភៅនីមួយៗ ហើយ ប្រមូលផ្តុំដាក់ក្នុងសៀវភៅ ដោយចែកជា ៣ ភាគ គឺ ភាគទី ១ (ព្រះវិន័យ) ភាគទី ២ (ព្រះសុត្ត) ភាគទី ៣ (ព្រះអភិធម្ម) ដែលមានចំណងជើងថា ៖

« **ប្រជុំ បញ្ជីរាយមាតិកា ក្នុងគម្ពីរព្រះត្រៃបិដកខ្មែរ** »

ហើយផ្សាយជាធម្មទាន នៅក្នុង website របស់ខ្ញុំឈ្មោះ btkhmer.com ។ ចំពោះសៀវភៅខ្លះ ដែលមិនមាន បញ្ជីមាតិកា ខ្ញុំបានបង្កើតបញ្ជីមាតិកាថ្មីបន្ថែមជា គម្រប់ ដោយខ្ញុំចម្លងពីអត្ថបទដែលមាននៅក្នុងសៀវភៅនោះ ។ បើមានពាក្យ ចម្លង ឬ សរសេរខុស នៅក្នុងសៀវភៅខ្ញុំនេះ សូមលោកអ្នកមេត្តាអភ័យទោស និង ជួយកែតម្រូវ ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិយើង ។ ក្នុងការចម្លងនេះ ចំពោះពាក្យណាដែល បោះពុម្ពមិនច្បាស់ ខ្ញុំបានផ្ទៀងផ្ទាត់ ពាក្យនោះ ទៅនឹងពាក្យនៃអត្ថបទ ក្នុងទំព័រ សៀវភៅនោះ ខាងផ្នែកភាសាខ្មែរជាមុនសិន បើនៅតែមិនឃើញ ទើបខ្ញុំរកពាក្យនោះខាងផ្នែកជា ភាសាបាលីទៀត ហើយបើនៅតែមើលមិនដាច់ទៀត ខ្ញុំក៏ដាក់ ពាក្យនោះក្នុងរង្វង់ ក្រចក តាមដែលខ្ញុំមើលប្រហែលៗស្មានៗ ឬក៏ដាក់ចុចៗ (xxx.....) ។

លោកអ្នកអាចយកសៀវភៅនេះ ទៅបោះពុម្ពផ្សាយជាបន្ត ដោយសេរី ។

សៀវភៅ **ប្រជុំ បញ្ជីមាតិកា** ទាំង ៣ ភាគនេះ មាន ជា format pdf ផង និង ជា format Word

ផង។ Format Word មានប្រយោជន៍ ទៅថ្ងៃក្រោយ អាចយកសៀវភៅនោះ ទៅកែច្នៃ

ដើម្បីនឹងបោះពុម្ព សាជាថ្មី ។ ដើម្បីចម្លងសៀវភៅនោះពី website របស់ខ្ញុំឈ្មោះ

btkhmer.com ទៅជា format Word ត្រូវធ្វើ copier¹ សៀវភៅពី website

ហើយបន្ទាប់មកធ្វើ coller² នៅក្នុង fichier format Word មួយថ្មីរបស់លោកអ្នក ។

ខ្ញុំសង្ឃឹមថាសៀវភៅនេះ អាចផ្តល់ប្រយោជន៍ ជូនលោកអ្នកដែលមានបំណងចង់

អាន គម្ពីរព្រះត្រៃបិដកខ្មែរ ។

Champs-sur-Marne, le 15 Mai 2017.

អាន ព្យា គឹម

¹ មុននឹង ចម្លង (copier) ផ្នែកណាមួយនៃ អត្ថបទ គេត្រូវ រើសយក (sélectionner) អត្ថបទនោះសិន ។

បន្ទាប់មក នៅលើអត្ថបទនោះ ត្រូវចុចខាងស្តាំ (cliquer droit) លើកូនកណ្តុរ (la souris) នៅពេលនោះ

មានកូនបង្អួចមួយលេចឡើង ហើយ នៅក្នុងបង្អួច ត្រូវចុច (dans la fenêtre cliquer sur)

លើពាក្យ « copier » ។

² បើ មិនទាន់មាន fichier Word នោះទេ ត្រូវបង្កើត fichier Word ថ្មីមួយទៅ ដោយប្រើ Microsoft Word។

បន្ទាប់មក នៅលើ fichier Word នោះ ត្រូវចុចខាងស្តាំ (cliquer droit) លើកូនកណ្តុរ (la souris) នៅពេលនោះ

មានកូនបង្អួចមួយលេចឡើង ហើយ ត្រូវចុច (cliquer) លើពាក្យ « coller » ។

នេះ ជារបៀប copier-coller ដែលគេធ្លាប់ប្រើជាទូទៅ ។

មហាវិគ្គ (តាគ ទី ១ ដល់ តាគ ទី ៤)		
បឋមភាគ	០០១	6
ទុតិយភាគ	០០២	9
តតិយភាគ	០០៣	15
ចតុត្ថភាគ	០០៤	28
តិក្ខុនិវិគ្គ		
បច្ចេកភាគ	០០៥	51
មហាវគ្គ (តាគ ១ ដល់ តាគ ៣)		
បឋមភាគ	០០៦	74
ទុតិយភាគ	០០៧	83
តតិយភាគ	០០៨	91
បុល្លវគ្គ (តាគ ១ ដល់ តាគ ៣)		
បឋមភាគ	០០៩	99
ទុតិយភាគ	០១០	106
តតិយភាគ	០១១	115
បរិចារ (តាគ ១ ដល់ តាគ ២)		

បឋមភាគ	០១២	123
ទុតិយភាគ	០១៣	132

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅ បិដក : 001)

វិធយបិដក មហាវិក្ក័យ បឋមកាគ ១
វេញកណ្ណ និង បារាជិកកណ្ណ (ព.ស. ២៤៩៧)

មាតិកា	លេខទំព័រ
សេចក្តីឧទ្ទិស សៀវភៅជាភាសាបារាំង	V
សេចក្តីឧទ្ទិស សៀវភៅជាខ្មែរ	VI
អារម្ភកថាព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិមុនីវង្ស	VII
អារម្ភកថារបស់ក្រុមមជ្ឈិម	XI
វេញកណ្ណ	១
សំដែងអំពីវេញព្រាហ្មណ៍ ពោលបង្ហាត់ព្រះដ៏មានព្រះភាគ	៣
សំដែងអំពី សេចក្តីប្រៀបធៀបដោយកូនមាន់	១១
សំដែងអំពី ត្រៃវិជ្ជា	១៣
សំដែងអំពី ស្រុកវេញអត់បាយ	១៩
សំដែងអំពី ព្រហ្មចរិយធម៌ មិនស្ថិតនៅយូរ	២៣
ពាក្យពោលប្រារព្ធ នូវសេចក្តីបញ្ញត្តិសិក្ខាបទ	២៧
សំដែងអំពី ពុទ្ធដំពើរទៅកាន់ផ្ទះ វេញព្រាហ្មណ៍	៣១
បារាជិកកណ្ណ សិក្ខាបទទី ១	៣៥
និទានសុទ្ធិន្ទកិក្ខុ	៣៥
សេចក្តីបញ្ញត្តិ ជាដំបូង	៥៩
សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី១ និទានមេស្វា	៦៥

សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី២ និទានវដ្តបុត្តកភិក្ខុ	៧១
ចំណែកសិក្ខាបទ	៧៣
លក្ខណៈមិនពោលលាសិក្ខា	៧៥
លក្ខណៈ ពោលលាសិក្ខា	៨៣
លក្ខណៈមិនពោលលាសិក្ខា	៨៧
របៀប សំដែងអំពី អង្គជាតិ និង ទ្វារមគ្គ មានស្រោមទ្រនាប់	១០៧
វិនិត្យ រឿងភិក្ខុមិនបានពោលលាសិក្ខាជាដើម	១១៣
បារាជិកកណ្ត សិក្ខាបទទី ២	១៣៥
និទាន ធនិយភិក្ខុ	១៣៥
សេចក្តីបញ្ញត្តិជាដំបូង	១៤៧
សេចក្តីបញ្ញត្តិជាបន្ទាប់	១៤៧
ចំណែកសិក្ខាបទ	១៥១
និយាយអំពីទ្រព្យដែលស្ថិតនៅក្នុងផែនដី	១៥៥
និយាយអំពី ប្រយោគបង្គាប់	១៧៣
អាការនៃអវហា	១៧៥
វិនិត្យ រឿងភិក្ខុត្រេចទៅបិណ្ឌបាតជាដើម	១៨៥
បារាជិកកណ្ត សិក្ខាបទទី ៣	២២២
និទានក្នុងសេចក្តីបញ្ញត្តិជាដំបូង	២២២
និយាយអំពីអានាបានស្សតិសមាធិ	២២៩
និទានក្នុងសេចក្តីបញ្ញត្តិជា បន្ទាប់	២៣៣

ចំណែកសិក្ខាបទ	២៣៩
និយាយអំពីប្រយោគបង្គាប់	២៤៣
និយាយអំពី ពណ៌នាសេចក្តីស្លាប់	២៤៧
និយាយអំពី ដំណើរសម្លាប់ដោយរូបជាដើម	២៥០
និយាយអំពី ដំណើរបង្គាប់ឲ្យស្លាប់ជាដើម	២៥៥
វិនិត្យវត្ថុ រឿងភិក្ខុពណ៌នាសេចក្តីស្លាប់ជាដើម	២៥៧
បារាជិកកណ្តា សិក្ខាបទទី ៤	២៨៥
រឿងភិក្ខុពោលអួត ឧត្តរិមនុស្សធម្ម	២៨៧
រឿងពួកភិក្ខុនៅទៀបឆ្នេរស្ទឹងវត្តមុទា	២៨៩
និយាយអំពី មហាចោរ ៥ ពួក	២៩៣
សេចក្តីបញ្ញត្តិជាដំបូង	២៩៧
សេចក្តីបញ្ញត្តិជាបន្ទាប់	២៩៧
ចំណែកសិក្ខាបទ	២៩៩
និយាយអំពីឧត្តរិមនុស្សធម្ម មានឈានជាដើម	៣០៣
និយាយអំពី សុទ្ធិកជ្ឈាន	៣១១
និយាយអំពី មគ្គជាដើម	៣១៣
និយាយអំពី ខណ្ឌចក្ក	៣១៩
និយាយអំពី ពទ្ធចក្ក	៣២៥
និយាយអំពី បេយ្យាល ១៥	៣៣៩
វិនិត្យវត្ថុ និយាយអំពីការតាំងចិត្តជាដើម	៣៤៧

វិនិច្ឆ័យ និង វិធានអង្គសង្គមលើកប្រតិបត្តិជាដើម	៣៦១
--	-----

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 002) រិយបិដក មហាវិក័ត្ត ធុតិយកាត ២ តេសកណ្ណ និង អនិយតកណ្ណ (ព.ស. ២៤៩៨)	
មាតិកា	លេខទំព័រ
តេសកណ្ណ	
សង្ឃាទិសេសទី ១	
រឿងសេយ្យសកកិក្ខ	១
សេចក្តីបញ្ញត្តិជាដំបូង	៦
សេចក្តីបញ្ញត្តិជាបន្ទាប់	៧
បទភាជនីយ សុទ្ធិក	៧
បទភាជនីយ និយាយអំពី ខណ្ឌចក្ក	១៣
បទភាជនីយ និយាយអំពី ពទ្ធចក្ក	១៥
បទភាជនីយ និយាយអំពីចក្ក មានមូលគ្រប់ទាំងអស់ជាដើម	១៩
វារៈសំដែងអំពីអនាបត្តិ	៣៧
វិនិច្ឆ័យតាថា (មាតិកានុក្រម គឺបញ្ជីរឿងតាមលំដាប់ហូរហែ)	៣៨
និយាយអំពីកំពុងយល់សប្តិ ជាដើម	៣៩

	សង្ឃាទិសេសទី ២	
រឿងឧទាយិកិក្ខុ		៥៣
សេចក្តីបញ្ញត្តិ		៥៧
ចំណែកសិក្ខាបទ		៥៧
បទភាជនីយ និយាយអំពីកិក្ខុបេយ្យាល		៥៩
បទភាជនីយ និយាយអំពីស្រីពីរនាក់ជាដើម		៦៣
សំដែងអំពីវារៈដែលមិនត្រូវអាបត្តិជាដើម		៨០
វិនិគ្គត្តតាថា (មាតិកានុក្រម គឺបញ្ជីរឿងតារបៀបហូរហែ)		៨១
	សង្ឃាទិសេសទី ៣	៨៦
រឿងឧទាយិកិក្ខុ		៨៦
សេចក្តីបញ្ញត្តិ		៨៨
ចំណែកសិក្ខាបទ		៨៨
បទភាជនីយ		៨៩
និយាយ អំពីវារៈដែលមិនត្រូវអាបត្តិ		៩៩
វិនិគ្គត្តតាថា (មាតិកានុក្រម គឺបញ្ជីរឿងតារបៀបហូរហែ)		១០០
វិនិគ្គត្ត សំដែងអំពីស្រីម្នាក់ដណ្តប់សម្ពត្តកម្ពល ជ្រលក់ថ្មីជាដើម		១០០
	សង្ឃាទិសេសទី ៤	១០៥
និទានឧទាយិកិក្ខុ		១០៥
សេចក្តីបញ្ញត្តិសិក្ខាបទ		១០៩

សិក្ខាបទវិភង្គ បទភាជនីយ	១១០
បទភាជនីយ និយាយអំពីភិក្ខុសង្ឃៗ ជាដើម	១១៣
សំដែង អំពីវារៈដែលមិនត្រូវអាបត្តិ	១១៦
វិនិត្យតួគាថា (មាតិកានុក្រម គឺបញ្ជីរឿងតារបៀបហូរហែ)	១១៦
វិនិត្យ និយាយអំពីស្រី អារ ជាដើម	១១៧
សង្ឃាទិសេសទី ៥	១២០
និទានឧទាយិកិក្ខុ	១២០
សេចក្តីបញ្ញត្តិជាដំបូង	១២៩
សេចក្តីបញ្ញត្តិជាបន្ទាប់	១៣៣
បទភាជនីយ និយាយអំពីនិក្ខេបបទ	១៣៣
ស្រី មាន ១០ ពួក	១៣៦
ភរិយា មាន១០ពួក	១៣៦
និយាយអំពី ខណ្ឌចក្ក	១៣៧
និយាយអំពី ពទ្ធចក្ក	១៣៩
និយាយ អំពីវារៈដែលមិនត្រូវអាបត្តិ	១៧៦
វិនិត្យតួគាថា (មាតិកានុក្រម គឺបញ្ជីរឿងតារបៀបហូរហែ)	១៧៦
វិនិត្យ និយាយអំពីស្រី ដេកលក់ ជាដើម	១៧៦
សង្ឃាទិសេសទី ៦	១៧៩
រឿងភិក្ខុនៅក្នុងដែន អាឡវី	១៧៩
រឿងមណិកណ្ឌនាគរាជ	១៨៣

និយាយអំពីហ្វូងសត្វស្លាប	១៨៨
និយាយអំពី កុលបុត្ត ឈ្មោះ រដ្ឋបាល	១៩០
សេចក្តីបញ្ញត្តិ និងសិក្ខាបទវិភង្គ	១៩៣
សិក្ខាបទវិភង្គ និង សម្មតិវិធី	១៩៥
និយាយអំពីការសំដែងទីសង់កុដិ	១៩៧
បទភាជនី និយាយអំពីទីមិនមានសេចក្តី អន្តរាយជាដើម	១៩៩
សំដែង អំពីវារៈដែលមិនត្រូវអាបត្តិ	២២២
សង្ឃាទិសេសទី ៧	២២៣
រឿងឆន្ទត្ថេរ	២២៣
សេចក្តីបញ្ញត្តិ	២២៥
សិក្ខាបទវិភង្គ និយាយអំពីការសូមសង្ឃ ឲ្យមើលទីសង់វិហារ	២២៥
សិក្ខាបទវិភង្គ និយាយអំពី វិធីសម្មតិ	២២៧
បទភាជនីយ និយាយអំពីវិហារសង្ឃ មិនបានសំដែងទីឲ្យជាដើម	២៣៣
សំដែងអំពីវារៈ ដែលមិនត្រូវអាបត្តិ	២៣៨
សង្ឃាទិសេសទី ៨	២៣៩
និទានព្រះទិព្វត្ថេរ	២៣៩
និយាយអំពីការសន្មតិព្រះទិព្វត្ថេរ ឲ្យជាអ្នករៀបចំ សេនាសនៈ និង សំដែងឡើងនូវកត្ត	២៤១
និទាន មេត្តិយភិក្ខុ និង កម្មជកភិក្ខុ	២៤៥
និទាន មេត្តិយ ភិក្ខុនី	២៥០

សេចក្តី បញ្ញត្តិ	២៥៤
ចំណែកសិក្ខាបទ	២៥៤
និយាយអំពី អធិករណ៍ ៤ យ៉ាង	២៥៦
បទភាគនីយ និយាយអំពីការបានដោយការមិនឃើញ ជាដើម	២៥៧
និយាយអំពីវារៈដែលមិនត្រូវអាបត្តិ	២៧០
សង្ឃាទិសេសទី ៩	២៧២
និទាន មេត្តិយភិក្ខុ និង កម្មជកភិក្ខុ	២៧២
សេចក្តីបញ្ញត្តិ	២៧៥
សិក្ខាបទវិក័ត្ត អធិករណ៍ជាចំណែកដទៃ	២៧៥
សិក្ខាបទវិក័ត្ត និយាយអំពីលេស ១០ យ៉ាង	២៧៨
បទភាគនីយ និយាយអំពី ចំណែកដទៃនៃ អាចត្តាធិករណ	២៨០
បទភាគនីយ និយាយអំពី អធិករណ៍ មានមូលមួយ	២៨៧
សំដែងអំពីវារៈដែលមិនត្រូវអាបត្តិ	២៩០
សង្ឃាទិសេសទី ១០	២៩១
និទាន ទេវទត្តភិក្ខុ	២៩១
និយាយអំពីវត្ថុ ៥ យ៉ាង	២៩២
សេចក្តីបញ្ញត្តិ	២៩៨
ចំណែកសិក្ខាបទ	២៩៨
ការសូត្រ សមនុភាសនកម្ម	៣០១
បទភាគនីយ	៣០២

និយាយអំពី អនាបត្តិ	៣០៣
សង្ឃាទិសេសទី ១១	៣០៤
និទានកិក្ខុ	៣០៤
សេចក្តីបញ្ញត្តិ	៣០៦
សិក្ខាបទ វិភង្គ	៣០៧
ព្រះសូត្រ សមនុភាសនកម្ម	៣០៩
បទភាជនីយ និយាយអំពីវារៈ ដែលត្រូវអាបត្តិ	៣១១
សំដែងអំពីវារៈ ដែលមិនត្រូវអាបត្តិ	៣១២
សង្ឃាទិសេសទី ១២	៣១៣
និទានកិក្ខុ	៣១៣
សេចក្តីបញ្ញត្តិ	៣១៦
ការចែក សិក្ខាបទ	៣១៧
ព្រះសូត្រ សមនុភាសនកម្ម	៣១៩
បទ.....	៣២០
វារៈ ដែលមិនត្រូវអាបត្តិ	៣២១

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 003)

វិធយបិដក មហាវិក័ត្ត តតិយភាគ ៣

និស្សត្តិយកណ្ណ និង បាបិត្តយតកណ្ណ (៣.ស. ២៤៩៨)

មាតិកា	លេខទំព័រ
និស្សត្តិយកណ្ណ	
បីវេវត្ត សិក្ខាបទទី ១	១
និទាន ឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦)	១
សេចក្តីបញ្ញត្តិជាដម្បង	៣
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៦
បទកាជនីយ និងវារៈដែលត្រូវអាបត្តិ	៧
វារៈដែលមិនត្រូវអាបត្តិ	៨
សិក្ខាបទទី ២	១០
និទាន ភិក្ខុប្រើនរូប	១០
សេចក្តីបញ្ញត្តិជាដម្បង	១១
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	១២
បទកាជនីយ	១៥
វារៈដែលមិនត្រូវអាបត្តិ	២៣
សិក្ខាបទទី ៣	២៤

និទាន ភិក្ខុ ១ រូប	២៤
សេចក្តីបញ្ញត្តិជាដង្កូវ	២៦
សិក្ខាបទ វិភង្គ	២៧
វារៈដែល ត្រូវអាបត្តិ	៣១
វារៈដែលមិនត្រូវអាបត្តិ	៣២
សិក្ខាបទទី ៤	៣៣
ស្រីបុរាណទុតិយិកា របស់ឧទាយិភិក្ខុ	៣៣
សេចក្តីបញ្ញត្តិ	៣៥
សិក្ខាបទ វិភង្គ និង បទកាជនីយ	៣៦
វារៈដែល ត្រូវអាបត្តិ	៣៧
វារៈដែលមិនត្រូវអាបត្តិ	៣៩
សិក្ខាបទទី ៥	៤០
និទាននាងឧប្បលវណ្ណា ភិក្ខុនី	៤០
សេចក្តីបញ្ញត្តិជាដង្កូវ	៤៤
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៤៥
វារៈដែល មិនត្រូវអាបត្តិ	៤៧
សិក្ខាបទទី ៦	៤៩
និទាន ឧបនន្ទ សក្យបុត្ត	៤៩
សេចក្តីបញ្ញត្តិជាដង្កូវ	៥២

សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៥៤
វារៈដែល មិនត្រូវអាបត្តិ	៥៦
សិក្ខាបទទី ៧	៥៧
និទាន ធម្មតិយភិក្ខុ (ភិក្ខុពួក ៦)	៥៧
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និងសិក្ខាបទ វិភង្គ	៥៩
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៦១
សិក្ខាបទទី ៨	៦២
និទាន ឧបនន្ទ សក្យបុត្ត	៦២
សេចក្តីបញ្ញត្តិ	៦៤
សិក្ខាបទ វិភង្គ និង បទភាជនីយ	៦៥
វារៈដែល មិនត្រូវអាបត្តិ	៦៧
សិក្ខាបទទី ៩	៦៨
និទាន ឧបនន្ទ សក្យបុត្ត	៦៨
សេចក្តីបញ្ញត្តិ	៧០
សិក្ខាបទ វិភង្គ	៧១
វារៈដែល ត្រូវអាបត្តិ	៧៣
វារៈដែល មិនត្រូវអាបត្តិ	៧៤
សិក្ខាបទទី ១០	៧៥
និទាន ឧបនន្ទ សក្យបុត្ត	៧៥

សេចក្តីបញ្ញត្តិ	៧៩
សិក្ខាបទ វិភង្គ	៨០
វារៈដែល មិនត្រូវអាបត្តិ	៨៥
ឧទាននៃចីវរវត្ថុ	៨៦
អាសិយវត្ថុ សិក្ខាបទទី ១	៨៧
និទាន ឆព្វគ្គិយភិក្ខុ	៨៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៨៩
វារៈដែល មិនត្រូវអាបត្តិ	៩០
សិក្ខាបទទី ២	៩១
និទាន ឆព្វគ្គិយភិក្ខុ	៩១
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៩២
វារៈដែល មិនត្រូវអាបត្តិ	៩៣
សិក្ខាបទទី ៣	៩៤
និទាន ឆព្វគ្គិយភិក្ខុ	៩៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៩៥
វារៈដែល មិនត្រូវអាបត្តិ	៩៧
សិក្ខាបទទី ៤	៩៨
និទាន ភិក្ខុប្រើនរូប	៩៨
សេចក្តីបញ្ញត្តិ ជាដង្ហើម	១០០

សេចក្តីបញ្ញត្តិ ជា បន្ទាប់ និង សិក្ខាបទ វិភង្គ	១០២
វារៈដែល មិនត្រូវអាបត្តិ	១០៤
សិក្ខាបទទី ៥	១០៥
និទាន ឧបសេនវង្គន្តបុត្តកិក្ខុ	១០៥
ប្រយោជន៍ ១១យ៉ាងនៃការបញ្ញត្តិវិន័យ	១១០
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១១២
វារៈដែល ត្រូវអាបត្តិ	១១៣
វារៈដែល មិនត្រូវអាបត្តិ	១១៤
សិក្ខាបទទី ៦	១១៥
និទាន កិក្ខុមួយរូប	១១៥
សេចក្តីបញ្ញត្តិ	១១៦
សិក្ខាបទ វិភង្គ	១១៧
បទកាជនីយ	១១៨
វារៈដែល មិនត្រូវអាបត្តិ	១១៩
សិក្ខាបទទី ៧	១២០
បទកាជនីយ	១២០
វារៈដែល មិនត្រូវអាបត្តិ	១២២
បទកាជនីយ	១២៣
វារៈដែល មិនត្រូវអាបត្តិ	១២៥

	សិក្ខាបទទី ៨	១២៦
និទាន ឧបនន្ទ សក្យបុត្ត		១២៦
សេចក្តីបញ្ញត្តិ		១២៧
សិក្ខាបទវិភង្គ		១២៩
បទភាជនីយ		១៣០
វារៈដែល មិនត្រូវអាបត្តិ		១៣២
	សិក្ខាបទទី ៩	១៣៣
និទាន ឆព្វគ្គិយភិក្ខុ		១៣៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ		១៣៤
បទភាជនីយ		១៣៥
វារៈដែល មិនត្រូវអាបត្តិ		១៣៨
	សិក្ខាបទទី ១០	១៣៩
និទាន ឧបនន្ទ សក្យបុត្ត		១៣៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ		១៤០
បទភាជនីយ		១៤២
វារៈដែល មិនត្រូវអាបត្តិ		១៤៣
ឧទាននៃកោសិយវគ្គ		១៤៤
	មគ្គវគ្គ សិក្ខាបទទី ១	១៤៥
និទាន ឆព្វគ្គិយភិក្ខុ		១៤៥

សេចក្តីបញ្ញត្តិ ជាដង្កូវ	១៤៦
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទវិភង្គ	១៤៧
បទភាជនីយ	១៤៨
វារៈដែល មិនត្រូវអាបត្តិ	១៥១
សិក្ខាបទទី ២	១៥៣
និទាន ភិក្ខុប្រើនរូប	១៥៣
សេចក្តីបញ្ញត្តិ	១៥៧
សិក្ខាបទ វិភង្គ	១៥៨
ការសន្មតិភិក្ខុឲ្យជាអ្នកប្រគល់បាត្រ	១៥៩
បទភាជនីយ	១៦៥
វារៈដែល មិនត្រូវអាបត្តិ	១៦៦
សិក្ខាបទទី ៣	១៦៧
និទានបិណ្ឌន្ទវច្ឆត្ថេរ	១៦៧
សេចក្តីបញ្ញត្តិ	១៧៥
សិក្ខាបទ វិភង្គ	១៧៦
វារៈដែល ត្រូវអាបត្តិ	១៧៧
វារៈដែល មិនត្រូវអាបត្តិ	១៧៨
សិក្ខាបទទី ៤	១៧៩
និទាន ឆព្វគ្គិយភិក្ខុ	១៧៩

សេចក្តីបញ្ញត្តិ	១៨០
សិក្ខាបទ វិភង្គ	១៨១
បទភាជនីយ	១៨២
វារៈដែល មិនត្រូវអាបត្តិ	១៨៣
សិក្ខាបទទី ៥	១៨៥
និទាន ឧបនន្ទ សក្យបុត្ត	១៨៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១៨៧
បទភាជនីយ	១៨៨
វារៈដែល មិនត្រូវអាបត្តិ	១៨៩
សិក្ខាបទទី ៦	១៩០
និទាន ឆព្វគ្គិយភិក្ខុ	១៩០
សេចក្តីបញ្ញត្តិ	១៩១
សិក្ខាបទ វិភង្គ និង បទភាជនីយ	១៩២
វារៈដែល មិនត្រូវអាបត្តិ	១៩៣
សិក្ខាបទទី ៧	១៩៤
និទាន ឧបនន្ទ សក្យបុត្ត	១៩៤
សេចក្តីបញ្ញត្តិ	១៩៨
សិក្ខាបទ វិភង្គ	១៩៩
បទភាជនីយ	២០០

វារៈដែល មិនត្រូវអាបត្តិ	២០២
សិក្ខាបទទី ៨	២០៣
និទាន មហាអមាត្យម្នាក់	២០៣
សេចក្តីបញ្ញត្តិ	២០៥
សិក្ខាបទ វិភង្គ	២០៦
បទកាជនីយ	២០៧
វារៈដែល មិនត្រូវអាបត្តិ	២០៨
សិក្ខាបទទី ៩	២០៩
និទាន ភិក្ខុច្រើនរូប	២០៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២១០
បទកាជនីយ	២១៣
វារៈដែល មិនត្រូវអាបត្តិ	២១៤
សិក្ខាបទទី ១០	២១៥
និទាន ធញ្ញគ្គិយភិក្ខុ	២១៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២១៧
វារៈដែល មិនត្រូវអាបត្តិ	២១៩
ឧទាននៃបត្តវគ្គ	២២០
មុសាវាទវគ្គ - សិក្ខាបទទី ១	២២១
និទាន ហត្ថកភិក្ខុសក្យបុត្ត	២២១

សេចក្តីបញ្ញត្តិ	២២៣
សិក្ខាបទ វិភង្គ	២២៤
បទកាជនីយ	២២៥
វារៈដែល មិនត្រូវអាបត្តិ	២៣៥
សិក្ខាបទទី ២	២៣៦
និទាន ឆព្វគ្គិយភិក្ខុ	២៣៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៤០
បទកាជនីយ	២៤១
វារៈដែល មិនត្រូវអាបត្តិ	២៧០
សិក្ខាបទទី ៣	២៧២
និទាន ឆព្វគ្គិយភិក្ខុ	២៧២
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៧២
បទកាជនីយ	២៧៩
វារៈដែល មិនត្រូវអាបត្តិ	២៨៤
សិក្ខាបទទី ៤	២៨៥
និទាន ឆព្វគ្គិយភិក្ខុ	២៨៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	២៨៦
បទកាជនីយ	២៨៧
វារៈដែល មិនត្រូវអាបត្តិ	២៨៨

	សិក្ខាបទទី ៥	២៨៩
និទានភិក្ខុប្រើនរូប		២៨៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ		២៩២
បទភាជនីយ និង វារៈដែល មិនត្រូវអាបត្តិ		២៩៣
	សិក្ខាបទទី ៦	២៩៥
និទានព្រះអនុរុទ្ធត្ថេរ		២៩៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ		៣០០
បទភាជនីយ		៣០១
វារៈដែល មិនត្រូវអាបត្តិ		៣០២
	សិក្ខាបទទី ៧	៣០៣
និទានឧទាយិភិក្ខុ		៣០៣
សេចក្តីបញ្ញត្តិ ជាដង្កូវ		៣០៥
សេចក្តីបញ្ញត្តិ ជាបន្ទាប់		៣០៦
សិក្ខាបទ វិភង្គ		៣០៨
បទភាជនីយ		៣០៩
វារៈដែល មិនត្រូវអាបត្តិ		៣១០
	សិក្ខាបទទី ៨	៣១១
និទានភិក្ខុប្រើនរូប		៣១១
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ		៣១៧

បទភាជនីយ	៣១៨
វារៈដែល មិនត្រូវអាបត្តិ	៣៣៥
សិក្ខាបទទី ៩	៣៣៦
និទាន ឧបនន្ទ សក្យបុត្ត	៣៣៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣៣៨
បទភាជនីយ	៣៣៩
វារៈដែល មិនត្រូវអាបត្តិ	៣៤០
សិក្ខាបទទី ១០	៣៤២
និទានអាឡវិកភិក្ខុទាំងឡាយ	៣៤២
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣៤៣
បទភាជនីយ និង វារៈដែល មិនត្រូវអាបត្តិ	៣៤៥
ឧទាននៃមុសាវាទវគ្គ	៣៤៦
ភូតតាមវគ្គ សិក្ខាបទទី ១	៣៤៧
និទានអាឡវិកភិក្ខុទាំងឡាយ	៣៤៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៣៤៩
បទភាជនីយ	៣៥១
វារៈដែល មិនត្រូវអាបត្តិ	៣៥២
សិក្ខាបទទី ២	៣៥៣
និទានឆន្ទភិក្ខុ	៣៥៣

សេចក្តីបញ្ញត្តិ ជាដង្កូវ	៣៥៥
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទវិភង្គ	៣៥៨
បទភាជនីយ	៣៥៩
វារៈដែល មិនត្រូវអាបត្តិ	៣៦០
សិក្ខាបទទី ៣	៣៦២
និទានទព្វមល្លបុត្ត	៣៦២
សេចក្តីបញ្ញត្តិ ជាដង្កូវ	៣៦៣
សេចក្តីបញ្ញត្តិ ជាបន្ទាប់	៣៦៤
សិក្ខាបទវិភង្គ និង បទភាជនីយ	៣៦៥
វារៈដែល មិនត្រូវអាបត្តិ	៣៦៧
សិក្ខាបទទី ៤	៣៦៨
និទានភិក្ខុប្រិនរូប	៣៦៨
សេចក្តីបញ្ញត្តិ	៣៦៩
សិក្ខាបទវិភង្គ	៣៧០
បទភាជនីយ	៣៧២
វារៈដែល មិនត្រូវអាបត្តិ	៣៧៤
សិក្ខាបទទី ៥	៣៧៥
និទានសត្វសេវគ្គយភិក្ខុ	៣៧៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៧៧

បទភាជនីយ	៣៧៨
វារៈដែល មិនត្រូវអាបត្តិ	៣៨០

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 004)

វិធយបិដក មហាវិភង្គ ចតុត្ថភាគ ៤
បាចិត្តិយកណ្ណ បាដិទេសនិយកណ្ណ សេខិយកណ្ណ និង
អធិករណសមថកណ្ណ (ព.ស. ២៤៩៨)

មាតិកា	លេខទំព័រ
សិក្ខាបទទី ៦	១
និទាន ឆព្វគ្គិយភិក្ខុ (ភិក្ខុមានពួក៦)	១
សេចក្តីបញ្ញត្តិ និងសិក្ខាបទ វិភង្គ	២
បទភាជនីយ និងវារៈដែលត្រូវអាបត្តិ	៣
វារៈដែលមិនត្រូវអាបត្តិ	៤
សិក្ខាបទទី ៧	៥
និទានសត្តសេវគ្គិយភិក្ខុ	៥
សេចក្តីបញ្ញត្តិ	៧
សិក្ខាបទ វិភង្គ	៨

បទភាជនីយ	៩
វារៈដែលមិនត្រូវអាបត្តិ	១០
សិក្ខាបទទី ៨	១១
និទានភិក្ខុពីររូប	១១
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១២
បទភាជនីយ	១៣
វារៈដែលមិនត្រូវអាបត្តិ	១៤
សិក្ខាបទទី ៩	១៥
និទានឆន្ទភិក្ខុ	១៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៧
បទភាជនីយ	១៨
វារៈដែលមិនត្រូវអាបត្តិ	១៩
សិក្ខាបទទី ១០	២០
និទានភិក្ខុស្រុកអាឡវីទាំងឡាយ	២០
សិក្ខាបទវិភង្គ និង បទភាជនីយ	២១
វារៈដែលមិនត្រូវអាបត្តិ	២២
ឧទ្ទាននៃកូតតាមវគ្គ	២៣
ឧវាទវគ្គ សិក្ខាបទទី ១	២៤
និទាន ឆព្វគ្គិយភិក្ខុ	២៤
ការសន្មតិភិក្ខុឲ្យជាអ្នកឲ្យឧវាទដល់ភិក្ខុនី	២៦

សេចក្តីបញ្ញត្តិ	២៧
ការសន្មតិកិក្ខុ ដែលប្រកបដោយអង្គ ៨ ប្រការឲ្យជាអ្នកប្រដៅកិក្ខុនី	៣០
សិក្ខាបទវិភង្គ	៣១
គរុធម៌ ៨ ប្រការ	៣៣
បទភាជនីយ	៣៤
វារៈដែលមិនត្រូវអាបត្តិ	៣៨
សិក្ខាបទទី ២	៣៩
និទានព្រះចូឡបន្តក	៣៩
សេចក្តីបញ្ញត្តិ សិក្ខាបទ វិភង្គ និង បទភាជនីយ	៤២
វារៈដែលមិនត្រូវអាបត្តិ	៤៣
សិក្ខាបទទី ៣	៤៤
និទាន ឆព្វគ្គិយកិក្ខុ	៤៤
សេចក្តីបញ្ញត្តិ ជាដំបូង	៤៥
និទានព្រះមហាបជាបតិគោតមី	៤៦
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទ វិភង្គ	៤៧
បទភាជនីយ	៤៨
វារៈដែលមិនត្រូវអាបត្តិ	៤៩
សិក្ខាបទទី ៤	៥០
និទាន ឆព្វគ្គិយកិក្ខុ	៥០
សេចក្តីបញ្ញត្តិ សិក្ខាបទ វិភង្គ និង បទភាជនីយ	៥១

វារៈដែលមិនត្រូវអាបត្តិ	៥៣
សិក្ខាបទទី ៥	៥៤
និទានភិក្ខុមួយរូប ត្រាច់ទៅបិណ្ឌបាត្រ	៥៤
សេចក្តីបញ្ញត្តិ ជាដំបូង	៥៥
សេចក្តីបញ្ញត្តិ ជាបន្ទាប់	៥៦
សិក្ខាបទ វិភង្គ និង បទភាជនីយ	៥៧
វារៈដែលមិនត្រូវអាបត្តិ	៥៨
សិក្ខាបទទី ៦	៥៩
និទានឧទាយិភិក្ខុ	៥៩
សេចក្តីបញ្ញត្តិ និងសិក្ខាបទ	៦១
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៦២
សិក្ខាបទទី ៧	៦៣
និទាន ឆព្វគ្គិយភិក្ខុ	៦៣
សេចក្តីបញ្ញត្តិ ជាដំបូង	៦៤
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទ វិភង្គ	៦៥
បទភាជនីយ	៦៧
វារៈដែលមិនត្រូវអាបត្តិ	៦៨
សិក្ខាបទទី ៨	៦៩
និទាន ឆព្វគ្គិយភិក្ខុ	៦៩
សេចក្តីបញ្ញត្តិ ជាដំបូង	៧០

សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទ វិភង្គ	៧១
បទកាជនីយ	៧២
វារៈដែលមិនត្រូវអាបត្តិ	៧៣
សិក្ខាបទទី ៩	៧៤
និទានថុល្លនន្ទា	៧៥
សេចក្តីបញ្ញត្តិ ជាដំបូង	៧៦
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទ វិភង្គ	៧៧
បទកាជនីយ	៧៨
វារៈដែលមិនត្រូវអាបត្តិ	៧៩
សិក្ខាបទទី ១០	៨០
និទានឧទាយិកិក្ខុ	៨០
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	៨១
បទកាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៨២
ឧទាននៃឧវាទវត្ថុ	៨៣
ភោជនវត្ថុ បឋមសិក្ខាបទ	៨៤
និទាន ឆព្វគ្គិយកិក្ខុ	៨៤
សេចក្តីបញ្ញត្តិ ជាដំបូង និងនិទានព្រះសារីបុត្តត្ថេរ	៨៦
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង បទកាជនីយ	៨៧
វារៈដែលមិនត្រូវអាបត្តិ	៨៨
សិក្ខាបទទី ២	៨៩

និទានទេវទត្តកិក្ខុ	៨៩
បឋមបុព្វញ្ញត្តិ និង បឋមនុបុព្វញ្ញត្តិ	៩០
ទុតិយានុបុព្វញ្ញត្តិ	៩១
តតិយានុបុព្វញ្ញត្តិ	០២
ចតុ (ប្រា) ឥនុបុព្វញ្ញត្តិ	៩៣
បញ្ចមា នុបុព្វញ្ញត្តិ	៩៤
ឆដ្ឋា នុបុព្វញ្ញត្តិ	៩៥
សត្តមា នុបុព្វញ្ញត្តិ	៩៧
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៩៩
សិក្ខាបទទី ៣	១០០
និទានបុរសធ្វើការម្នាក់ ជាមនុស្សទីលក្រ	១០០
បឋមបញ្ញត្តិ	១០៣
និទានភក្ខុមួយរូបមានជម្ងឺ និង បឋមនុបុព្វញ្ញត្តិ	១០៤
ទុតិយានុបុព្វញ្ញត្តិ	១០៥
តតិយានុបុព្វញ្ញត្តិ	១០៦
និយាយពី អនុញ្ញាតឲ្យភិក្ខុកំណត់ភត្តដែលគេបម្រុងដើម្បីខ្លួន ឲ្យដល់ភក្ខុឯទៀត និងសិក្ខាបទវិភង្គ	១០៧
បទភាជនីយ	១០៨
វារៈដែលមិនត្រូវអាបត្តិ	១០៩
សិក្ខាបទទី ៤	១១០

និទានឧបាសិកាជាមាតារបស់នាង កាណា	១១០
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១១៥
បទកាជនីយ	១១៨
វារៈដែលមិនត្រូវអាបត្តិ	១១៧
សិក្ខាបទទី ៥	១១៨
និទានភិក្ខុប្រើនរូប	១១៨
សេចក្តីបញ្ញត្តិ ជាដំបូង	១១៩
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទ វិភង្គ	១២០
បទកាជនីយ	១២៣
វារៈដែលមិនត្រូវអាបត្តិ	១២៤
សិក្ខាបទទី ៦	១២៥
និទានភិក្ខុពីររូបដើរផ្លូវឆ្ងាយ	១២៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១២៧
បទកាជនីយ	១២៩
វារៈដែលមិនត្រូវអាបត្តិ	១៣០
សិក្ខាបទទី ៧	១៣១
និទានសត្វសេវគ្គិយភិក្ខុ	១៣១
សេចក្តីបញ្ញត្តិ និង សិក្ខាបទ វិភង្គ	១៣២
បទកាជនីយ	១៣៣
វារៈដែលមិនត្រូវអាបត្តិ	១៣៤

សិក្ខាបទទី ៨	១៣៥
និទានព្រះវេទ្យដ្ឋសីសត្តេរ	១៣៥
សេចក្តីបញ្ញត្តិ	១៣៦
សិក្ខាបទវិភង្គ និង បទភាជនីយ	១៣៧
វារៈដែលមិនត្រូវអាបត្តិ	១៣៨
សិក្ខាបទទី ៩	១៣៩
និទាន ឆព្វគ្គិយភិក្ខុ	១៣៩
សេចក្តីបញ្ញត្តិ ជាដំបូង	១៤០
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទវិភង្គ	១៤១
បទភាជនីយ	១៤២
វារៈដែលមិនត្រូវអាបត្តិ	១៤២
សិក្ខាបទទី ១០	១៤៥
និទានភិក្ខុមួយរូបជាអ្នកប្រព្រឹត្ត បង្សកូល នូវរបស់គ្រប់យ៉ាង	១៤៥
សេចក្តីបញ្ញត្តិ ជាដំបូង និង សេចក្តីបញ្ញត្តិ ជាបន្ទាប់	១៤៦
សិក្ខាបទវិភង្គ	១៤៧
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១៤៨
ឧទ្ទាន នៃ កោជនវគ្គ	១៤៩
អចេលកវគ្គ សិក្ខាបទទី ១	១៥០
និទានព្រះអានន្ទ ដ៏មានអាយុ	១៥០
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៥៣

បទភាជនីយ	១៥៤
វារៈដែលមិនត្រូវអាបត្តិ	១៥៥
សិក្ខាបទទី ២	១៥៦
និទានព្រះ ឧបនន្ទ សក្យបុត្រ	១៥៦
សេចក្តីបញ្ញត្តិ	១៥៧
សិក្ខាបទវិភង្គ	១៥៨
បទភាជនីយ	១៥៩
វារៈដែលមិនត្រូវអាបត្តិ	១៦០
សិក្ខាបទ ទី៣	១៦១
និទានព្រះឧបនន្ទ សក្យបុត្រ	១៦១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៦៣
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១៦៤
សិក្ខាបទ ទី៤	១៦៥
និទានព្រះឧបនន្ទ សក្យបុត្រ	១៦៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៦៦
បទភាជនីយ	១៦៧
វារៈដែលមិនត្រូវអាបត្តិ	១៦៨
សិក្ខាបទ ទី៥	១៦៩
និទានព្រះឧបនន្ទ សក្យបុត្រ	១៦៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៧០

បទភាជនីយ	១៧១
វារៈដែលមិនត្រូវអាបត្តិ	១៧២
សិក្ខាបទ ទី៦	១៧៣
និទានព្រះឧបនន្ទ សក្យបុត្រ	១៧៣
សេចក្តីបញ្ញត្តិ ជាដំបូង	១៧៥
សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី ១ និង ទី២	១៧៧
សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី៣	១៧៨
សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី ៤ និង សិក្ខាបទវិភង្គ	១៧៩
បទភាជនីយ	១៨០
វារៈដែលមិនត្រូវអាបត្តិ	១៨២
សិក្ខាបទ ទី៧	១៨៣
និទានមហានាម សក្យ	១៨៣
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បវរណា ៤ យាប (****)	១៨៨
បទភាជនីយ	១៨៩
វារៈដែលមិនត្រូវអាបត្តិ	១៩០
សិក្ខាបទ ទី ៨	១៩២
និទាន ឆព្វគ្គិយភិក្ខុ	១៩២
សេចក្តីបញ្ញត្តិ ជាដំបូង	១៩៣
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង សិក្ខាបទវិភង្គ	១៩៤
បទភាជនីយ	១៩៥

វារៈដែលមិនត្រូវអាបត្តិ	១៩៦
សិក្ខាបទ ទី ៩	១៩៧
និទាន ឆព្វគ្គិយភិក្ខុ	១៩៧
សេចក្តីបញ្ញត្តិ ជាដំបូង សិក្ខាបទវិភង្គ និង បទភាជនីយ	១៩៨
វារៈដែលមិនត្រូវអាបត្តិ	១៩៩
សិក្ខាបទ ទី ១០	២០០
និទាន ឆព្វគ្គិយភិក្ខុ	២០០
សេចក្តីបញ្ញត្តិ ជាដំបូង និង សិក្ខាបទវិភង្គ	២០១
បទភាជនីយ	២០២
វារៈដែលមិនត្រូវអាបត្តិ និង ឧទាននៃ អចេឡកវគ្គ	២០៣
សុរាបាសវគ្គ សិក្ខាបទ ទី ១	២០៤
និទានពួកអ្នកឃ្លាលគោ និង ឃ្លាលពពៃ	២០៤
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	២០៥
វារៈដែលមិនត្រូវអាបត្តិ	២១០
សិក្ខាបទ ទី ២	២១១
និទាន ឆព្វគ្គិយភិក្ខុ និង សេចក្តីបញ្ញត្តិ	២១១
សិក្ខាបទវិភង្គ និង បទភាជនីយ	២១២
វារៈដែលមិនត្រូវអាបត្តិ	២១៣
សិក្ខាបទ ទី ៣	២១៤
និទានសត្តសេវគ្គិយភិក្ខុ	២១៤

សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២១៥
បទភាជនីយ	១១៦
វារៈដែលមិនត្រូវអាបត្តិ	២១៧
សិក្ខាបទ ទី ៤	២១៨
និទាន ឆន្ទភិក្ខុ និង សេចក្តីបញ្ញត្តិ	២១៨
សិក្ខាបទវិភង្គ និង បទភាជនីយ	២១៩
វារៈដែលមិនត្រូវអាបត្តិ	២២០
សិក្ខាបទ ទី ៥	២២១
និទាន ឆព្វគ្គិយភិក្ខុ និង សេចក្តីបញ្ញត្តិ	២២១
សិក្ខាបទវិភង្គ និង បទភាជនីយ	២២២
វារៈដែលមិនត្រូវអាបត្តិ	២២៣
សិក្ខាបទ ទី ៦	២២៤
និទានភិក្ខុប្រើនរូប	២២៤
សេចក្តីបញ្ញត្តិ ជាដំបូង និង សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី១	២២៥
សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី២ និង សិក្ខាបទវិភង្គ	២២៦
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	២២៧
សិក្ខាបទ ទី ៧	២២៨
និទានព្រះបាទ ពិម្ពិសារសេនិយរាជ	២២៨
សេចក្តីបញ្ញត្តិ ជាដំបូង	២២៩
សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី ១	២៣០

សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី ២	២៣១
សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី ៣	២៣២
សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី ៤	២៣៣
សេចក្តីបញ្ញត្តិ ជាបន្ទាប់ទី ៥	២៣៤
សិក្ខាបទវិភង្គ	២៣៥
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	២៣៦
សិក្ខាបទ ទី ៨	២៣៧
និទានភិក្ខុប្រើនរូប	២៣៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៣៨
បទភាជនីយ	២៣៩
វារៈដែលមិនត្រូវអាបត្តិ	២៤០
សិក្ខាបទ ទី ៩	២៤១
និទានព្រះឧបនន្ទ សក្យបុត្រ	២៤១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៤២
បទភាជនីយ	២៤៣
វារៈដែលមិនត្រូវអាបត្តិ	២៤៤
សិក្ខាបទ ទី ១០	២៤៥
និទានសត្តសេវគ្គិយភិក្ខុ	២៤៥
សេចក្តីបញ្ញត្តិ និងសិក្ខាបទវិភង្គ	២៤៦
បទភាជនីយ	២៤៦

វារៈដែលមិនត្រូវអាបត្តិ និង ឧទ្ទានសុរាបានវគ្គ	២៤៧
សម្បទានកវគ្គ និង សិក្ខាបទ ទី ១	២៤៨
និទានឧទាយិកិក្ខុ	២៤៩
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	២៤៩
វារៈដែលមិនត្រូវអាបត្តិ	២៥០
សិក្ខាបទ ទី ២	២៥២
និទាន ឆព្វគ្គិយកិក្ខុ និង សេចក្តីបញ្ញត្តិ	២៥២
សិក្ខាបទវិភង្គ បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	២៥៣
សិក្ខាបទ ទី ៣	២៥៤
និទាន ឆព្វគ្គិយកិក្ខុ	២៥៤
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង អធិករណៈ ៤ យ៉ាង	២៥៥
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	២៥៦
សិក្ខាបទ ទី ៤	២៥៧
និទានព្រះឧបនន្ទ សក្យបុត្រ	២៥៧
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	២៥៩
វារៈដែលមិនត្រូវអាបត្តិ	២៦០
សិក្ខាបទ ទី ៥	២៦១
និទានឧបាលិទារក	២៦១
សេចក្តីបញ្ញត្តិ	២៦៥
សិក្ខាបទវិភង្គ និង បទភាជនីយ	២៦៦

វារៈដែលមិនត្រូវអាបត្តិ	២៦៧
សិក្ខាបទ ទី ៦	២៦៨
និទានភិក្ខុ ១ រូប	២៦៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៦៩
បទភាជនីយ	២៧០
វារៈដែលមិនត្រូវអាបត្តិ	២៧១
សិក្ខាបទ ទី ៧	២៧២
និទានភិក្ខុ ១ រូប	២៧២
សេចក្តីបញ្ញត្តិ	២៧៣
សិក្ខាបទវិភង្គ និង បទភាជនីយ	២៧៤
វារៈដែលមិនត្រូវអាបត្តិ	២៧៥
សិក្ខាបទ ទី ៨	២៧៦
និទានភិក្ខុឈ្មោះ អវិដ្ឋ ជាភិក្ខុ មិច្ឆាទិដ្ឋិ	២៧៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៨២
ការសូត្រសមនុភាសនកម្ម	២៨៤
បទភាជនីយ	២៨៦
វារៈដែលមិនត្រូវអាបត្តិ	២៨៧
សិក្ខាបទ ទី ៩	២៨៨
និទាន ឆព្វគ្គិយភិក្ខុ	២៨៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៨៩

ការបរិភោគរួម មានពីរយ៉ាង	២៩០
បទកាជនីយ	២៩១
វារៈដែលមិនត្រូវអាបត្តិ	២៩២
សិក្ខាបទ ទី ១០	២៩៣
និទាន សមណុទ្ទេស ឈ្មោះ កណ្តក មានទិដ្ឋិអាក្រក់	២៩៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣០០
បទកាជនីយ	៣០២
វារៈដែលមិនត្រូវអាបត្តិ និង ឧទ្ទាននៃ សម្មាណកវគ្គ	៣០៥
សហជម្ពិកវគ្គ និង សិក្ខាបទ ទី ១	៣០៦
និទានភិក្ខុឈ្មោះ ឆន្ទ	៣០៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣០៧
បទកាជនីយ	៣០៨
វារៈដែលមិនត្រូវអាបត្តិ	៣១០
សិក្ខាបទ ទី ២	៣១១
និទានព្រះដ៏មានព្រះភាគ សំដែងអានិសង្សវិន័យ និងនិទាន ឆព្វគ្គិយភិក្ខុ	៣១១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣១៣
បទកាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៣១៤
សិក្ខាបទ ទី ៣	៣១៥
និទាន ឆព្វគ្គិយភិក្ខុ	៣១៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣១៧

មោហារោបនកម្ម	៣១៨
បទភាជនីយ	៣១៩
វារៈដែលមិនត្រូវអាបត្តិ	៣២០
សិក្ខាបទ ទី ៤	៣២១
និទាន ឆព្វគ្គិយភិក្ខុ	៣២១
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៣២២
វារៈដែលមិនត្រូវអាបត្តិ	៣២៣
សិក្ខាបទ ទី ៥	៣២៤
និទាន ឆព្វគ្គិយភិក្ខុ	៣២៤
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៣២៥
វារៈដែលមិនត្រូវអាបត្តិ	៣២៦
សិក្ខាបទ ទី ៦	៣២៧
និទាន ឆព្វគ្គិយភិក្ខុ	៣២៧
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៣២៨
វារៈដែលមិនត្រូវអាបត្តិ	៣២៩
សិក្ខាបទ ទី ៧	៣៣០
និទាន ឆព្វគ្គិយភិក្ខុ	៣៣០
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៣១
បទភាជនីយ	៣៣២
វារៈដែលមិនត្រូវអាបត្តិ	៣៣៣

សិក្ខាបទ ទី ៨	៣៣៤
និទាន ឆព្វគ្គិយភិក្ខុ	៣៣៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៣៥
បទភាជនីយ	៣៣៦
វារៈដែលមិនត្រូវអាបត្តិ	៣៣៧
សិក្ខាបទ ទី ៩	៣៣៨
និទាន ឆព្វគ្គិយភិក្ខុ	៣៣៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៣៩
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៣៤០
សិក្ខាបទ ទី ១០	៣៤១
និទាន ឆព្វគ្គិយភិក្ខុ	៣៤១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៤២
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៣៤៣
សិក្ខាបទ ទី ១១	៣៤៥
និទាន ទព្វមុល្លបុត្រ	៣៤៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៤៦
បទភាជនីយ	៣៤៧
វារៈដែលមិនត្រូវអាបត្តិ	៣៤៨
សិក្ខាបទ ទី ១២	៣៤៩
និទាន ឆព្វគ្គិយភិក្ខុ	៣៤៩

សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៥០
បទកាជនីយ	៣៥២
វារៈដែលមិនត្រូវអាបត្តិ និងឧទ្ទាននៃសហធម្មិកវគ្គ	៣៥៣
រតនវគ្គ និង សិក្ខាបទ ទី ១	៣៥៤
និទានស្តេចព្រះនាម បសេនទិកោសល	៣៥៤
និយាយពីទោសចូលទៅកាន់រាជត្រកូល ១០ យ៉ាង	៣៥៩
សេចក្តីបញ្ញត្តិ	៣៦២
សិក្ខាបទវិភង្គ	៣៦៣
បទកាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៣៦៤
សិក្ខាបទ ទី ២	៣៦៥
និទានភិក្ខុ ១ រូប	៣៦៥
សេចក្តីបញ្ញត្តិ ជាដំបូង និង និទាននាងវិសាខា មិត្តារមាតា	៣៦៦
សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី១ និង និទានកូនខ្នុយ អនថបិណ្ឌិកសេដ្ឋី	៣៦៨
សេចក្តីបញ្ញត្តិ ជាបន្ទាប់ ទី២ និង សិក្ខាបទវិភង្គ	៣៧០
បទកាជនីយ	៣៧១
វារៈដែលមិនត្រូវអាបត្តិ	៣៧២
សិក្ខាបទ ទី៣	៣៧៣
និទាន ឆព្វគ្គិយភិក្ខុ និយាយ តិរច្ឆានកថា	៣៧៣
សេចក្តីបញ្ញត្តិជាដំបូង និទានភិក្ខុច្រើនរូប និងសេចក្តីបញ្ញត្តិជាបន្ទាប់ ទី១	៣៧៦
សេចក្តីបញ្ញត្តិជាបន្ទាប់ ទី២	៣៧៧

សេចក្តីបញ្ញត្តិជាបន្ទាប់ ទី៣ និង សិក្ខាបទវិភង្គ	៣៧៨
បទកាជនីយ	៣៧៩
វារៈដែលមិនត្រូវអាបត្តិ	៣៨០
សិក្ខាបទ ទី៤	៣៨១
និទានភិក្ខុ ច្រើន រូប	៣៨១
សេចក្តីបញ្ញត្តិ	៣៨២
សិក្ខាបទវិភង្គ និង បទកាជនីយ	៣៨៣
វារៈដែលមិនត្រូវអាបត្តិ	៣៨៤
សិក្ខាបទ ទី៥	៣៨៥
និទានព្រះឧបនន្ទ សក្យបុត្រ	៣៨៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៨៦
បទកាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	៣៨៧
សិក្ខាបទ ទី៦	៣៨៨
និទាន ឆព្វគ្គិយភិក្ខុ	៣៨៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣៨៩
បទកាជនីយ	៣៩០
វារៈដែលមិនត្រូវអាបត្តិ	៣៩១
សិក្ខាបទ ទី៧	៣៩២
និទាន ឆព្វគ្គិយភិក្ខុ	៣៩២
សេចក្តីបញ្ញត្តិ ជាដំបូង និង និទាន ឧទាយិភិក្ខុ	៣៩៣

សេចក្តីបញ្ញត្តិ ជាបន្ទាប់ សិក្ខាបទវិភង្គ និង បទភាជនីយ	៣៩៤
វារៈដែលមិនត្រូវអាបត្តិ	៣៩៥
សិក្ខាបទ ទី ៨	៣៩៦
និទាន ឆព្វគ្គិយភិក្ខុ	៣៩៦
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៣៩៧
វារៈដែលមិនត្រូវអាបត្តិ	៣៩៨
សិក្ខាបទ ទី ៩	៣៩៩
និទាន ឆព្វគ្គិយភិក្ខុ	៣៩៩
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៤០០
វារៈដែលមិនត្រូវអាបត្តិ	៤០១
សិក្ខាបទ ទី ១០	៤០២
និទាន នន្ទ ភិក្ខុ	៤០២
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៤០៣
វារៈដែលមិនត្រូវអាបត្តិ	៤០៤
ឧទ្ទាននៃរតនវគ្គ	៤០៥
បាដិទេសនីយកណ្តា សិក្ខាបទ ទី ១	៤០៦
និទានភិក្ខុ ១ រូប ទៅបិណ្ឌបាត	៤០៦
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង បទភាជនីយ	៤០៩
វារៈដែលមិនត្រូវអាបត្តិ	៤១១
សិក្ខាបទ ទី ២	៤១២

និទាន ឆព្វគ្គិយភិក្ខុនី	៤១២
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ	៤១៣
បទភាជនីយ	៤១៤
វារៈដែលមិនត្រូវអាបត្តិ	៤១៥
សិក្ខាបទ ទី ៣	៤១៦
និទានត្រកូល ១ មានសេចក្តីជ្រះថ្លាទាំងពីរនាក់ប្តីប្រពន្ធ	៤១៦
សេក្ខសម្មតិ	៤១៧
សេចក្តីបញ្ញត្តិជាដំបូង និងនិទានភិក្ខុច្រើនរូប	៤១៨
សេចក្តីបញ្ញត្តិជា បន្ទាប់ទី ១	៤១៩
និទានភិក្ខុ ១រូប	៤២០
សេចក្តីបញ្ញត្តិជា បន្ទាប់ទី ២ និង សិក្ខាបទវិភង្គ	៤២១
បទភាជនីយ	៤២២
វារៈដែលមិនត្រូវអាបត្តិ	៤២២
សិក្ខាបទ ទី ៤	៤២៥
និទានពួកទាស របស់សាកិយជន	៤២៥
សេចក្តីបញ្ញត្តិជាដំបូង	៤២៦
និទានភិក្ខុ ១រូប និង សេចក្តីបញ្ញត្តិជា បន្ទាប់	៤២៧
សិក្ខាបទវិភង្គ	៤២៨
បទភាជនីយ	៤៣០
វារៈដែលមិនត្រូវអាបត្តិ	៤៣២

សេក្ខិយកណ្តា	៤៣៤
បរិមណ្ឌលវគ្គ	៤៣៤
សារុប្ប មាន ២៦	៤៣៤
ឧដ្ឋត្ថិកវគ្គ	៤៤២
ខម្ពកតវគ្គ	៤៤៨
កោជនប្បដិសំយុត្ត ៣០	៤៥១
សក្កច្ចវគ្គ	៤៥៥
កតទ្បវគ្គ	៤៦៤
សុរុស្សវគ្គ	៤៧០
ធម្មទេសនា បដិសំយុត្តមាន១៦ សិក្ខាបទ	៤៧៦
បាទុកាវគ្គ	៤៨២
បកិណ្ណក មាន៣ សិក្ខាបទ	៤៩៣
ពួកធម៌សម្រាប់រម្ងាប់នូវអធិករណៈ	៥០១

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 005)

វិធយបិដក ភិក្ខុជីវិត្ត បច្ចេកភាគ ៥ (ព.ស. ២៤៩៨)

មាតិកា	លេខទំព័រ
បារាជិកទី ១	១
និទានបុរសឈ្មោះ សាឡ ជាចៅមិត្តារមាតា	១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៨
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ	១១, ១៦
បារាជិកទី ២	១៧
និទាន (*****សុន្ទរិន្ទភិក្ខុនី	១៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៩
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ	២០
បារាជិកទី ៣	២៣
និទាន បុល្លនន្ទា ភិក្ខុនី	២៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៤
ការសូត្រសមនុភាសនកម្ម	២៧
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ	២៨, ២៩
បារាជិកទី ៤	៣០
និទានឆព្វគ្គិយាភិក្ខុនី	៣០
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៣១, ៣២

បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ	៣៤
ឧទ្ទេសាវសាន	៣៥
សត្តវសកណ្ណ	៣៦
សង្ឃាទិសេសទី ១	
និទានឧបាសកម្នាក់ ប្រភេទឃ្លាំង	៣៦
សេចក្តីបញ្ញត្តិ	៣៧
សិក្ខាបទវិភង្គ និង បទភាជនីយ	៤០
វារៈដែលមិនត្រូវអាបត្តិ	៤០
សង្ឃាទិសេសទី ២	៤១
និទានករិយាស្តេចលិច្ឆវី	៤១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៤២
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ	៤៥,៤៦
សង្ឃាទិសេសទី ៣	៤៧
និទានភិក្ខុនីជាសិស្ស កថាភាសិតភិក្ខុនី	៤៧
សេចក្តីបញ្ញត្តិជាដង្កូវ និងនិទានភិក្ខុនីពីររូប	៤៨
អនុប្បញ្ញត្តិ ទី ១	៤៩
និទានភិក្ខុនីប្រើនរូប និង អនុប្បញ្ញត្តិ ទី ២	៥០,៥១
អនុប្បញ្ញត្តិ ទី ៣ និង សិក្ខាបទវិភង្គ	៥៣
បទភាជនីយ និងវារៈដែលមិនត្រូវអាបត្តិ	៥៤,៥៥
សង្ឃាទិសេសទី ៤	៥៥

និទានចណ្ឌកាលីកិត្តនី	៥៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៥៧, ៥៨
បទភាជនីយ និងវារៈដែលមិនត្រូវអោបត្តិ	៥៩, ៦០
សង្ឃាទិសេសទី ៥	៦០
និទានសុន្ទរិនន្ទាភិក្ខុនី	៦០
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ និងវារៈដែលមិនត្រូវអោបត្តិ	៦១, ៦២, ៦៣
សង្ឃាទិសេសទី ៦	៦៤
និទានសុន្ទរិនន្ទាភិក្ខុនី	៦៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៦៦
បទភាជនីយ និងវារៈដែលមិនត្រូវអោបត្តិ	៦៧, ៦៨
សង្ឃាទិសេសទី ៧	៦៨
និទានចណ្ឌកាលីកិត្តនី	៦៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៧០
ការសូត្រសមនុភាសនកម្ម	៧៣
បទភាជនីយ និងវារៈដែលមិនត្រូវអោបត្តិ	៧៦
សង្ឃាទិសេសទី ៨	៧៧
និទានចណ្ឌកាលីកិត្តនី	៧៧
សិក្ខាបទវិភង្គ និង ការសូត្រសមនុភាសនកម្ម	៧៩, ៨១
វារៈដែលមិនត្រូវអោបត្តិ	៨៣
សង្ឃាទិសេសទី ៩	៨៤

និទានពួកកិក្ខុនី ជាអន្តេវាសិនីរបស់បុល្លនន្ទាកិក្ខុនី	៨៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៨៥,៨៦
ការសូត្រសមនុភាសនកម្ម និង បទភាជនីយ	៨៨,៨៩
វារៈដែលមិនត្រូវអាបត្តិ	៩១
សង្ឃាទិសេសទី ១០	៩១
និទាន បុល្លនន្ទាកិក្ខុនី	៩១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	៩៣,៩៥
ការសូត្រសមនុភាសនកម្ម និង បទភាជនីយ	៩៧,១០០
និស្សត្តិយកណ្ណ	១០៣
បត្តវគ្គ សិក្ខាបទ ទី១	
និទានឆព្វគ្គិយាកិក្ខុនី	១០៣
សិក្ខាបទវិភង្គ និង បទភាជនីយ	១០៥,១០៧
វារៈដែលមិនត្រូវអាបត្តិ និង រឿង ឆព្វគ្គិយាកិក្ខុនី	១០៨
បត្តវគ្គ សិក្ខាបទ ទី២	១០៩
និទានកិក្ខុនីប្រើនរូប	១០៩
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	១១១,១១២
បត្តវគ្គ សិក្ខាបទ ទី៣	១១២
និទាន បុល្លនន្ទាកិក្ខុនី	១១២
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១១៤

បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១១៥,១១៦
បត្តវគ្គ សិក្ខាបទ ទី ៤	១១៦
និទាន បុណ្ណន្ទភិក្ខុនី មានជម្ងឺ	១១៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១១៨,១១៩
វារៈដែលមិនត្រូវអាបត្តិ	១២០
បត្តវគ្គ សិក្ខាបទ ទី ៥	១២១
និទាន បុណ្ណន្ទភិក្ខុនី មានជម្ងឺ	១២១
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១២៣,១២៤
បត្តវគ្គ សិក្ខាបទ ទី ៦	១២៤
និទានឧបាសកច្រើនរូប	១២៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១២៦
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១២៧
បត្តវគ្គ សិក្ខាបទ ទី ៧	១២៨
និទានឧបាសកច្រើនរូប	១២៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១២៩
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១៣១
បត្តវគ្គ សិក្ខាបទ ទី ៨	១៣២
និទាន ភិក្ខុនី ច្រើនរូប	១៣២
សេចក្តីបញ្ញត្តិ និង បទភាជនីយ	១៣៤
វារៈដែលមិនត្រូវអាបត្តិ	១៣៥

បត្តវគ្គ សិក្ខាបទ ទី៩	១៣៦
និទាន ភិក្ខុនី ច្រើនរូប	១៣៦
សេចក្តីបញ្ញត្តិ និង បទភាជនីយ	១៣៧,១៣៨
វារៈដែលមិនត្រូវអាបត្តិ	១៣៩
បត្តវគ្គ សិក្ខាបទ ទី១០	១៤០
និទាន បុល្លនន្ទាភិក្ខុនី	១៤០
	១៤១,១៤២
	១៤៣
បីវវគ្គ សិក្ខាបទ ទី១	១៤៤
និទាន បុល្លនន្ទាភិក្ខុនី	១៤៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៤៦
វារៈដែលមិនត្រូវអាបត្តិ	១៤៧
បីវវគ្គ សិក្ខាបទ ទី២	១៤៨
សេចក្តីបញ្ញត្តិ និង បទភាជនីយ	១៤៩,១៥០
វារៈដែលមិនត្រូវអាបត្តិ និង ឧទ្ទេសាវសាន	១៥១,១៥២
លសុណាវគ្គ សិក្ខាបទ ទី១	១៥៣
និទានឧបាសកម្នាក់	១៥៣
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	១៥៦,១៥៧
លសុណាវគ្គ សិក្ខាបទ ទី២	១៥៧
និទានឆព្វគ្គិយាភិក្ខុនី	១៥៧

សិក្ខាបទវិភង្គ និង សិក្ខាបទវិភង្គ	១៥៨
វារៈដែលមិនត្រូវអាបត្តិ	១៥៩
លសុណវគ្គ សិក្ខាបទ ទី៣	១៥៩
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	១៦០
លសុណវគ្គ សិក្ខាបទ ទី ៤	១៦១
និទានស្រីស្នំ	១៦១
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	១៦២
លសុណវគ្គ សិក្ខាបទ ទី៥	១៦៣
និទានព្រះនាង បជាបតិគោតមី	១៦៣
បទកាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	១៦៥,១៦៦
លសុណវគ្គ សិក្ខាបទ ទី៦	១៦៦
និទានមហាមាត្យឈ្មោះ អាពោហន្ត	១៦៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៦៧
វារៈដែលមិនត្រូវអាបត្តិ	១៦៨
លសុណវគ្គ សិក្ខាបទ ទី៧	១៦៩
និទានពួកកិក្ខុនី នាំគ្នាសូមស្រូវ	១៦៩
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	១៧០
លសុណវគ្គ សិក្ខាបទ ទី៨	១៧១
និទានព្រាហ្មណ៍ម្នាក់ ជា រាជអមាត្យ	១៧១
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	១៧៣

លុបសុណាវគ្គ សិក្ខាបទ ទី៩	១៧៤
និទានព្រាហ្មណ៍ម្នាក់ មានស្រែស្រូវដំណើប	១៧៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៧៥
វារៈដែលមិនត្រូវអាបត្តិ	១៧៦
លុបសុណាវគ្គ សិក្ខាបទ ទី១០	១៧៦
និទានធម្មត្ថិយាភិក្ខុនី និង សេចក្តីបញ្ញត្តិ	១៧៧
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	១៧៨
អន្ធការវគ្គ សិក្ខាបទ ទី១	១៧៩
និទានបុរសជាញាតិរបស់ភិក្ខុនី ជាសិស្សកន្ទាកាបិលានិភិក្ខុនី	១៧៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៨០
វារៈដែលមិនត្រូវអាបត្តិ	១៨១
អន្ធការវគ្គ សិក្ខាបទ ទី២	១៨១
និទានបុរសជាញាតិរបស់ភិក្ខុនី ជាសិស្សកន្ទាកាបិលានិភិក្ខុនី	១៨១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៨២
វារៈដែលមិនត្រូវអាបត្តិ	១៨៣
អន្ធការវគ្គ សិក្ខាបទ ទី៣	១៨៤
និទានបុរសជាញាតិរបស់ភិក្ខុនី ជាសិស្សកន្ទាកាបិលានិភិក្ខុនី	១៨៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៨៥
វារៈដែលមិនត្រូវអាបត្តិ	១៨៦
អន្ធការវគ្គ សិក្ខាបទ ទី៤	១៨៦

និទាន បុណ្ណន្ទា ភិក្ខុនី	១៨៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៨៧,១៨៨
វារៈដែលមិនត្រូវអាបត្តិ	១៨៩
អន្ធការវគ្គ សិក្ខាបទ ទី៥	១៨៩
និទានភិក្ខុនី ១ រូប	១៨៩
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៩១
វារៈដែលមិនត្រូវអាបត្តិ	១៩៣
អន្ធការវគ្គ សិក្ខាបទ ទី៦	១៩៣
និទាន បុណ្ណន្ទា ភិក្ខុនី	១៩៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៩៤,១៩៥
វារៈដែលមិនត្រូវអាបត្តិ	១៩៦
អន្ធការវគ្គ សិក្ខាបទ ទី៧	១៩៦
និទាន ភិក្ខុនីប្រើនរូប	១៩៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	១៩៨
វារៈដែលមិនត្រូវអាបត្តិ	២០០
អន្ធការវគ្គ សិក្ខាបទ ទី៨	២០០
និទាន ភិក្ខុនី ជាសិស្សរបស់ កន្ទាកាបិលានិភិក្ខុនី	២០០
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២០១
វារៈដែលមិនត្រូវអាបត្តិ	២០២
អន្ធការវគ្គ សិក្ខាបទ ទី ៩	២០២

និទានពួកភិក្ខុនី សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២០២,២០៤
វារៈដែលមិនត្រូវអាបត្តិ	២០៥
អន្ធការវគ្គ សិក្ខាបទ ទី១០	២០៥
និទានចណ្ឌកាលីភិក្ខុនី សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	២០៥,២០៦
នគ្គវគ្គ សិក្ខាបទ ទី១	២០៧
និទាន ភិក្ខុនីប្រើនរូប សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២០៧,២០៨
នគ្គវគ្គ សិក្ខាបទ ទី២	២០៨
និទានព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតសំពត់ដូតទឹក	២០៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២០៩,២១០
វារៈដែលមិនត្រូវអាបត្តិ	២១១
នគ្គវគ្គ សិក្ខាបទ ទី៣	២១១
និទានភិក្ខុនី ១ រូប មានសំពត់សម្រាប់ធ្វើបីវរ	២១២,២១៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២១៥
វារៈដែលមិនត្រូវអាបត្តិ	២១៥
នគ្គវគ្គ សិក្ខាបទ ទី៤	២១៥
និទានពួកភិក្ខុនី ធ្វើបីវរ	២១៥
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២១៦
វារៈដែលមិនត្រូវអាបត្តិ	២១៧
នគ្គវគ្គ សិក្ខាបទ ទី៥	២១៧

និទានភិក្ខុនី ១រូប	២១៨
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២១៩
វារៈដែលមិនត្រូវអាបត្តិ	២២០
នគ្គវគ្គ សិក្ខាបទ ទី៦	២២០
និទានត្រកូលឧបដ្ឋាករបស់បុល្លនន្ទា ភិក្ខុនី	២២០
សេចក្តីបញ្ញត្តិ	២២១
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២២២
នគ្គវគ្គ សិក្ខាបទ ទី៧	២២៣
និទាន អកាលចីវរ កើតឡើងដល់ភិក្ខុនីសង្ឃ	២២៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២២៤
វារៈដែលមិនត្រូវអាបត្តិ	២២៥
នគ្គវគ្គ សិក្ខាបទ ទី៨	២២៥
និទាន បុល្ល នន្ទាភិក្ខុនី	២២៥
សេចក្តីបញ្ញត្តិ	២២៦
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២២៧
នគ្គវគ្គ សិក្ខាបទ ទី៩	២២៧
និទានត្រកូលឧបដ្ឋាករបស់បុល្លនន្ទា ភិក្ខុនី	២២៧
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២២៩
វារៈដែលមិនត្រូវអាបត្តិ	២៣០
នគ្គវគ្គ សិក្ខាបទ ទី១០	២៣១

និទានឧបាសកម្នាក់ឲ្យគេធ្វើ វិហារ	២៣១
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៣៣
វារៈដែលមិនត្រូវអាបត្តិ	២៣៤
តុវដ្តវគ្គ សិក្ខាបទ ទី១	២៣៥
និទានភិក្ខុនី ពីររូប	២៣៥
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៣៦
តុវដ្តវគ្គ សិក្ខាបទ ទី២	២៣៦
និទានភិក្ខុនី ពីររូប	២៣៦
សេចក្តីបញ្ញត្តិ	២៣៧
សិក្ខាបទវិភង្គ	២៣៨
វារៈដែលមិនត្រូវអាបត្តិ	២៣៩
តុវដ្តវគ្គ សិក្ខាបទ ទី៣	២៣៩
និទាន បុល្ល នន្ទា ភិក្ខុនី	២៣៩
សេចក្តីបញ្ញត្តិ	២៤០
សិក្ខាបទវិភង្គ	២៤១
វារៈដែលមិនត្រូវអាបត្តិ	២៤២
តុវដ្តវគ្គ សិក្ខាបទ ទី៤	២៤២
និទាន បុល្ល នន្ទា ភិក្ខុនី	២៤២
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៤៣
វារៈដែលមិនត្រូវអាបត្តិ	២៤៤

តុវង្គវគ្គ សិក្ខាបទ ទី៥	២២២
និទានភិក្ខុកាលីភិក្ខុនី	២២២
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២២៦
សេចក្តីបញ្ញត្តិ ទី ២	២២៧
វារៈដែលមិនត្រូវអាបត្តិ	២២៨
តុវង្គវគ្គ សិក្ខាបទ ទី៦	២២៩
និទានចណ្ឌកាលីភិក្ខុនី	២២៩
សិក្ខាបទវិភង្គ	២៥០
វារៈដែលមិនត្រូវអាបត្តិ	២៥៣
តុវង្គវគ្គ សិក្ខាបទ ទី៧	២៥៣
និទានភិក្ខុនី ទាំងឡាយ	២៥៣
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៥៥
វារៈដែលមិនត្រូវអាបត្តិ	២៥៦
តុវង្គវគ្គ សិក្ខាបទ ទី៨	២៥៦
និទានភិក្ខុនី ទាំងឡាយ	២៥៦
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៥៧
វារៈដែលមិនត្រូវអាបត្តិ	២៥៨
តុវង្គវគ្គ សិក្ខាបទ ទី៩	២៥៨
និទាន ពួកភិក្ខុនី	២៥៨
វារៈដែលមិនត្រូវអាបត្តិ	២៦០

តុវង្គវគ្គ សិក្ខាបទ ទី ១០	២៦០
និទានភិក្ខុនី ទាំងឡាយ	២៦០
ចិត្តាគារវគ្គ សិក្ខាបទ ទី ១	២៦៣
និទាននាយជាងបានគូរគំនូរ	២៦៣
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៦៤, ២៦៥
ចិត្តាគារវគ្គ សិក្ខាបទ ទី ២	២៦៥
និទានភិក្ខុនី ទាំងឡាយ	២៦៥
វារៈដែលមិនត្រូវអាបត្តិ	២៦៧
ចិត្តាគារវគ្គ សិក្ខាបទ ទី ៣	២៦៧
និទានធព្វគ្គិយាភិក្ខុនី	២៦៧
វារៈដែលមិនត្រូវអាបត្តិ	២៦៩
ចិត្តាគារវគ្គ សិក្ខាបទ ទី ៤	២៦៩
និទានភិក្ខុនី ទាំងឡាយ	២៦៩
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៧០
ចិត្តាគារវគ្គ សិក្ខាបទ ទី ៥	២៧០
និទានភិក្ខុនី ១ រូប	២៧០
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៧២
វារៈដែលមិនត្រូវអាបត្តិ	២៧៤
ចិត្តាគារវគ្គ សិក្ខាបទ ទី ៦	២៧៤
និទានថុល្លនន្ទា ភិក្ខុនី	២៧៤

សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៧៦
ចិត្តាគារវគ្គ សិក្ខាបទ ទី ៧	២៧៦
និទានបុណ្ណនន្ទា ភិក្ខុនី	២៧៦
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៧៨,២៧៩
ចិត្តាគារវគ្គ សិក្ខាបទ ទី ៨	២៧៩
និទានបុណ្ណនន្ទា ភិក្ខុនី	២៧៩
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៨២
ចិត្តាគារវគ្គ សិក្ខាបទ ទី ៩	២៨២
និទានបុណ្ណនន្ទា ភិក្ខុនី	២៨២
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៨៣,២៨៤
ចិត្តាគារវគ្គ សិក្ខាបទ ទី ១០	២៨៤
និទានឆព្វគ្គិយាភិក្ខុនី	២៨៤
សេចក្តីបញ្ញត្តិ និង សិក្ខាបទវិភង្គ	២៨៥
វារៈដែលមិនត្រូវអាបត្តិ	២៨៥
អារាមវគ្គ សិក្ខាបទ ទី ១	២៨៦
និទានភិក្ខុប្រើនរូប	២៨៦
វារៈដែលមិនត្រូវអាបត្តិ	២៩០
អារាមវគ្គ សិក្ខាបទ ទី ២	២៩០
និទានព្រះ កប្បិតក	២៩០
សេចក្តីបញ្ញត្តិ	២៩២

វារៈដែលមិនត្រូវអាបត្តិ	២៩៣
អាវាមវគ្គ សិក្ខាបទ ទី ៣	២៩៤
និទានចណ្ឌកាលីកិក្ខុនី និង បុល្លនន្ទាភិក្ខុនី	២៩៤
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	២៩៦
អាវាមវគ្គ សិក្ខាបទ ទី ៤	២៩៧
និទានព្រាហ្មណ៍ម្នាក់ និមន្តភិក្ខុនីធាន	២៩៧
បទភាជនីយ និង វារៈដែលមិនត្រូវអាបត្តិ	២៩៩,៣០០
អាវាមវគ្គ សិក្ខាបទ ទី ៥	៣០០
និទាន ភិក្ខុនី ១ រូប	៣០០
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣០១,៣០២
អាវាមវគ្គ សិក្ខាបទ ទី ៦	៣០២
និទាន ភិក្ខុនី ច្រើន រូប	៣០២
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣០២
អាវាមវគ្គ សិក្ខាបទ ទី ៧	៣០២
និទាន ភិក្ខុនី ច្រើន រូប	៣០២
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣០៥,៣០៦
អាវាមវគ្គ សិក្ខាបទ ទី ៨	៣០៦
និទាន ឆព្វគ្គិយភិក្ខុ	៣០៦
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣០៨
អាវាមវគ្គ សិក្ខាបទ ទី ៩	៣០៨

និទាន ភិក្ខុនី ទាំងឡាយ	៣០៨
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣០៩
អារាមវគ្គ សិក្ខាបទ ទី ១០	៣១០
និទាន ភិក្ខុនី ១ រូប	៣១០
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣១១,៣១២
គព្ពិនិវគ្គ សិក្ខាបទ ទី ១	៣១៣
និទាន ភិក្ខុនី ១ រូប	៣១៣
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣១៤,៣១៥
គព្ពិនិវគ្គ សិក្ខាបទ ទី ២	៣១៥
និទាន ភិក្ខុនី ច្រើនរូប	៣១៥
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	៣១៧
គព្ពិនិវគ្គ សិក្ខាបទ ទី ៣	៣១៧
និទាន ភិក្ខុនី ទាំងឡាយ ឲ្យ ឧបសម្បទា ដល់សិក្ខាមាណា	៣១៧,៣១៨
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣២១,៣២២
គព្ពិនិវគ្គ សិក្ខាបទ ទី ៤	៣២២
និទាន ភិក្ខុនី ទាំងឡាយ ឲ្យ ឧបសម្បទា ដល់សិក្ខាមាណា	៣២២
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣២៥,៣២៦
គព្ពិនិវគ្គ សិក្ខាបទ ទី ៥	៣២៧
និទាន ភិក្ខុនី ទាំងឡាយ ឲ្យ ឧបសម្បទា ដល់ស្រីតិហិកតា មាន វស្សាមិនគ្រប់១២ឆ្នាំ	៣២៧

សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៩,ព្យ១០
គព្ពិនិវគ្គ សិក្ខាបទ ទី ៦	ព្យ១០
និទាន ភិក្ខុនី ទាំងឡាយ ឲ្យ ឧបសម្បទា ដល់ស្រីតិហិកតា	ព្យ១០
សេចក្តីបញ្ញត្តិ	ព្យ១១
វារៈដែលមិនត្រូវអាបត្តិ	ព្យ១៥
គព្ពិនិវគ្គ សិក្ខាបទ ទី ៧	ព្យ១៥
និទាន ភិក្ខុនី ទាំងឡាយ ឲ្យ ឧបសម្បទា ដល់ស្រីតិហិកតា	ព្យ១៥
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យ១៩,ព្យ២០
គព្ពិនិវគ្គ សិក្ខាបទ ទី ៨	ព្យ២០
និទានបុល្លនន្ទា ភិក្ខុនី	ព្យ២០
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	ព្យ២១,ព្យ២២
គព្ពិនិវគ្គ សិក្ខាបទ ទី ៩	ព្យ២២
និទានភិក្ខុនី មិនបំរើ ឧបជ្ឈាយ៍	ព្យ២២
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	ព្យ២៣
គព្ពិនិវគ្គ សិក្ខាបទ ទី ១០	ព្យ២៤
និទានបុល្លនន្ទា ភិក្ខុនី	ព្យ២៤
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	ព្យ២៥
កុមារីភូតវគ្គ សិក្ខាបទ ទី ១	ព្យ២៦
និទាន ភិក្ខុនី ឲ្យ ឧបសម្បទាដល់កុមារី	ព្យ២៦
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	ព្យ២៧,ព្យ២៨

កុមារីភូតវគ្គ សិក្ខាបទ ទី ២	៣៤៩
និទាន ភិក្ខុនី ឲ្យ ឧបសម្ព័ន្ធទាដល់កុមារី	៣៤៩
វារៈដែលមិនត្រូវអាបត្តិ	៣៥៣
កុមារីភូតវគ្គ សិក្ខាបទ ទី ៣	៣៥៤
និទាន ភិក្ខុនី ឲ្យ ឧបសម្ព័ន្ធទាដល់កុមារី	៣៥៤
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣៥៧,៣៥៨
កុមារីភូតវគ្គ សិក្ខាបទ ទី ៤	៣៥៩
និទាន ភិក្ខុនី ឲ្យ ឧបសម្ព័ន្ធទាដល់កុមារី	៣៥៩
វារៈដែលមិនត្រូវអាបត្តិ	៣៦០
កុមារីភូតវគ្គ សិក្ខាបទ ទី ៥	៣៦០
និទាន ភិក្ខុនី ទាំងឡាយមានវស្សាពេញ ១២	៣៦០
វុដ្ឋាបនសម្មតិ	៣៦១
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣៦៣,៣៦៥
កុមារីភូតវគ្គ សិក្ខាបទ ទី ៦	៣៦៥
និទានចណ្ឌកាលីភិក្ខុនី	៣៦៥
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	៣៦៧
កុមារីភូតវគ្គ សិក្ខាបទ ទី ៧	៣៦៧
និទានសិក្ខាមាណា ១ រូប	៣៦៧
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	៣៦៩,៣៧០
កុមារីភូតវគ្គ សិក្ខាបទ ទី ៨	៣៧០

និទានសិក្ខាមាតា ១ រូប	ព្យា៧០
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៧២
កុមារីភូតវគ្គ សិក្ខាបទ ទី ៩	ព្យា៧៣
និទានបុល្លនន្ទា ភិក្ខុនី	ព្យា៧៣
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៧៤, ព្យា៧៥
កុមារីភូតវគ្គ សិក្ខាបទ ទី ១០	ព្យា៧៥
និទានបុល្លនន្ទា ភិក្ខុនី	ព្យា៧៥
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៧៦, ព្យា៧៧
កុមារីភូតវគ្គ សិក្ខាបទ ទី ១១	ព្យា៧៧
និទានបុល្លនន្ទា ភិក្ខុនី	ព្យា៧៧
វារៈដែលមិនត្រូវអាបត្តិ	ព្យា៧៩
កុមារីភូតវគ្គ សិក្ខាបទ ទី ១២	ព្យា៨០
និទាន ភិក្ខុនី ទាំងឡាយ ឲ្យ ឧបសម្បទា រាល់ឆ្នាំ	ព្យា៨០
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៨១
កុមារីភូតវគ្គ សិក្ខាបទ ទី ១៣	ព្យា៨១
និទាន ភិក្ខុនី ទាំងឡាយ	ព្យា៨១
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៨៣
ឆត្តបាហនវគ្គ សិក្ខាបទ ទី ១	ព្យា៨៤
និទាន ភិក្ខុនី ទាំងឡាយ	ព្យា៨៤
សេចក្តីបញ្ញត្តិ សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអាបត្តិ	ព្យា៨៥, ព្យា៨៦

ឆត្តបាហនវគ្គ សិក្ខាបទ ទី ២	ព្យាសនា
និទានឆត្តក្កិយាភិក្ខុនី	ព្យាសនា
សេចក្តីបញ្ញត្តិ ជាដង្កូវ	ព្យាសនា
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអបត្តិ	ព្យាសនា, ព្យាសនា
ឆត្តបាហនវគ្គ សិក្ខាបទ ទី ៣	ព្យាសនា
និទាន ភិក្ខុនី ១ រូប	ព្យាសនា
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអបត្តិ	ព្យាសនា, ព្យាសនា
ឆត្តបាហនវគ្គ សិក្ខាបទ ទី ៤	ព្យាសនា
និទានឆត្តក្កិយាភិក្ខុនី ទ្រទ្រង់គ្រឿងប្រដាប់ស្រ្តី	ព្យាសនា
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអបត្តិ	ព្យាសនា
ឆត្តបាហនវគ្គ សិក្ខាបទ ទី ៥	ព្យាសនា
និទានឆត្តក្កិយាភិក្ខុនី	ព្យាសនា
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអបត្តិ	ព្យាសនា
ឆត្តបាហនវគ្គ សិក្ខាបទ ទី ៦	ព្យាសនា
និទានឆត្តក្កិយាភិក្ខុនី	ព្យាសនា
សិក្ខាបទវិភង្គ និង វារៈដែលមិនត្រូវអបត្តិ	ព្យាសនា
ឆត្តបាហនវគ្គ សិក្ខាបទ ទី ៧	ព្យាសនា
និទាន ភិក្ខុនី ទាំងឡាយ	ព្យាសនា
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអបត្តិ	ព្យាសនា, ព្យាសនា
ឆត្តបាហនវគ្គ សិក្ខាបទ ទី ៨ - ៩ - ១០	ព្យាសនា

និទាន ភិក្ខុនី ទាំងឡាយ	៣៩៨
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៣៩៩,៤០០
ឆត្តបាហនវគ្គ សិក្ខាបទ ទី ១១	៤០០
និទានភិក្ខុនីទាំងឡាយ មិនប្រាប់ស្រាប់តែអង្គុយលើ អាសនៈខាងមុខ	៤០០
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៤០១,៤០២
ឆត្តបាហនវគ្គ សិក្ខាបទ ទី ១២	៤០២
និទានភិក្ខុនី សួរបញ្ជា នឹងភិក្ខុ	៤០២
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៤០៣,៤០៤
ឆត្តបាហនវគ្គ សិក្ខាបទ ទី ១៣	៤០៤
និទានភិក្ខុនី មួយរូប គ្មានសំពត់ចោមពុជ	៤០៤
សេចក្តីបញ្ញត្តិ និង វារៈដែលមិនត្រូវអាបត្តិ	៤០៥,៤០៦
ឧទ្ទេសាវសាន	៤០៦
បាជិទេសនីយកណ្តា	៤០៧
និទានភិក្ខុនី សូមទឹកដោះរាវឆាន់	៤០៧
សេចក្តីបញ្ញត្តិ ជាបន្ទាប់ និង វារៈដែលមិនត្រូវអាបត្តិ	៤០៩,៤១៤
ឧទ្ទេសាវសាន	៤១៥
សេក្ខិយកណ្តា	៤១៦
និទានភិក្ខុនី ស្ងៀករយិករយាក	៤១៦
វារៈដែលមិនត្រូវអាបត្តិ	៤១៧
សេចក្តីបញ្ញត្តិ ជាបន្ទាប់	៤១៩

ឧទ្ទេសាវសាន	៤២០
អធិករណសម្មថៈ ទីបំផុត	៤២១
ឧទ្ទេសាវសាន	៤២២

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 006)

វិធយបិដក មហាវគ្គ បឋមភាគ ៦

មហាខន្ធកៈ ឧទេសថក្ខន្ធកៈ (ព.ស. ២៤៩៩)

មាតិកា	លេខ ទំព័រ
ភាគ ទី ១	
មហាខន្ធកៈ	
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់ដឹងជាដង្ហែង ទ្រង់រំពឹងបដិច្ចសមុប្បាទធម៌	១
ពោធិកថា ពុទ្ធខទានគាថា	៣
អដបាល និគ្រោធកថា	៧
មុជលិន្ទកថា	៩
រាជាយតនកថា រឿងពាណិជ ឈ្មោះ តបុស្ស និង ភល្លិក	១០
ពុទ្ធបរិវត្តកថា	១៣
ព្រហ្មយាចនកថា	១៥
ព្រហ្មយាចនកថា ពាក្យឧបមាដោយវត្ថុ មានផ្កាឧប្បល ជាដើម	១៧
ពុទ្ធបរិវត្តកថា	១៩
រឿងឧបកាជីវកវត្ថុ	២៣
រឿងបញ្ចវគ្គិយភិក្ខុ	២៥
ធម្មចក្កប្បវត្តនសូត្រ	២៩

ធម្មចក្កប្បវត្តនសូត្រ ញាណមានបីប្រការ	៣១
ពុទ្ធខទាន ធម្មចក្ករបស់ពួកព្រះថេរៈមាន កោណ្ឌញ្ញៈជាដើម	៣៥
អនត្តលក្ខណសូត្រ អនត្តកថា	៤១
អនត្តលក្ខណសូត្រ អនិច្ចកថា	៤៣
អនត្តលក្ខណសូត្រ ការដឹងនិងការឃើញដោយគួរដល់ពិត	៤៥
រឿងយសកុលបុត្រ	៤៧
រឿងមាតាបិតា របស់យសកុលបុត្រ	៥១
ធម្មចក្កគឺសោតាបត្តិមគ្គ របស់បិតា នៃយសកុលបុត្រ	៥៣
ការសម្រេចនូវ អរហត្តផលនៃព្រះយស	៥៥
ធម្មចក្កគឺសោតាបត្តិមគ្គ របស់មាតានិងស្រីបុរាណ ទុតិយីកានៃព្រះយស	៥៧
និយាយអំពីផ្លូវរបស់គ្រូហស្ត ៤នាក់ជាសំឡាញ់នៃព្រះយស	៦០
រឿងគ្រូហស្ត ប្រមាណ ៩០ នាក់ ជាសំឡាញ់នៃព្រះយស	៦៣
និយាយអំពីព្រះអរហន្ត ៦១ ព្រះអង្គ	៦៥
មារកថា	៦៧
ការទ្រង់អនុញ្ញាតបព្វជ្ជា និង ឧបសម្បទា	៦៩
ពាក្យពោលអំពីការរួចចាក អន្ទាក់មារទាំងឡាយ	៧១
រឿងកទ្ធុវគ្គិយកុមារ ជាសំឡាញ់នឹងគ្នា	៧៣
ធម្មចក្កគឺសោតាបត្តិមគ្គ នៃកទ្ធុវគ្គិយកុមារ ជាសំឡាញ់នឹងគ្នា	៧៥
រឿងជជិល ជាបងប្អូននឹងគ្នា បឋមប្បាដិហារ្យ	៧៧
រឿងជជិល ជាបងប្អូននឹងគ្នា បាដិហារ្យ ជាគំរប់ ៣	៨៣

រឿងជជិល ជាបងប្អូននឹងគ្នា បាដិហារ្យ ជាគំរប់ ៤	៨៤
រឿងជជិល ជាបងប្អូននឹងគ្នា បាដិហារ្យ ជាគំរប់ ៥	៨៧
រឿងជជិល ជាបងប្អូននឹងគ្នា និយាយអំពីចីវរបង្កុល របស់ព្រះដ៏មាន ព្រះភាគ	៨៩
រឿងជជិលជាបងប្អូននឹងគ្នាបាដិហារ្យ មានទ្រង់នាំមកនូវផ្ទៃព្រីងជាដើម	៩១
រឿងជជិលជាបងប្អូននឹងគ្នាបាដិហារ្យ មានទ្រង់បំបែកឧស ជាដើម	៩៥
រឿងជជិលជាបងប្អូននឹងគ្នាបាដិហារ្យ មានទ្រង់និម្មិតចង្រ្កាន	៩៧
រឿងជជិលជាបងប្អូននឹងគ្នាបុព្វជ្ជានិងឧបសម្បទានៃជជិលទាំងឡាយនោះ	៩៩
បាដិហារ្យចំនួន បីពាន់ប្រាំរយ	១០៣
អាទិត្តបរិយាយសូត្រ	១០៥
ពុទ្ធកុណ កថា ការជួបជុំរបស់ព្រះបាទពិម្ពិសារ	១០៧
ការជួបជុំរបស់ព្រះបាទពិម្ពិសារពាក្យពោលអំពីការលះបង់នូវគ្រឿងយញ្ញ	១០៩
ការជួបជុំរបស់ព្រះបាទពិម្ពិសារ អនុបុព្វិកថា	១១០
ការជួបជុំរបស់ព្រះបាទពិម្ពិសារ ព្រះដ៏មានព្រះភាគទ្រង់យាងចូលក្រុងរាជគ្រឹះ	១១៣
គាថាជាចម្រៀងរបស់ព្រះឥន្ទ្រ	១១៥
រឿងព្រះឥន្ទ្រ	១១៧
ព្រះតម្រេះ របស់ព្រះបាទ ពិម្ពិសារ គារទូទទួលនូវអារាម	១១៩
បុព្វជ្ជារបស់ បរិព្វាជក ឈ្មោះ សារីបុត្ត និង មោគ្គល្លាន រឿង អស្សជិត្តេរ	១២១
បុព្វជ្ជារបស់ បរិព្វាជក ឈ្មោះសារីបុត្ត និងមោគ្គល្លាន ពាក្យបរិព្វាជក ឈ្មោះសារីបុត្ត	១២៥
បុព្វជ្ជារបស់ បរិព្វាជក ឈ្មោះសារីបុត្ត និងមោគ្គល្លាន ធម្មចក្ករបស់ មោគ្គល្លាន	១២៧

បុព្វជ្ជារបស់ បរិព្វាជក ឈ្មោះ សារីបុត្ត និង មោគ្គល្លាន រឿងបរិវាររបស់លោកនោះ	១២៩
បុព្វជ្ជារបស់ ព្រះសារីបុត្ត និង ព្រះមោគ្គល្លាន	១៣១
ពាក្យចោទ ដោយគាថា	១៣៣
និទានដោយ ឧបជ្ឈាយវគ្គ	១៣៥
វគ្គដែលកូនសិស្សត្រូវធ្វើដល់ឧបជ្ឈាយវ	១៣៩
ឧបជ្ឈាយវគ្គ	១៤០
សិទ្ធិវិហារិកវគ្គ	១៥១
បណាមកថា	១៦១
ការសូមឲ្យឧបជ្ឈាយវ អត់ទោស	១៦៣
សិទ្ធិវិហារិកប្រកបដោយអង្គ ៥ យ៉ាងគួរឲ្យឧបជ្ឈាយវបណ្តេញចេញ រឿងព្រហ្មណ៍ម្នាក់	១៦៥
	១៦៧
ឧបសម្បទាដោយញត្តិចតុត្តកម្មវាចា	១៦៩
រឿងភិក្ខុមួយរូប	១៧០
រឿងព្រហ្មណ៍ម្នាក់	១៧៣
ការប្រាប់និស្ស័យ ៤ ជាដើម	១៧៥
ឧបជ្ឈាយវសិទ្ធិវិហារិកកថា	១៧៧
អាចរិយន្តេវាសិកកថា	១៨៣
អាចរិយវគ្គ	១៨៥
អន្តេវាសិកវគ្គ	១៩៧
បណាមកថា	២០៧

អន្តេវាសិកប្រកបដោយអង្គ ៥ យ៉ាង គួរឲ្យអាចារ្យបណ្តេញចេញ	២០៩
អាចរិយន្តេវាសិកកថា	២១១
ការរម្ងាប់និស្ស័យបាក់ឧបជ្ឈាយ៍ និងអាចារ្យ	២១៣
ឧបសម្បទាទេតពូបញ្ចកៈ១៦ដង	២១៥
ឧបសម្បទាទេតពូបញ្ចកៈ១៦ដង	២២៣
តិគ្គិយបរិវាសកថា	២៣០
ពាក្យពោលអំពីបុគ្គលដែលធ្លាប់ តិរិយ ដទៃ មិនញ៉ាំងព្រះសង្ឃឲ្យត្រេកអរ	២៣៥
ពាក្យពោលអំពីបុគ្គលដែលធ្លាប់ តិរិយ ដទៃ ញ៉ាំងព្រះសង្ឃឲ្យត្រេកអរ	២៣៧
អន្តរាយិកធម្មកថា អាពាធ ៥ យ៉ាង	២៣៩
អន្តរាយិកធម្មកថា បព្វជ្ជា នៃ រាជអាមាត្យ	២៤៥
ចោររាជការកត់ឈ្មោះទុកក្នុងបញ្ជី	២៤៩
អភយុវភាណារ ពួកមនុស្សដែលគេបៀតបៀន ឲ្យមានស្លាកស្នាមជាដើម	២៥១
អភយុវភាណារ ភណ្ឌកម្ម	២៥៣
អភយុវភាណារ រឿងទារកមានពួក ១៧	២៥៥
រឿងត្រកូលធ្វើមរណកាលដោយ អហិវាតករោគ	២៥៩
ភិក្ខុ ១ រូប មិនត្រូវឲ្យសាមណេពីរូបបម្រើ	២៦០
ព្រះដ៏មានប្រភាគទ្រង់ពុទ្ធដំណើរ ជៀសចេញទៅកាន់ ទក្ខិណាគីរីជនបទ	២៦៣
អភយុវភាណារៈអង្គ (៥) នៃពួកភិក្ខុដែលគួរនៅបានមិនបាច់មាននិស្ស័យ	២៦៥
រាហុលសាមណេរប្បព្វជ្ជា	២៧០
ព្រះបាទសុទ្ទោទន សក្យរាជ និយាយអំពីបុគ្គលដែលមានមាតាបិតា មិនអនុញ្ញាត	២៧៣

សិក្ខាបទ ១០ របស់ពួកសាមណេរ	២៧៧
រឿងទណ្ឌកម្ម ពួកសាមណេរ	២៧៩
នាសន្ត ១០ របស់ពួកសាមណេរ	២៨០
មនុស្សខ្ចីយ	២៨៣
មនុស្សលួចសំវាស មនុស្សចូលពួកតិរិយ	២៨៥
រឿងនាគ	២៨៧
មនុស្សដែលសម្លាប់មាតា មិនត្រូវឲ្យឧបសម្បទា	២៨៩
មនុស្សដែលសម្លាប់ព្រះអរហន្ត សង្ឃមិនត្រូវឲ្យឧបសម្បទា	២៩១
មនុស្សឧកតោព្យញ្ញនក (មនុស្សមានភេទពីរ) សង្ឃមិនត្រូវឲ្យឧបសម្បទា	២៩៣
ពួកសាមណេរដែលគ្មានឧបជ្ឈាជាដើម សង្ឃមិនត្រូវឲ្យឧបសម្បទា	២៩៥
មនុស្សគ្មានបាត្រ ចីវរ សង្ឃមិនត្រូវឲ្យឧបសម្បទា	២៩៧
ពួកមនុស្សមានដាច់ដៃជាដើម ភិក្ខុមិនត្រូវឲ្យ បព្វជ្ជា	២៩៩
និស្សយវិធី	៣០០
កុមារ កសិករ មានអាយុ ២០ឆ្នាំដោយរាប់យកឆ្នាំនៅក្នុងគក្កដាបានឧបសម្បទា	៣០៥
ការសន្មតិនូវភិក្ខុអ្នកប្រៀនប្រដៅ ឧបសម្បទា បេក្ខៈ	៣០៧
ឧបសម្បទា ដោយញាតិចតុត្តកម្ម	៣១១
និស្ស័យ (បច្ច័យជាគ្រឿងអាស្រ័យរបស់បព្វជិត) ៤ យ៉ាង	៣១៥
អករណីកិច្ច (កិច្ចដែលបព្វជិតមិនត្រូវធ្វើ) ៤ យ៉ាង	៣១៧
រឿងភិក្ខុត្រូវសង្ឃលើកវត្ថុ ព្រោះមិនឃើញអាបត្តិជាដើម	៣១៩
ឧទានគាថា	៣២៥

ឧបោសថក្នុងន្ទក	
ការស្តាប់ធម៌	៣៣៧
ការសំដែងបាតិមោក្ខ	៣៣៩
និទានទ្វេសវិភង្គ	៣៤១
ការសំដែងបាតិមោក្ខ ក្នុងថ្ងៃឧបោសថ	៣៤៥
រឿងមហាកប្បិន	៣៤៧
ការសន្មតិសីមា	៣៤៩
នទីបារសីមា ការសន្មតិនូវរោង ឧបោសថ	៣៥១
រោង ឧបោសថ តូចពេក	៣៥៣
អាវាសច្រើនមានសីមាស្មើគ្នា គឺមានសីមាតែមួយ	៣៥៥
រឿងព្រះមហាកស្សបត្ថេរ និង ការសន្មតិនូវ អវិប្បវាសសីមា	៣៥៧
តិចីវរវិប្បវាស សីមា	៣៥៩
ការសូត្រពី តិចីវរវិប្បវាស សីមា	៣៦១
ការទំលាយសីមា និង សិមន្តរិក (ទីឧបចារៈ នៃសីមា)	៣៦៣
ឧបោសថមានពីរ (បាតុទ្ធសិឧបោសថ ១ បណ្ណរសិឧបោសថ ១)	៣៦៥
ការសំដែងបាតិមោក្ខមាន៥យ៉ាង	៣៦៧
ការសន្មតិខ្លួន ការសន្មតិកិក្ខុដទៃ	៣៦៩
ការធ្វើនូវកម្មមិនមែនជាធម៌ជាដើម	៣៧៣
បាតិមោក្ខ មានព្រះថេរជាតិ	៣៧៥
កិក្ខុច្រើនរូបល្ងង់ មិនឆ្ងាស	៣៧៧

ការទ្រង់អនុញ្ញាតឲ្យភិក្ខុរៀនរាប់បក្ខ	៣៧៩
ត្រូវភិក្ខុចោលរោង ឧបោសថ	៣៨០
ការអុជប្រទិបក្នុងរោងឧបោសថ	៣៨៣
ពួកភិក្ខុល្ងង់មិនឆ្ងាស មានដំណើរទៅកាន់ទិស	៣៨៤
ការនាំមកនូវបារិសុទ្ធិនៃភិក្ខុឈឺ	៣៨៧
ការនាំមកនូវធន្ទៈ នៃភិក្ខុឈឺ	៣៩១
និយាយអំពីពួកជនមានញាតិជាដើម ចាប់ភិក្ខុ	៣៩៥
ភិក្ខុត្រូវមានពីរយ៉ាង ការសន្មតនូវភិក្ខុត្រូវ	៣៩៧
ការសំដែងនូវបាតិមោក្ខ បារិសុទ្ធិឧបោសថ	៣៩៩
អធិដ្ឋាន ឧបោសថ ការសំដែង អាបត្តិ	៤០៣
ភិក្ខុអ្នករលឹកឃើញអាបត្តិ ភិក្ខុអ្នក មានសេចក្តីសង្ស័យក្នុង អាបត្តិ	៤០៥
សង្ឃត្រូវ សភាតាបត្តិ	៤០៩
ការធ្វើឧបោសថ មិនត្រូវអាបត្តិ មាន១៥ យ៉ាង	៤១០
ភិក្ខុមានសេចក្តីសំគាល់ក្នុងកម្ម ជាបក្ខពួក ជាព្រមព្រៀងគ្នា មាន១៥ យ៉ាង	៤១៩
ការធ្វើឧបោសថ ប្រកបដោយសេចក្តីសង្ស័យ មាន១៥ យ៉ាង	៤២១
ការធ្វើឧបោសថ ដោយសេចក្តី រង្វៀស មាន១៥ យ៉ាង	៤២៣
ការធ្វើឧបោសថ ដោយមានបំណងនឹងបំបែកសង្ឃ មាន១៥ យ៉ាង	៤២៥
ការធ្វើឧបោសថ ផ្សេងគ្នា (ដោយអំណាច)នៃថ្ងៃឧបោសថ	៤២៧
ការធ្វើឧបោសថ ដោយ បំណងនឹងបំបែកសង្ឃ	៤២៩
ភិក្ខុមានសំវាស ផ្សេងគ្នា និង ភិក្ខុមានសំវាសស្មើគ្នា	៤៣៣

ក្នុងឧបោសថ ថ្ងៃនោះ ភិក្ខុមិនត្រូវចែញពីអាវាស ដែលមានភិក្ខុ	៤៣៥
ភិក្ខុមិនត្រូវសំដែងបាតិនោក្ខដល់ភិក្ខុនី បរិសទ្យដែលអង្គុយ(ជាប់ហត្ថបាស)	៤៣៩
ឧទានគាថា	៤៤១

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 007)

វិធយបិដក មហាវគ្គ ទុតិយភាគ ៧

វស្សបនាយិកក្ខន្ធកៈ បរាវណក្ខន្ធកៈ

ចម្មក្ខន្ធកៈ និដ្ឋ កេសជ្ជក្ខន្ធកៈ (គ.ស. ២៥០០)

មាតិកា	លេខទំព័រ
វស្សបនាយិកក្ខន្ធកៈ	១
ការនៅចាំវស្សាព្រះដ៏មានព្រះភាគ មិនទាន់បានបញ្ញត្តិ	១
និទានឆព្វគ្គិយភិក្ខុ	៣
ការចូលវស្សា	៥
កិរិយាធ្វើនូវការត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ	៧
អន្តរាយទាំងឡាយ កើតឡើងដល់ពួកភិក្ខុដែលនៅចាំវស្សា	៣៧
អន្តរាយទាំងឡាយ មានដល់ពួកភិក្ខុដែលចូលវស្សា	៤១
ការបំបែកសង្ឃកើតឡើង ដល់ពួកភិក្ខុដែលចូលវស្សា	៤៣
និទានភិក្ខុ ១រូប មានសេចក្តីប្រាថ្នាដើម្បីចូលវស្សាក្នុងលំនៅរបស់គង្គាលគោ	៤៨
ពួកភិក្ខុដែលចូលវស្សា ក្នុងទីវាលជាដើម	៤៩
សង្ឃប្តេជ្ញាថា ភិក្ខុមិនត្រូវបំបួសកុលបុត្តក្នុងកណ្តាលវស្សា	៥១
និទានឧបនន្ទសក្យបុត្ត	៥២
ការនៅចាំវស្សាក្នុងអាវាសទាំងឡាយពីរ	៥៣
ត្រូវអាបត្តិទុក្កដ ព្រោះទទួលពាក្យប្តេជ្ញា	៥៥

ឧទ្ទាននៃ វស្សបនាយិកក្ខន្ធកៈ	៦៣
បវរណាក្ខន្ធកៈ	៦៦
និទានភិក្ខុច្រើនរូបជាមិត្តទើបនឹងបានជួបគ្នាថ្មី	
មូតវគ្គ (វគ្គរបស់មនុស្សគ) ជាគិតិយ សមាទាន	៦៧
តេវាបិកាបវរណា	៧៥
បវរណា ពីរយ៉ាង (ចាតុទ្ធសិកា បវរណា ១ បណ្ណរសិកាប វរណា១)	៧៧
ការឲ្យនូវ បវរណា នៃភិក្ខុឈឺ	៧៩
អន្តរាយទាំងឡាយ កើតឡើង ក្នុងពេលនៃ បវរណាកម្ម	៨៣
គណប្បវរណា និង តេវាចិកា បវរណា	៨៥
ភិក្ខុ ៣ រូប បវរណា ដល់គ្នានឹងគ្នា	៨៧
ភិក្ខុ ២ រូប បវរណា ដល់គ្នានឹងគ្នា	៨៩
ភិក្ខុ ១ រូប ត្រូវអាបត្តិក្នុងថ្ងៃបវរណា	៩១
ការ បវរណានៃភិក្ខុអ្នកមិនមាន សភាតាបត្តិ	៩៣
និទានអាវាសិកភិក្ខុ និយាយពីភិក្ខុអ្នកបវរណាមិនត្រូវអាបត្តិ មាន១៥យ៉ាង	៩៥
ពួកភិក្ខុជាពួកដែលសំគាល់ថាព្រមព្រៀងគ្នា មាន១៥ យ៉ាង	១០០
ពួកភិក្ខុ មានសេចក្តីរង្វៀស មាន១៥ យ៉ាង	១០៣
ពួកភិក្ខុ មានបំណងនឹងបំបែកសង្ឃ មាន១៥ យ៉ាង	១០៥
ថ្ងៃរបស់ អាវាសិកភិក្ខុ និង អាគន្ធកភិក្ខុ ផ្សេងគ្នា	១០៧
ការបវរណារបស់ពួកភិក្ខុដែលមានការសង្ស័យជាដើម	១០៩
ការបវរណារបស់ពួកភិក្ខុដែលមានសំវាសស្មើគ្នា ជាដើម	១១៣

កិច្ចមិនត្រូវទៅក្នុងថ្ងៃបរាណនោះ	១១៥
កាលកិច្ចនីបរិសទ្យអង្គុយហើយ កិច្ចមិនត្រូវបរាណ	១១៩
រឿងអាវាស១ ក្នុងកោសលជនបទ កើតសញ្ញាភ័យក្នុងថ្ងៃបរាណនោះ	១២០
ការបរាណ ជាទ្វេវាបិកាបរាណ ជាដើម	១២១
និទានឆព្វគ្គិយកិច្ចត្រូវ អាបត្តិ ហើយ បរាណ	១២៥
បរាណ ដែលកិច្ចបានឃាត់ និងបរាណ ដែលកិច្ចមិនបានឃាត់	១២៧
ការឃាត់នូវ បរាណ ចំពោះកិច្ចផងគ្នា	១២៩
សេចក្តីយល់ផ្សេងៗ ក្នុងការត្រូវអាបត្តិ	១៣៥
ពួកកិច្ចអ្នកធ្វើការប្រកួតប្រកាន់ជាដើម	១៣៩
ការធ្វើនូវបរាណ សង្គហ នៃកិច្ចអ្នកព្រមព្រៀងគ្នាជាដើម	១៤៥
ការធ្វើនូវបរាណ សង្គហ	១៤៩
ឧទាននៃ ការធ្វើនូវបរាណក្នុងន្ទកៈ	១៥០
ចម្លងក្នុងន្ទកៈ	១៥៣
និទានកូនសេដ្ឋីម្នាក់ឈ្មោះ សោណៈ ជា កោឡិវិសគេត្ត	
និទានព្រះសាគតត្ថេរ	១៥៥
និទានព្រះ សោណាត្ថេរ	១៥៩
ខ័ណ្ឌសវគ្គណកថា	១៦៧
ការបញ្ញត្តិស្បែកជើង ជាអកប្បិយ	១៧៥
ស្បែកជើង ៤ ជាន់ឡើងទៅដែលគេពាក់ហើយ ដោះប្រគេន (ស្បែកជើងចាស់)	១៧៩
កិច្ចមិនត្រូវពាក់ស្បែកជើងខាងក្នុងវត្ត	១៨០

និទានភិក្ខុមានដំបៅលេចនៅបាទជើង	១៨២
ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងឈើ	១៨៥
ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើង ស្លឹកឆ្នោត	១៨៧
(ពួកភិក្ខុក្រុង...) ពាក់ទ្រនាប់ជើងមានប្រការផ្សេងៗ	១៨៩
សេចក្តីបញ្ញត្តិ នូវទ្រនាប់ជើង ជា អកប្បិយ	១៩១
និទានធម្មត្ថិយភិក្ខុចាប់ស្មែង មេគោជាដើម	១៩២
ភិក្ខុមិនត្រូវចាប់ មេគោ	១៩៣
និទានធម្មត្ថិយភិក្ខុ ទៅដោយយានដែលទឹមដោយគោញី	១៩៤
ការទ្រង់អនុញ្ញាតនូវគ្រែស្នែង	១៩៥
ឧបាសយន មហាសយនកថា	១៩៧
ភិក្ខុមិនត្រូវចាប់ប្រើប្រាស់ស្បែកសត្វដ៏ធំ	១៩៩
និទានភិក្ខុបាប	២០០
ភិក្ខុមិនត្រូវកាន់ស្បែកជើងចូលទៅកាន់ស្រុក	២០៣
និទានព្រះសោណាត្ថេរ	២០៤
ព្រះដ៏មានព្រះភាគទ្រង់ប្រទានពរ ៥ យ៉ាង ដល់ព្រះសោណាត្ថេរ	២១២
ទ្រង់ទ្រាយនៃមជ្ឈិមបទេស	២១៥
ឧទាននៃចម្លងក្នុងក្រុមៈ	២១៦
កេសជ្ជក្នុងក្រុមៈ	២២១
និទានភិក្ខុកើតអាពាធប្រមាត់	២២១
ពោលអំពីកេសជ្ជទាំង ៥	២២៣

ពោលអំពី ភេសជ្ជៈ មានខ្លាញ់ជាដើម	២២៥
ពោលអំពី ភេសជ្ជៈ មានទឹកចត់ ជាដើម	២២៧
ពោលអំពី ភេសជ្ជៈ មានជ័រ ជាដើម	២២៩
ពោលអំពី ភេសជ្ជៈ មាន គ្រឿងលំអិត ជាដើម	២៣០
ពោលអំពី ការទ្រង់អនុញ្ញាត ភេសជ្ជៈ មានថ្នាំបន្តក់ភ្នែកជាដើម	២៣៣
ពោលអំពី ការទ្រង់អនុញ្ញាត នូវចង្កឹះភ្នាក់	២៣៥
និទាន បិណ្ឌវត្ថុត្ថេរ ដ៏មានអាយុ កើតជម្ងឺក្បាល	២៣៦
ពោលអំពី ការទ្រង់អនុញ្ញាត ភេសជ្ជៈ មានប្រេងលាបក្បាល ជាដើម	២៣៧
និទាន បិណ្ឌវត្ថុត្ថេរ	២៣៩
និទាន ភិក្ខុ ១រូប មានអាពាធកើតពក	២៤២
ថ្នាំ មហា វិវិដ ៤ យ៉ាង	២៤៣
ពោលអំពីភិក្ខុមានអាពាធ ផ្សេងៗ	២៤៥
និទាន ព្រះបិណ្ឌវត្ថុត្ថេរ និយាយអំពីការទ្រង់អនុញ្ញាតនូវអាមាមិកជន	២៤៧
និទាន ព្រះបិណ្ឌវត្ថុត្ថេរ និយាយអំពីកម្រងផ្កា ជាវិការនៃមាស	២៤៩
និទាន ព្រះបិណ្ឌវត្ថុត្ថេរ និយាយអំពីភេសជ្ជៈ ៥ យ៉ាង	២៥៣
និទាន ព្រះកង្ខារវេតត្ថេរ ពោលអំពីស្ករអំពៅ	២៥៥
ព្រះដ៏មានព្រះភាគទ្រង់ អាពាធ កើតអំពីខ្យល់ក្នុង ឧទរ	២៥៧
ភោជនដែលភិក្ខុទុកនិងចម្អិនខាងក្នុងអកប្បិយកុដិ និងចម្អិនដោយខ្លួនឯង	២៥៩
និទានព្រាហ្មណ៍ ១ រូប	២៦៣
និទានឧបនន្ទសក្យបុត្ត	២៦៧

ព្រះសាវ័បុត្ត មានអាពាធក្ដៅរោលរាល ក្នុងកាយ	២៦៨
ការទ្រង់អនុញ្ញាតផ្ទៃឈើដែលគ្មានពូជជាដើម	២៧១
សត្តកម្ម (ការកាត់ ឬ វះ) វត្ថុកម្ម (ការចងវិត)	២៧៣
(ភិក្ខុត្រូវការដោយ) សាច់ដែលមានឧជារស	២៧៥
និទានសុប្បិយាឧបាសិកា	២៧៧
ពោលអំពីសាច់ដែលមិនគួរ	២៧៩
និទានព្រាហ្មណ៍ ១ រូប	២៨៥
ពោលអំពី អានិសង្ស បបរ មាន១០យ៉ាង	២៨៧
និទានមហាមាត្យ(ម្នាក់) មានសេចក្ដីជ្រះថ្លាថ្មី (មិនទាន់មុតមាំ)	២៨៩
សេចក្ដីរឿងស របស់ មហាមាត្យអ្នកមានសេចក្ដីជ្រះថ្លាថ្មី	២៩១
និទានបុរសឈ្មោះ វេលដ្ឋកច្ចាន និយាយអំពីការប្រគេនស្ករអំពៅ	២៩២
ធម្មចក្ខុ គឺសោតាបត្តិមគ្គ របស់បុរសឈ្មោះ វេលដ្ឋកច្ចាន	២៩៩
និទានពួក ភិក្ខុរឿងស មិនហ៊ានឆាន់ស្ករអំពៅ	៣០០
ពោលអំពីការទ្រង់ទទួលនូវរោងសំណាក់	៣០១
ទោស៥ ប្រការនៃ បុគ្គលទ្រុស្តសីល ឬ វិបត្តិចាកសីល	៣០៣
អានិសង្ស ៥ ប្រការនៃ បុគ្គល មានសីល ឬ បរិបូណ៌ ដោយសីល	៣០៥
និទានមហាមាត្យឈ្មោះ សុនីធិៈ វស្សការៈ	៣០៧
អនុមោទនា គាថា	៣១១
ចតុរារយសច្ច ទេសនា កថា	៣១៣
និទាននាង អម្ពបាលី ជាស្រីផ្កាមាស	៣១៥

និទានស្តេច លិច្ឆវី ក្រុងវេសាលី	៣១៧
និទាន សីហសេនាបតី ពោលអំពីអភិវិយវាទ	៣២១
និទាន សីហសេនាបតី ពោលអំពីវាទ មាន អភិវិយវាទ ជាដើម	៣២៥
និទាន សីហសេនាបតី ការសំដែងនូវការ នៃខ្លួនជាឧបាសក	៣៣១
និទាន សីហសេនាបតី ពោលអំពីសាច់ដែលគេធ្វើចំពោះ (ខ្លួន)	៣៣៥
ភិក្ខុកាលដឹងថា សាច់ដែលគេធ្វើចំពោះ (ខ្លួន) មិនត្រូវបរិភោគ	៣៣៧
និទានពួកមនុស្សអ្នកជនបទ និទានអំពីការសន្មតិ កប្បិយភូមិ	៣៣៩
កប្បិយភូមិ ៤យ៉ាង និទានមណ្ឌក គហបតី	៣៤៣
និទានមណ្ឌកគហបតី អានុភាពនៃជនមានមណ្ឌកគហបតី ជាដើម	៣៤៥
និទានមណ្ឌកគហបតី ពុទ្ធគុណកថា	៣៤៩
និទានមណ្ឌកគហបតី អនុបុព្វិកថា	៣៥១
និទានមណ្ឌកគហបតី ការសំដែងនូវការនៃខ្លួន ជាឧបាសក	៣៥៣
ធម្មចក្ខុ គឺសោតាបត្តិមគ្គ នៃមណ្ឌកគហបតី	៣៥៥
និទានមណ្ឌកគហបតី ការអង្គុសនៃនិទានមណ្ឌកគហបតី (នោះ)	៣៥៦
ការទ្រង់អនុញ្ញាត នូវការស្វែងរកស្បៀង	៣៥៩
និទានកេណិយជដិល	៣៦១
និទាន មល្លក្សត្រទាំងឡាយ នៅក្នុងកុសីនារា	៣៦៦
និទានមល្លក្សត្រ ឈ្មោះរោជៈ ការធ្វើនូវការក្រោកទទួលព្រះដ៏មានព្រះភាគ	៣៦៧
និទានមល្លក្សត្រ ឈ្មោះរោជៈ អនុបុព្វិកថា	៣៦៩
និទាន រោជមល្លក្សត្រ	៣៧១

និទាន ភិក្ខុ បួសឯចាស់	៣៧៣
និយាយអំពីមនុស្សដាំពូជឈើរបស់សង្ឃ (ក្នុងដី) របស់បុគ្គល	៣៧៧
ពោលអំពីកាលិក មានយាមកាលិ ជាដើម	៣៧៩
ឧទាននៃ ភេសជ្ជៈក្នុងភិក្ខុ	៣៨០

សន្លឹក ចន្ទលប្រាប់មាតិកា (លេខសៀវភៅបិដក : 008)

វិធយបិដក មហាវគ្គ តតិយភាគ ៨

កបិណ្ឌកូន្ទកៈ ចីវរកូន្ទកៈ ចម្បេយ្យកូន្ទកៈ កោសម្ព័ត្តកូន្ទកៈ
(ព.ស. ២៥០៣)

មាតិកា	លេខ ទំព័រ
កបិណ្ឌកូន្ទកៈ	១
រឿងកិក្ខុព្យាបាលនៅក្នុងដែនបាបេយ្យ	១
ពោលអំពីអាទិសង្ឃ (កបិណ្ឌ) មាន ៥ យ៉ាង	៣
ពោលអំពី កបិណ្ឌ ដែលកិក្ខុក្រាលមិនឡើង	៥
ពោលអំពី កបិណ្ឌ ដែលកិក្ខុក្រាលឡើង	៧
ពោលអំពី កបិណ្ឌ ដែលនឹងដោះ (និយាយអំពីមាតិកា) ៨យ៉ាង	៩
និយាយពីកបិណ្ឌដោះ អាទាយសត្តកវារៈ	១១
និយាយពីកបិណ្ឌដោះ អាទាយធុក្កវារៈ	១៣
និយាយពីកបិណ្ឌដោះ សមាទាយធុក្ក វារៈ	១៥
និយាយពីកបិណ្ឌដោះ ការដោះកបិណ្ឌត្រង់ចីវរវិនាស ជាកំណត់ជាដើម	១៧
និយាយពីកបិណ្ឌដោះ ការដោះកបិណ្ឌត្រង់សេក្តិសន្និដ្ឋាន ជាកំណត់ជាដើម	២១
និយាយពីកបិណ្ឌដោះ រដោះកបិណ្ឌត្រង់ចីវរវិសម្រេចជាកំណត់ជាដើម	២៣
និយាយពីកបិណ្ឌដោះ ការដោះកបិណ្ឌត្រង់បានឮដំណឹងជាកំណត់ជាដើម	២៥

និយាយពីកបិនដោះ ការដោះកបិនត្រង់ចីវរវិនាស ជាកំណត់ជាដើម	២៧
និយាយពីកបិនដោះ ការដោះកបិនត្រង់ចីវរសម្រេច ជាកំណត់ជាដើម	២៩
និយាយពីកបិនដោះ ការដោះកបិនត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ជាដើម	៣៣
និយាយពីកបិនដោះ ការដោះកបិនត្រង់អស់សេចក្តីសង្ឃឹម ជាកំណត់ជាដើម	៣៥
និយាយពីកបិនដោះ ការដោះកបិនត្រង់ចីវរវិនាស ជាកំណត់ជាដើម	៣៧
និយាយពីកបិនដោះ ការដោះកបិនត្រង់ អស់សេចក្តីសង្ឃឹម ជាកំណត់ជាដើម	៣៩
និយាយពីកបិនដោះ ការដោះកបិនត្រង់ចីវរវិនាស ជាកំណត់ជាដើម	៤១
និយាយពីកបិនដោះ ការដោះកបិនត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ជាដើម	៤៥
និយាយពីកបិនដោះ ការដោះកបិនត្រង់ចីវរសម្រេច ជាកំណត់ជាដើម	៤៧
និយាយពីកបិនដោះ ការដោះកបិនត្រង់សេចក្តីសន្និដ្ឋាន ជាកំណត់ជាដើម	៤៩
និយាយពី បលិពោធិ (កង្វល់) និង អបលិពោធិ (គ្មានកង្វល់)	៥១
ឧទ្ទានគាថា	៥៣
ចីវរក្ខន្ធក	៦១
រឿងពួក កុដុម្ពី នៅក្រុង រាជគ្រឹះ	៦៣
រឿង ជីវកមារកត្យ	៦៥
រឿង ជីវកមារកត្យ និងរឿងកវិយាសេដ្ឋីនិយាយពី	៦៩
និយាយពីរឿងព្រះបាទ ពិម្ពិសារកើតរោគ ឫសដូងបាទ	៧៥
និយាយពី សេដ្ឋី ក្រុងរាជគ្រឹះ កើតរោគឈឺក្បាល	៧៧
និយាយពីរឿង កូនសេដ្ឋី កើតរោគដុំពោះរៀន	៨៣
និយាយពីរឿង ព្រះបាទ ចណ្ឌប្បជ្ជោត កើតរោគស្គមល្បឿង	៨៥

រឿង ព្រះបាទចណ្ឌបុរ្យដោត និយាយពីការថ្វាយសប្ប	៨៧
រឿងព្រះបាទចណ្ឌបុរ្យដោត និយាយពីការឲ្យផ្នែកន្ទូតព្រៃដល់ខ្ញុំឈ្មោះ កាកៈ	៨៩
និយាយពី ព្រះដ៏មានព្រះភាគ(ទ្រង់ហឺត) ថ្នាំបញ្ចុះ	៩១
ការទ្រង់អនុញ្ញាតគហបតី ជីវៈ	៩៧
សំពត់ កម្ពុល មានដំឡៃ កន្លះពាន់របស់ស្តេចកាសី	៩៩
និយាយពី (ការទ្រង់អនុញ្ញាត) ចីវរ ៦យ៉ាង និង គហបតីចីវរ	១០១
និយាយពី ភិក្ខុចូលទៅកាន់ព្រៃ សួសាន	១០៣
ការសន្មតិ ភិក្ខុឲ្យជាអ្នក ទទួលចីវរ	១០៥
ការសន្មតិ ឃ្លាំង	១០៧
ការសន្មតិ ភិក្ខុឲ្យជាអ្នក រក្សាឃ្លាំង	១០៩
ការសន្មតិ ភិក្ខុឲ្យជាអ្នក ចែកចីវរ	១១១
ការទ្រង់អនុញ្ញាត ទឹកជ្រលក់ (៦ យ៉ាង)	១១៣
ការទ្រង់អនុញ្ញាត ខ្សែសម្រាប់ចងជាយចីវរ ជាដើម	១១៥
រឿង ព្រះ អានន្ទត្ថេរ	១១៧
និយាយពីរាត្រី ជា ចន្លោះ ខែមាឃ និង ខែផល្គុណ	១១៩
សេចក្តីបញ្ញត្តិ អតិរេកចីវរ	១២១
រឿងភិក្ខុ ១ រូប (មានស្បង់ធ្លុះ)	១២៣
រឿងនាងវិសាខា មិគារមាតា	១២៥
រឿងនាងវិសាខា មិគារមាតា និយាយអំពី ពរ ៨ ប្រការ	១២៩
និយាយពីភិក្ខុ ភ្លេចស្មារតី សឹងលក់	១៣៧

ការទ្រង់អនុញ្ញាតនិសីទនៈ (សំពត់ទ្រាប់អង្គុយ)	១៣៩
ការទ្រង់អនុញ្ញាត សំពត់ សម្រាប់ ជួតមុខ	១៤១
ការទ្រង់អនុញ្ញាត នូវការអធិដ្ឋាន ត្រៃចីវរ ជាដើម	១៤៣
ភិក្ខុ មិនត្រូវទ្រទ្រង់ចីវរ ដែលមិនកាត់ទាំងអស់	១៤៥
ហេតុដែលគួរទុកដាក់ត្រៃចីវរ	១៤៧
និយាយពី ចីវរ ជាបស់សង្ឃ	១៤៩
រឿង ឧបនន្ទ និយាយអំពីចំណែកចីវរ	១៥១
រឿង ភិក្ខុ មានរោគ ឈឺពោះ	១៥៧
និយាយអំពីភិក្ខុអ្នកបម្រើជម្ងឺ	១៥៩
និយាយអំពី ការឲ្យ បាត្រនិងចីវរ របស់ភិក្ខុស្លាប់ដល់អ្នកបម្រើជម្ងឺ	១៦១
និយាយអំពី គិត្តិយសមាទាន មានការអាក្រាតជាដើម	១៦៥
រឿង ឆព្វគ្គិយភិក្ខុ និយាយអំពីការទ្រទ្រង់ចីវរ មានពណ៌ខៀវសុទ្ធជាដើម	១៦៩
និយាយអំពី ចីវរ ដែលមិនទាន់កើតឡើងដល់ភិក្ខុដែលនៅចាំវស្សារួចហើយ	១៧១
រឿងព្រះ វេរតត្ថេរ និយាយអំពីការកាន់យកចីវរដោយសេចក្តីស្ម័គ្រស្មាល	១៧៥
មាតិកា ៨យ៉ាងដែលជាហេតុឲ្យកើតចីវរ	១៧៩
ឧទ្ទានតាថា	១៨១
ចម្លើយរក្ខត្តនក	១៨៨
រឿងកស្សបគោត្តភិក្ខុ	១៨៩
រឿងអាគន្ធកភិក្ខុ	១៩៥
ឧក្ខេបនីយកម្ម និយាយអំពីកម្ម និង មិនមែនកម្ម	១៩៩

និយាយអំពីកម្ម ៤ យ៉ាង	២០១
រឿងឆតុត្ថយភិក្ខុ និយាយអំពីធម្មជាតិ មិនមែនជាកម្ម	២០៣
និយាយអំពីកម្ម ៦ យ៉ាង	២០៥
និយាយអំពី ជមនុស្ស មមាន ៥ ពួក និងកម្មសម្រាប់ធ្វើដោយសង្ឃចតុវគ្គ	២១៣
និយាយអំពី ជមនុស្ស មមាន ៥ ពួក និងកម្មសម្រាប់ធ្វើដោយសង្ឃទស វគ្គ	២១៥
និយាយអំពី ជមនុស្ស មមាន ៥ ពួក និងកម្មសម្រាប់ធ្វើដោយសង្ឃសតិវគ្គ	២១៧
ការហាមឃាត់ (កណ្តាលជំនុំសង្ឃ) របស់បុគ្គល ខ្វះឡើង ខ្វះមិនឡើង	២១៩
និស្សារណាកម្ម (ការបណ្តេញចេញ) មានពីរយ៉ាង	២២១
ឧសារណាកម្ម (ការហៅបញ្ចូលពួក) មានពីរយ៉ាង	២២៣
.....កម្ម ដែលជាកម្មមិនប្រកបដោយធម៌	២២៥
.....កម្ម ដែលជាកម្មប្រកបដោយធម៌	២៣១
ពាក្យសួររបស់ឧបាលិត្ថេរ អំពីបញ្ចជនីយកម្មជាដើម	២៣៣
ពាក្យសួររបស់ឧបាលិត្ថេរ អំពីកម្មដែលមិនមែនជាធម្មវិន័យ	២៣៧
ពាក្យសួររបស់ឧបាលិត្ថេរ អំពីកម្មដែលជាធម្ម ជាវិន័យ	២៤១
កម្មដែលមិនមែនជាធម្ម ជាវិន័យ	២៤៣
ភិក្ខុទាំងឡាយជាពួក(ធ្វើ) តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៤៥
ពួកភិក្ខុព្រមព្រៀងគ្នា(ធ្វើ)តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៤៧
ភិក្ខុទាំងឡាយជាពួក (ធ្វើ)តជ្ជនីយកម្ម ប្រកបដោយធម៌ជាដើម	២៤៩
ភិក្ខុទាំងឡាយជាពួក (ធ្វើ)តជ្ជនីយកម្ម ប្រកបដោយធម៌បូមជាដើម	២៥១
ភិក្ខុទាំងឡាយជាពួក (ធ្វើ)តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៥៣

កិត្តិទាំងឡាយជាពួក (ធ្វើ)បញ្ចជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៥៥
កិត្តិទាំងឡាយជាពួក (ធ្វើ)ឧក្ខេបនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៥៧
ពួកកិត្តិព្រមព្រៀងគ្នា(រំងាប់) តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៥៩
កិត្តិទាំងឡាយជាពួក (រំងាប់)តជ្ជនីយកម្ម ដោយការបូមធម៌ជាដើម	២៦១
កិត្តិទាំងឡាយជាពួក (រំងាប់)បដិសារណិយកម្ម មិនប្រកបដោយធម៌ជាដើម	២៦៣
កិត្តិទាំងឡាយជាពួក (រំងាប់)ឧក្ខេបនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៦៥
ពួកកិត្តិព្រមព្រៀងគ្នា(ធ្វើ)តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៦៧
កិត្តិទាំងឡាយជាពួក (ធ្វើ)តជ្ជនីយកម្ម ដោយការបូមធម៌ជាដើម	២៦៩
កិត្តិទាំងឡាយជាពួក (ធ្វើ)តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៧០
កិត្តិទាំងឡាយជាពួក (ធ្វើ)បញ្ចជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៧៣
កិត្តិទាំងឡាយជាពួក (ធ្វើ)ឧក្ខេបនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៧៥
ពួកកិត្តិព្រមព្រៀងគ្នា(ធ្វើ) ឧក្ខេបនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៧៧
កិត្តិទាំងឡាយជាពួក (រំងាប់)តជ្ជនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៧៩
កិត្តិទាំងឡាយជាពួក (រំងាប់)តជ្ជនីយកម្ម ប្រកបដោយធម៌ជាដើម	២៨០
កិត្តិទាំងឡាយជាពួក (រំងាប់)តជ្ជនីយកម្ម ដោយការបូមធម៌ជាដើម	២៨៣
កិត្តិទាំងឡាយជាពួក (រំងាប់) និយស្សកម្ម មិនប្រកបដោយធម៌ជាដើម	២៨៥
កិត្តិទាំងឡាយជាពួក (រំងាប់)បដិសារណិយកម្ម មិនប្រកបដោយធម៌ជាដើម	២៨៧
កិត្តិទាំងឡាយជាពួក (រំងាប់)ឧក្ខេបនីយកម្ម មិនប្រកបដោយធម៌ជាដើម	២៨៩
ឧទ្ទានតាថា	២៩៣
កោសម្ពិក្ខន្ធក	៣០២

និទានភិក្ខុ ឡូប ត្រូវអាបត្តិ	៣០២
ការយល់ឃើញ អាបត្តិ ថាជា អាបត្តិមែន	៣០៥
ពួកភិក្ខុអ្នកប្រព្រឹត្តតាមភិក្ខុ ដែលសង្ឃលើកវត្ត	៣០៩
ការយល់ឃើញ អាបត្តិ ថាជា អនាបត្តិ	៣១១
ការធ្វើឧបោសថកម្ម ជាដើមក្នុងទីពឹងខាងក្នុង នៃសិមាជាដើម	៣១៥
និយាយអំពីការបង្កហេតុនិងជំលោះជាដើម	៣១៧
រឿងទីយារុកុមារ	៣២៩
អំណត់ និងការប្រព្រឹត្តិល្អ និងគាថាសំដែងអំពី ការរំងាប់នូវព្យោរ	៣៤៣
គាថាសំដែងអំពី ការរំងាប់នូវព្យោរ	៣៤៥
ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរទៅកាន់ ពាលកលោណាការកគ្រាម	៣៤៧
សាមគ្គីធម្មកថា	៣៤៩
រឿងដំរីដ៏ប្រសើរ ឈ្មោះ បារិលេយ្យក	៣៥៥
ពួកឧបាសកក្នុងក្រុងកោសម្ពី មិនធ្វើកម្ម មាន អភិវាទនកម្ម ជាដើម	៣៥៧
បុគ្គលពោលខុសធម្ម ដោយវត្ថុ ១៨ យ៉ាង	៣៥៩
បុគ្គលពោល ត្រូវធម្ម ដោយវត្ថុ ១៨ យ៉ាង	៣៦១
ពាក្យសួររបស់ មហាបជាបតីគោតមី	៣៦៣
ពាក្យសួររបស់ វិសាខាមិត្តារមាតា	៣៦៥
(ការធ្វើ) ឧសារណាកម្ម ចំពោះ ឧក្ខិត្តភិក្ខុ	៣៦៧
ការធ្វើសង្ឃសាមគ្គី	៣៦៩
សង្ឃសាមគ្គី មានពីរយ៉ាង	៣៧៣

ឧបាលីគាថា	ព្យា៧៥
ឧទ្ទានគាថា	ព្យា៧៨

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 009)

វិធីយបិដក ចុះល្អវត្ថុ បឋមភាគ ៩

**កម្មកូដ្ឋកៈ ចារិកាសិកកូដ្ឋកៈ ជិដ៍ សមុច្ចយកូដ្ឋកៈ
(ធរ.ស. ២៥០១)**

មាតិកា	លេខទំព័រ
កម្មកូដ្ឋកៈ	១
រឿងបណ្តុកភិក្ខុ និង លោហិតភិក្ខុ	១
ការទ្រង់បន្ទោស បណ្តុកភិក្ខុ និង លោហិតភិក្ខុ	៣
ការទ្រង់បន្ទោស និងទ្រង់ឲ្យធ្វើតជ្ជនីយកម្មដល់ បណ្តុកភិក្ខុ និង លោហិតភិក្ខុ	៥
(សង្ឃធ្វើ) តជ្ជនីយកម្មដល់ បណ្តុកភិក្ខុ និង លោហិតភិក្ខុ	៧
តជ្ជនីយកម្ម ជាកម្មដែលមិនត្រូវតាមធម៌	១១
តជ្ជនីយកម្ម ជាកម្មដែល ត្រូវតាមធម៌	១៥
ការធ្វើ តជ្ជនីយកម្ម ដល់ភិក្ខុ ៣ ពួក	១៩
តជ្ជនីយកម្ម ដែលសង្ឃមិនត្រូវរម្ងាប់	២៣
ការរម្ងាប់ តជ្ជនីយកម្ម	២៥
រឿងសេយ្យសកភិក្ខុ គួរដល់និយស្សកម្ម	២៩
និយស្សកម្ម ជាកម្មដែលមិនត្រូវតាមធម៌	៣៣
និយស្សកម្ម ជាកម្មដែល ត្រូវតាមធម៌	៣៧

ការធ្វើ និយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ ៣	៤១
ការធ្វើ និយស្សកម្ម ដល់ភិក្ខុ ៣ ពួក	៤៣
និយស្សកម្ម ដែលសង្ឃមិនត្រូវ រម្ងាប់	៤៥
និយស្សកម្ម ដែលសង្ឃ ត្រូវ រម្ងាប់	៤៧
ការរម្ងាប់ និយស្សកម្ម	៤៩
រឿងអស្សជិក្ខុ និង បុនព្វសុកភិក្ខុ គួរដល់បញ្ចជនីយកម្ម	៥៧
ការធ្វើ បញ្ចជនីយកម្ម	៦៥
បញ្ចជនីយកម្ម ដែលមិនត្រូវតាមធម៌	៦៩
បញ្ចជនីយកម្ម ជាកម្មដែលត្រូវតាមធម៌	៧១
ការធ្វើបញ្ចជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ ៣	៧៥
ការធ្វើបញ្ចជនីយកម្ម ដល់ភិក្ខុ ៣ ពួក	៧៧
ការធ្វើបញ្ចជនីយកម្ម ដល់ អស្សជិក្ខុ និង បុនព្វសុកភិក្ខុ	៨១
ការធ្វើបញ្ចជនីយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ ៥	៨៣
ការ រម្ងាប់ បញ្ចជនីយកម្ម	៨៥
បដិសារណីយកម្ម រឿង សុធម្មភិក្ខុ	៨៧
បដិសារណីយកម្ម ជាកម្មដែលមិនត្រូវតាមធម៌	៩៩
បដិសារណីយកម្ម ជាកម្មដែល ត្រូវតាមធម៌	១០១
វត្ថុ ១៩ ក្នុង បដិសារណីយកម្ម	១០៥
វិធីញ៉ាំង សុធម្មភិក្ខុ មានអាយុ ឲ្យសូមខមាទោស	១០៧
បដិសារណីយកម្ម ដែលសង្ឃមិនត្រូវរម្ងាប់	១១១

ការរម្ងាប់ បដិសារណីយកម្ម	១១៣
ឧក្ខេបនិយកម្ម ព្រោះការមិនឃើញអាបត្តិ	១១៥
ការធ្វើ ឧក្ខេបនិយកម្ម ដល់ឆន្ទ ភិក្ខុ	១១៧
ឧក្ខេបនិយកម្ម ជាកម្មដែលមិនត្រូវតាមធម៌	១១៩
ឧក្ខេបនិយកម្ម ជាកម្មដែល ត្រូវតាមធម៌	១២១
ការធ្វើ ឧក្ខេបនិយកម្ម ដល់ភិក្ខុ ពាណិជ្ជ	១២៥
ការប្រព្រឹត្តិដោយប្រពៃ ក្នុងឧក្ខេបនិយកម្ម	១២៧
ឆន្ទភិក្ខុ ដែលសង្ឃ បានធ្វើ ឧក្ខេបនិយកម្មហើយ	១២៩
ឧក្ខេបនិយកម្ម ដែលសង្ឃមិនត្រូវរម្ងាប់	១៣១
ឧក្ខេបនិយកម្ម ដែលសង្ឃ ត្រូវរម្ងាប់	១៣៥
ការរម្ងាប់ ឧក្ខេបនិយកម្ម	១៣៩
ឧក្ខេបនិយកម្ម ព្រោះមិនសម្តែង អាបត្តិ	១៤១
ឧក្ខេបនិយកម្ម ជាកម្មដែលមិនត្រូវតាមធម៌	១៤៥
ឧក្ខេបនិយកម្ម ជាកម្មដែល ត្រូវតាមធម៌	១៤៧
ការធ្វើឧក្ខេបនិយកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ ៣	១៥១
ការប្រព្រឹត្តិដោយប្រពៃ ក្នុងឧក្ខេបនិយកម្ម	១៥៣
ឆន្ទភិក្ខុសង្ឃ បានធ្វើឧក្ខេបនិយកម្មហើយ	១៥៥
ឧក្ខេបនិយកម្ម ដែលសង្ឃមិនត្រូវរម្ងាប់	១៥៧
ឧក្ខេបនិយកម្ម ដែលសង្ឃ ត្រូវរម្ងាប់	១៥៩
ការរម្ងាប់ ឧក្ខេបនិយកម្ម	១៦២

រឿង អវិជ្ជាភិក្ខុ មានទិដ្ឋិអាក្រក់	១៦៤
រឿង អវិជ្ជាភិក្ខុ និយាយអំពីទោសរបស់កាម	១៦៦
ឧក្ខេបនិយកម្ម ព្រោះការមិនលះបង់ទិដ្ឋិអាក្រក់	១៧១
ឧក្ខេបនិយកម្ម ជាកម្មដែលមិនត្រូវតាមធម៌	១៧៣
ឧក្ខេបនិយកម្ម ជាកម្មដែល ត្រូវតាមធម៌	១៧៦
ការធ្វើ ឧក្ខេបនិយកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ ៣	១៧៩
ការធ្វើ ឧក្ខេបនិយកម្ម ដល់ភិក្ខុ ៣ ពួក	១៨០
អវិជ្ជាភិក្ខុខេលសង្ឃបានធ្វើឧក្ខេបនិយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់	១៨៣
ឧក្ខេបនិយកម្ម ដែលសង្ឃមិនត្រូវម្យ៉ាប	១៨៤
ឧក្ខេបនិយកម្ម ដែលសង្ឃ ត្រូវម្យ៉ាប	១៨៦
ការម្យ៉ាបឧក្ខេបនិយកម្ម	១៨៧
ឧទាននៃ កម្មក្នុងន្ទកៈ	១៩០
បារិវាសិកក្នុងន្ទកៈ	១៩០
ប្រៀងពួកភិក្ខុអ្នកនៅបរិវាស	២០០
ការទ្រង់បន្ទោសពួកភិក្ខុអ្នកនៅបរិវាស	២០១
ការប្រព្រឹត្តដោយប្រពៃ នៃភិក្ខុអ្នកនៅបរិវាស	២០៣
វត្ថុរបស់ភិក្ខុអ្នកនៅបរិវាស	២០៤
វត្ថុរបស់ភិក្ខុអ្នកនៅបរិវាស	២០៩
វត្ថុរបស់ មូលាយ បដិកស្សនាវចារភិក្ខុ	២១៧
វត្ថុរបស់ មានត្ថាហភិក្ខុ	២២៥

វត្តរបស់ ភិក្ខុអ្នកប្រព្រឹត្ត មានត្ថ	២៣១
វត្តរបស់ អញ្ញានាហកិក្ខ	២២១
ឧទ្ទាននៃ បារិវាសិកក្ខន្ធកៈ	២២៥
សមុច្ចយក្ខន្ធកៈ	២២៨
ការឲ្យមានត្ថ	២២៩
ការសូម អញ្ញានកម្ម	២៥៣
ការឲ្យឯកាហុបវិវាស	២៥៧
ការឲ្យ មានត្ថ	២៦១
ការសូម អញ្ញានកម្ម	២៦៥
ការសូម បញ្ចាហបវិវាស	២៧១
ការសូម មូណយ បដិកស្សនា	២៧៣
ការសូមមានត្ថ	២៨៥
ការសូម មូណយ បដិកស្សនា	២៩១
ការសូមមានត្ថ	២៩៧
ការសូម អញ្ញានកម្ម	៣០៣
ការសូម បក្ខបវិវាស (បរិវាសកន្លះខែ)	៣០៩
ការសូមមូណយ បដិកស្សនា	៣១៣
ការឲ្យសមោធានបរិវាស	៣១៧
ការសូមមានត្ថ	៣២៣
មូណយ បដិកស្សនា	៣២៥

ការសូម អញ្ជានកម្ម	៣២៧
ការឲ្យសមោធានបរិវាស តាមតម្លៃអាបត្តិ	៣៣៧
ការសូមទ្វេមាស បរិវាស	៣៤៣
សមុច្ចយក្ខន្ធកៈ ត្រូវ(ភិក្ខុនោះ)នៅបរិវាស ពីរខែ	៣៤៩
ភិក្ខុគួរដល់មានត្ថ	៣៥៥
សង្ឃត្រូវឲ្យ មាសបរិវាស ដល់ភិក្ខុ	៣៥៩
សង្ឃត្រូវឲ្យ មាសបរិវាស ដល់ភិក្ខុ	៣៦១
ការឲ្យ មាសបរិវាស	៣៦៣
ភិក្ខុត្រូវនៅបរិវាស ពីរខែ	៣៦៧
ត្រូវភិក្ខុនោះ នៅបរិវាស ពីរខែ	៣៧១
ភិក្ខុគួរដល់ មានត្ថ	៣៧៣
ការឲ្យ សុទ្ធត្ថបរិវាស	៣៧៧
សុទ្ធត្ថបរិវាស	៣៧៩
បរិវាសរបស់ភិក្ខុត្រួត ជាដើម មិនលូតលាស់ឡើយ	៣៨៣
បរិវាសរបស់ភិក្ខុ ដែលសង្ឃលើកវត្ថុជាដើម មិនលូតលាស់ឡើយ	៣៨៥
ការប្រព្រឹត្ត មានត្ថ របស់បុគ្គលដែលសឹកចេញជាដើម មិនលូតលាស់ឡើយ	៣៨៧
អញ្ជានកម្ម របស់បុគ្គលរបស់បុគ្គលដែលសឹកចេញ មិនលូតលាស់ឡើយ	៣៨៩
(សង្ឃត្រូវឲ្យ) សមោធានបរិវាស ចំពោះអាបត្តិខាងដើម	៣៩១
សង្ឃបរិវាសទៀត ហើយសឹមឲ្យ មានត្ថ	៣៩៦
(សង្ឃត្រូវឲ្យ) សមោធានបរិវាស ចំពោះអាបត្តិខាងដើម	៤១០

កិក្ខុគួរដល់ មានត្ថ ប្រព្រឹត្តមានត្ថ និងគួរដល់ អញ្ជានកម្ម	៤២៥
(សង្ឃត្រូវឲ្យ) សមោធានបរិវាស ចំពោះអាបត្តិខាងដើម	៤២៧
(សង្ឃត្រូវឲ្យ) មានត្ថ ដល់កិក្ខុទាំងពីររូប	៤២៨
កិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះ	៤៣២
កិក្ខុនោះ បរិសុទ្ធ ចាកអាបត្តិទាំងនោះ	៤៤០
ឧទ្ទាននៃ សមុច្ចយក្ខន្ធកៈ	៤៥៦

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : ០១០)

វិធយបិដក ចុះក្នុង ឧត្តមភាគ ១០

សមាសភាព: ឧត្តមភាគ: និង សេនាសនភាព: (ព.ស. ២៥០១)

មាតិកា	លេខទំព័រ
សមាសភាព:	១
រឿងព្រេងនិយាយក្នុងក្រុម មានគំនិតយកម្ចាស់ដើម មិនមានក្នុងទីចំពោះមុខ	១
បុគ្គល ជា អធម្ម វាទី និង បុគ្គលជាធម្មវាទី	៣
សង្ឃជា អធម្ម វាទី និង សង្ឃជាធម្មវាទី	៥
ភិក្ខុទាំងឡាយច្រើនជា ធម្មវាទី និងសង្ឃជាអធម្មវាទី	៧
និទានព្រះទព្វមល្លបុត្ត	៩
សេចក្តីសន្មតនូវការចាត់ចែងសេនាសនៈ ជាដើម	១០
និទានព្រះទព្វមល្លបុត្ត	១២
និទានមេត្តិយ ក្នុងជកភិក្ខុ	១៥
ការសូមសតិវិន័យ	២៤
និទានគត្តភិក្ខុ	២៧
ការសូម អម្ពឡវិន័យ	២៨
ការឲ្យ អម្ពឡវិន័យ	៣០
ការឲ្យ អម្ពឡវិន័យ មិនប្រកបដោយធម៌ មាន៣យ៉ាង	៣៣
ការឲ្យ អម្ពឡវិន័យ ប្រកបដោយធម៌ មាន៣យ៉ាង	៣៤

រឿងពួកឆព្វគ្គិយភិក្ខុធ្វើកម្មទាំងឡាយ ដល់ពួកភិក្ខុមិនតាមពាក្យប្តេជ្ញា	៣៦
ការធ្វើតាមពាក្យប្តេជ្ញា មិនប្រកបដោយធម៌	៣៧
ភិក្ខុប្រកបដោយអង្គ ៥ ជាអ្នកចាត់ចែងឲ្យគេចាប់ស្នាក់	៤១
ការចាប់ស្នាក់ដែលប្រកបដោយធម៌ មាន១០យ៉ាង	៤៣
ការធ្វើតស្សបាបិយសិកាកម្មដល់ ឧបវាឡភិក្ខុ	៤៥
តស្សបាបិយសិកាកម្ម ដែលជាកម្មមិនប្រកបដោយធម៌វិន័យ	៤៦
តស្សបាបិយសិកាកម្ម ដែលជាកម្ម ប្រកបដោយធម៌វិន័យ	៤៧
ការធ្វើ តស្សបាបិយសិកាកម្ម ដល់ភិក្ខុ៣ពួក	៤៩
ការម្យ៉ាប់ (អធិករណ៍) ដោយតិណវត្តារកសមថៈ	៥១
ការសំដែង(អាបត្តិ) ដោយតិណវត្តារកសមថៈ	៥២
អធិករណ៍ ៤ យ៉ាង	៥៩
មូល នៃ វិវាទាធិករណ៍	៦១
មូល នៃ អនុវាទាធិករណ៍	៦៥
វិវាទាធិករណ៍ ជាកុសលក៏មាន ជា អកុសលក៏មាន	៧១
អនុវាទាធិករណ៍ ជាកុសល ជា អកុសល ជាអព្យាកតៈ	៧២
កិច្ចាធិករណ៍ ជាកុសល ជា អកុសល ជាអព្យាកតៈ	៧៥
ការចោទចាត់ជា អនុវាទាធិករណ៍	៧៦
អាបត្តិ ចាត់ជា អាបត្តាធិករណ៍	៧៨
កិច្ច ចាត់ជា កិច្ចាធិករណ៍	៧៩
វិវាទាធិករណ៍ ម្យ៉ាប់ ដោយ សមថៈ ២ យ៉ាង	៨០

ការចំពោះ មុខសង្ឃ ការចំពោះមុខធម៌	៨១
អធិករណ៍ រម្ងាប់	៨៥
ការចំពោះ មុខសង្ឃ ការចំពោះមុខធម៌	៨៧
ការសន្មតិ ភិក្ខុដែលប្រកបដោយ អង្គ ១០ ដោយឧត្តហិកាកម្ម	៨៩
ធម្មកថិក មិនចាំសុត្តៈ មិនចាំសុត្តវិភង្គ	៩១
ការប្រគល់អធិករណ៍ ដល់សង្ឃ	៩៣
អធិករណ៍ កើតឡើងក្នុងក្រុងសាវត្ថី	៩៥
ពួកភិក្ខុមិនត្រេកអរ ដោយរម្ងាប់ អធិករណ៍	៩៧
ការចាប់ស្នាក់ ឈ្មោះ សកណ្តជប្បកៈ	៩៩
អនុវាទាធិករណ៍ រម្ងាប់ដោយ សមថ ៤ យ៉ាង	១០០
ការឲ្យវិន័យដល់ភិក្ខុ ជាអ្នកមានសតិពេញបរិបូណ៌	១០១
ភិក្ខុឆ្គួតមានចិត្ត វិបល្លាស ប្រែប្រួល	១០៣
ការឲ្យអម្បឡវិន័យ ដល់ភិក្ខុបាត់វង្វេងហើយ	១០៤
អនុវាទាធិករណ៍ មិនបាច់ អាស្រ័យ សមថៈ ២ យ៉ាង	១០៧
ការធ្វើតស្សបាបិយសិកាកម្ម	១០៩
អាបត្តាធិករណ៍ រម្ងាប់ដោយ សមថៈ ៣ យ៉ាង	១១១
កិច្ចនៃ បដិញ្ញាតករណកម្ម	១១៣
ការសំដែង អាបត្តិ	១១៥
អាបត្តាធិករណ៍ មិនបាច់អាស្រ័យ សមថៈ	១១៦
ការរម្ងាប់ អធិករណ៍ ដោយ តិណវត្ថារកៈ កណ្តាលជំនុំសង្ឃ	១១៦

ការសំដែងដោយ តិណវត្តារកៈ កណ្តាលជំនុំសង្ឃ	១១៨
ការចំពោះមុខសង្ឃ ការចំពោះមុខធម៌	១២១
ឧទ្ធកវត្ថុក្នុងន្ទ្រៈ	១២១
រឿងពួកធម្មគ្គិយភិក្ខុ នាំគ្នាជូតទឹក	១២៣
រឿងពួកធម្មគ្គិយភិក្ខុ នហានវគ្គ	១២៥
រឿងភិក្ខុចាស់ជរា កំឡាំងថយ នហានវគ្គ	១២៩
រឿងពួកធម្មគ្គិយភិក្ខុ ការសិតសក់ដោយស្និតជាដើម	១៣១
រឿងពួកធម្មគ្គិយភិក្ខុ ការផាត់មុខជាដើម	១៣៣
ទោស ៥ ប្រការនៃការច្រៀងធម៌ ដោយសម្លេង ច្រៀងដ៏វែង	១៣៥
ព្រះបាទពិម្ពិសារ ទ្រង់មានសេចក្តីត្រូវការ ដោយផ្ទៃស្វាយ	១៣៦
រឿងអញ្ញតរភិក្ខុ ត្រកូលស្តេចពស់ ៤ ត្រកូល	១៣៩
រឿងអញ្ញតរភិក្ខុ កិរិយាកាន់អង្គជាត	១៤១
រឿងគ្រូ ៦ នាក់ បាត្រពកចន្ទន៍ នៃខ្លឹមចន្ទន៍	១៤៣
រឿងព្រះបិណ្ឌោលការទ្វាជត្ថេរ	១៤៥
និយាយអំពីបាត្រ រឿង ធម្មគ្គិយភិក្ខុ	១៤៧
រឿងភិក្ខុច្រើនរូប និយាយអំពីបាត្រ	១៥១
ការហែកចីវរដោយដៃ និយាយអំពីចីវរ	១៥៧
ការដឹកដាំបង្គោល និយាយអំពីចីវរ	១៥៩
ពួកភិក្ខុពាក់ស្បែកជើងដើរជាន់ឈើស្ពឺង និយាយអំពីស្លាប់ម្រាមដៃ	១៦១
ការទ្រង់អនុញ្ញាត រោងសម្រាប់ដាក់ឈើស្ពឺង និងបារ៉ាសម្រាប់ដាក់ឈើស្ពឺងជាដើម	១៦៣

ការទ្រង់អនុញ្ញាត ខ្សែយោគ និង ខ្សែសម្រាប់ចង	១៦៥
រឿងអនុញ្ញាតសំពត់តម្រងទឹក	១៦៦
កិច្ច ២ រូបនាំគ្នាដើរទៅកាន់ផ្លូវថ្នាយ	១៦៨
ការទ្រង់អនុញ្ញាតមុង	១៦៩
ការទ្រង់អនុញ្ញាត ជណ្តើរ ៣ យ៉ាង	១៧១
ការទ្រង់អនុញ្ញាត ប្រហោងសម្រាប់បង្គុយផ្សែងជាដើម	១៧៣
ការទ្រង់អនុញ្ញាត ខ្សែ ៣ យ៉ាងជាដើម	១៧៥
ការទ្រង់អនុញ្ញាត ខ្សែស្តួចរឹត និង ខ្សែស្បៀងច្រវី ជាដើម	១៧៧
ការទ្រង់អនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃជាដើម	១៧៩
ការទ្រង់អនុញ្ញាត វត្ថុ មានសំពត់សម្រាប់ជូតទឹកជាដើម	១៨១
ទីមានដំណេកដែលគេរោយរាយដោយផ្កាជាដើម	១៨៣
កិច្ចមានបរិភោគក្នុង ភាជន៍ជាមួយគ្នាជាដើម និងរឿងវង្សលិច្ឆវី	១៨៥
រឿងវង្សលិច្ឆវី និងរឿង មេត្តិយកុម្មុជកកិក្ខុ	១៨៦
ការផ្តាច់បាត្រដល់វង្សលិច្ឆវី	១៨៩
មិត្តអមាត្យ និងញាតិសាលោហិតរបស់វង្សលិច្ឆវី	១៩១
ការផ្ទេរបាត្រឡើងវិញ	១៩៣
រឿងព្រះពោធិរាជកុមារ	១៩៤
ព្រះមានព្រះភាគយាងទៅកាន់ព្រះរាជនិវេសនស្ថាន របស់ព្រះពោធិរាជកុមារ	១៩៧
កម្រាលសំពត់និងរឿងស្រីម្នាក់	១៩៩
ក្អម អម្ពោស និង រឿងនាងវិសាខាមិគារមាតា	២០១

ការទ្រង់អនុញ្ញាតផ្ចិត ២ ជ្រុង និងផ្ចិតមូល (ផ្ចិតស្លឹកឆ្នោត)ជាដើម	២០៣
រឿងភិក្ខុ ១រូប និង ការទ្រង់អនុញ្ញាតឆត្រ	២០៥
រឿងភិក្ខុ ១រូប ប្រកបាត្រក្នុងសង្រែក និង ភិក្ខុ១រូបមានជម្ងឺ	២០៦
ការសូម និងការឲ្យ ទណ្ឌសម្មតិ	២០៧
ការឲ្យសិក្កាសម្មតិ	២០៩
ការឲ្យទណ្ឌសិក្កាសម្មតិ និងរឿងភិក្ខុទំពាអៀង	២១០
រឿងភិក្ខុ ១រូប និងរឿងស្រីម្នាក់	២១៣
ការទ្រង់អនុញ្ញាតឲ្យភិក្ខុកាត់ក្រចកត្រឹមនឹងសាច់	២១៤
ការទ្រង់អនុញ្ញាតគ្រឿងប្រដាប់សម្រាប់កោរ មានកំបិតកោរជាដើម	២១៥
ការឲ្យកាត់សក់ដោយកន្ត្រៃ និងការទ្រង់អនុញ្ញាត សណ្ឋាស	២១៧
គ្រឿងលោហៈ គ្រឿងសម្រិទ្ធិ និងការទ្រង់អនុញ្ញាតបំពង់ថ្នាំភ្នែកជាដើម	២១៩
ការទ្រង់អនុញ្ញាត កាយពន្ធ (វដ្តពន្ធចង្កេះ)	២២១
ការទ្រង់អនុញ្ញាត ក្រវិកឡេវ អន្ទាក់ឡេវ	២២២
ភិក្ខុស្លៀកស្បង់ដូច សម្លៀកគ្រហស្ថ ដណ្តប់ដូចគ្រហស្ថ	២២៤
អានិសង្ឃ ២ ប្រការក្នុងការទំពារឈើស្នន់ និងរឿង ឆព្វគ្គិយភិក្ខុ	២២៦
ការឡើងដើមឈើ	២២៩
រឿបភិក្ខុ ២ រូបជាបងប្អូននឹងគ្នា នាំគ្នាទៅគាល់ព្រះមានព្រះភាគ	២៣០
ការរៀនគម្ពីរ លោកាយតៈ	២៣១
រឿងព្រះមានព្រះភាគទ្រង់កណ្តាស	២៣៣
ការទ្រង់អនុញ្ញាតខ្នឹម និងការបន្ទោបង់បស្សវៈ	២៣៥

ការទ្រង់អនុញ្ញាត ឲ្យកិក្ខុធ្វើទីដីឲ្យខ្ពស់ឡើងជាដើម	២៣៦
ការទ្រង់អនុញ្ញាត វត្ថុសម្រាប់តោងជាដើម	២៣៩
រឿងឆព្វគ្គិយកិក្ខុ និង អនាថារមានប្រការផ្សេងៗ	២៤១
ឧទានតាថា	២៤៨
សេនាសនក្ខន្ធកៈ	២៤៨
រឿងរាជគហសេដ្ឋី	២៥៩
ការទ្រង់អនុញ្ញាត សេនាសនៈ៥ យ៉ាង និងរឿងរាជគហសេដ្ឋី	២៦០
តាថាសម្រាប់អនុមោទនា សេនាសនៈ	២៦៣
ការទ្រង់អនុញ្ញាត សន្ទុះទ្វារជាដើម	២៦៥
ការទ្រង់អនុញ្ញាត បង្អួច ៣ យ៉ាងជាដើម	២៦៧
ការទ្រង់អនុញ្ញាត តាំងដែលគេបង្ខំជើងជាប់នឹងមេតាំងជាដើម	២៦៩
ការទ្រង់អនុញ្ញាត តាំងចាក់ផ្តៅ ជាដើម	២៧១
ការទ្រង់អនុញ្ញាត ទ្រនាប់ត្រៃជាដើម	២៧៣
ការទ្រង់អនុញ្ញាត ពូកទាំងឡាយ មានពូកញាត់រោម (កែវ) ជាដើម	២៧៥
ការទ្រង់អនុញ្ញាត ជ័រឈើ និងបាយម៉ាន ជាដើម	២៧៧
ការទ្រង់អនុញ្ញាត គំនូរភ្លឺផ្កា ជាដើម	២៧៩
ការទ្រង់អនុញ្ញាត ពិតាន ជាដើម	២៨១
ការទ្រង់អនុញ្ញាត ជណ្តើរឥដ្ឋ ជាដើម	២៨៣
ការទ្រង់អនុញ្ញាត សន្ទុះទ្វារ ជាដើម	២៨៥
ការទ្រង់អនុញ្ញាត ថ្នាំពណ៌ស ជាដើម	២៨៧

រឿងអនាថបិណ្ឌកសេដ្ឋី និងរឿង រាជគហសេដ្ឋី	២៨៩
សិលវកតាថា	២៩៣
អនុបុត្រិកថា	២៩៥
ធម្មចក្ខុ	២៩៧
ការថ្វាយភត្ត	២៩៩
រឿងអនាថបិណ្ឌកគហបតី និងវត្តព្រះជេតពន	៣០១
ការធ្វើនវកម្ម និងរឿងជាង ជុល ឬ ដេរ	៣០៥
ការឲ្យនវកម្ម និងពួកអន្តោវាសិក របស់ឆព្វគ្គិយភិក្ខុ	៣០៧
អាសនៈប្រសើរ ទឹកប្រសើរ និង ដុំបាយប្រសើរ	៣០៩
រឿងសត្វជាសំឡាញ់នឹងគ្នា ៣ គូ	៣១០
គារវ កថា	៣១៣
អវន្ទិយបុគ្គល មាន ១០ពួក	៣១៤
វន្ទិយបុគ្គល មាន ៣ពួក	៣១៥
វត្តដែលគេធ្វើឧទ្ទិសដល់សង្ឃ	៣១៥
អាសនៈ ខ្ពស់ និង អាសនៈប្រសើរ	៣១៧
ការថ្វាយវត្ត ព្រះជេតពន	៣១៩
តាថានៃវិហារទាន	៣២១
ការបន្តេញភិក្ខុដែលកំពុងធាន់ មិនទាន់លែងឲ្យក្រោកចេញ	៣២៣
រឿងឆព្វគ្គិយភិក្ខុ	៣២៥
រឿងសត្វរសវគ្គិយភិក្ខុ	៣២៦

ការសន្មតិសេនាសនត្តាហាបកកិក្ខុ (អ្នកប្រគល់សេនាសនៈ)	៣២៨
ការប្រគល់សេនាសនៈមាន៣យ៉ាង និងរឿង ឧបនន្ទកិក្ខុ	៣៣១
ការហ្លួងហែង សេនាសនៈមាន ២ យ៉ាង និង ការ សំដែងវិន័យ	៣៣៣
ការទ្រង់អនុញ្ញាតឲ្យភិក្ខុអង្គុយ ជាមួយនឹងភិក្ខុមានវស្សារវាង៣ជាដើម	៣៣៥
រឿងព្រះអយ្យិកា របស់ព្រះបាទ បសេនទិកោសល	៣៣៧
របស់ដែលភិក្ខុមិនដាច់មាន៥យ៉ាង	៣៣៩
របស់ មិនត្រូវ លះ មាន៥យ៉ាង	៣៤១
រឿងអស្សជិកិក្ខុ និង បុនពូសុកកិក្ខុ	៣៤១
ការចែកសេនាសនៈ ជារបស់សង្ឃ	៣៤៣
របស់ដែលមិនត្រូវចែក មាន៥យ៉ាង	៣៤៤
រឿងភិក្ខុនៅក្នុងដែនអាឡវី	៣៤៦
ការឲ្យ នវកម្ម	៣៤៧
ការឲ្យ នវកម្ម ចំពោះវិហារទាំងអស់ ជាដើម	៣៤៩
ការដែលភិក្ខុទទួលនវកម្មហើយ ដើរចៀសចេញទៅជាដើម	៣៥១
ការដែលភិក្ខុទទួលនវកម្មហើយ ចៀសចេញទៅ ក្នុងវេលាដែលធ្វើរួចជាដើម	៣៥៣
ការនាំយកគ្រឿងប្រើប្រាស់ឲ្យជារបស់ខ្ចីជាដើម	៣៥៥
ការជាន់សេនាសនៈ ដោយជើងមិនទាន់លាងជាដើម	៣៥៧
ការទ្រង់អនុញ្ញាតឲ្យក្រាលកម្រាល ហើយសឹមដេកជាដើម	៣៥៩
ភត្តុទ្ទេសកកិក្ខុ និង សេនាសនប្បញ្ញាបកកិក្ខុ	៣៦១
ការសន្មតិ អប្បមត្តកវិស្សជ្ជកកិក្ខុ	៣៦៣

កិត្តិយសសាជីយត្ថេហាបកៈ ជាដើម	៣៦៥
ឧទ្ទានតាថាជា សេនាសនក្ខន្ធកៈ	៣៦៦

សន្លឹក ចន្ទលប្រាប់មាតិកា (លេខសៀវភៅបិដក : 011) វិធយបិដក ចល្បវត្ត តតិយភាគ ១១ សង្ឃកេនក្ខន្ធកៈ វត្តក្ខន្ធកៈ ចាតិមោក្ខដ្ឋបនក្ខន្ធកៈ កិត្តនិទ្ទកៈ បញ្ចសតិកក្ខន្ធកៈ និង សត្តសតិកក្ខន្ធកៈ (ព.ស. ២៥០៤)	
មាតិកា	លេខទំព័រ
សង្ឃកេនក្ខន្ធកៈ	១
ព្រះមានព្រះភាគគង់នៅក្នុងអនុបិយានិគម ទៀបព្រៃអនុបិយា	១
រឿងអនុរទ្ធសក្កៈ និងភទ្ទិយសក្យរាជ	៣
រឿង សក្យៈ ៦ អង្គ	៧
រឿងឧបាលិកប្បកៈ	៨
ពួកសក្យៈកិមារបួសទៅគាល់ព្រះមានព្រះភាគ	៩
ព្រះភទ្ទយៈ បានសម្រេចនូវវិជ្ជា ៣យ៉ាង	១០
ឧទ្ទានកថា និងរឿងទេវទត្តកិត្តិ	១៣
រឿងអជាតសត្តកុមារ	១៤
រឿងកូនអ្នកស្រុកកោលឡិយៈ ឈ្មោះ កក្កធុៈ	១៥
រឿងព្រះមហាមោគ្គល្លាន ចូលទៅគាល់ព្រះមានព្រះភាគ	១៦

រឿងទេវបុត្រឈ្មោះ កក្កធុរៈ	១៧
និយាយអំពី គ្រូ ៥ ពួក	១៩
រឿងព្រះអង្គ ស្តេចទៅកាន់ក្រុងរាជគ្រឹះ	២៣
និគមគាថា	២៥
ការធ្វើបកាសនីយកម្មដល់ទេវទត្ត	២៧
បកាសនីយកម្មនិងរឿងព្រះសាវីបុត្ត	២៩
រឿងទេវទត្តកិក្ខុ និងរឿងអជាតសត្តកុមារ	៣៣
សេចក្តីវិនិច្ឆ័យ នៃពួកមហាមាត្យ	៣៤
ការបញ្ជូនបុរសទៅសម្លាប់ព្រះសាស្តា	៣៦
អនុបុត្រិកថា ព្រះអង្គសម្តែងចំពោះបុរសដែលទៅសម្លាប់ព្រះអង្គ	៣៩
ការធ្វើលោហិតនៃព្រះតថាគត ឲ្យពុរពងឡើង	៤២
និយាយអំពី គ្រូ ៥ ពួក	៤៤
ការលែងដំរី នាឡាគិរី ឲ្យព្រេចព្រះសាស្តា	៤៩
ព្រះសាស្តាសម្តែងគាថាចំពោះដំរី នាឡាគិរី	៥១
ពួកមនុស្សនាំគ្នាច្រៀងគាថាសេសើរព្រះបរមគ្រូ	៥២
រឿងតិកកោជន	៥៣
រឿងទេវទត្តកិក្ខុ សម្តែងវត្ថុ ៥ប្រការ	៥៤
រឿងទេវទត្តកិក្ខុ ក្រាបបង្គំទូលសូមវត្ថុ ៥ប្រការ	៥៦
ការព្យាយាម ដើម្បី ទំលាយ សង្ឃ និងទំលាយចក្រ	៥៩
ឧទានគាថា	៦១

រឿងព្រះសាវីបុត្ត និង ព្រះ មោគ្គល្លាន	៦៣
ការសំដែងធម៌ របស់ទេវទត្ត	៦៥
បាជិហារ្យ របស់ ព្រះសាវីបុត្ត និង ព្រះ មោគ្គល្លាន	៦៦
អគ្គសាវ័ក ទាំង ២ អង្គ ចូលទៅគាល់ព្រះមានព្រះភាគ	៦៧
ព្រះបរមគ្រូត្រាស់សំដែងអំពី រឿងដំរី	៦៨
និគមគាថា និង ភិក្ខុប្រកបដោយអង្គ ៨ ប្រការ	៦៩
រឿងទេវទត្តភិក្ខុ និង អសទ្ធម្ម ៨ ប្រការ	៧០
រឿងទេវទត្តភិក្ខុ និង អសទ្ធម្ម ៣ ប្រការគ្របសង្កត់និងឧទ្ទានគាថា	៧២
រឿងព្រះឧបាលិត្ថេរ ទូលសួរអំពីការប្រេះឆានៃសង្ឃ	៧៦
រឿងព្រះឧបាលិត្ថេរ ទូលសួរអំពី សង្ឃភេទ	៧៧
រឿងព្រះឧបាលិត្ថេរ និងសេចក្តីព្រមព្រៀងនៃសង្ឃ	៧៨
និគមគាថា	៨៣
រឿងព្រះឧបាលិត្ថេរ និងភិក្ខុអ្នកបំបែកសង្ឃទៅកើតក្នុងអបាយ	៨៥
បញ្ជីរឿងនៃសង្ឃភេទក្នុងន្ទកៈ	៩០
វត្តក្នុងន្ទកៈ	៩០
ហេតុនៃការទ្រង់បញ្ញត្តិ អាគន្ធកវត្ថុ	៩៣
ហេតុនៃការទ្រង់បញ្ញត្តិ អាវាសិកវត្ថុ	១០០
ធម៌កវត្ថុ	១០៣
ធម៌កវត្ថុនិងនារអនុមោទនា ក្នុងរោងភត្ត	១០៥
វត្ថុដែលភិក្ខុត្រូវធ្វើ ក្នុងរោង ភត្ត	១០៧

វត្តរបស់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត	១១៥
វត្តរបស់ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត និងវត្តរបស់ភិក្ខុអ្នកនៅក្នុងព្រៃ	១១៩
សេនាសនវត្ត	១២៣
ជន្មាយវត្ត	១២៩
និទានវចកុដីវត្ត	១៣១
ការទ្រង់បញ្ញត្តិវចកុដីវត្ត	១៣២
ឧបជ្ឈាយវត្ត	១៣៧
សិទ្ធិវិហារិកវត្ត	១៤៨
អាចរិយវត្ត	១៥៦
អន្តេវាសិកវត្ត	១៦៧
ឧទាននៃវត្តកូន្ទកៈ	១៧៥
បាតិមោក្ខដ្ឋបនកូន្ទកៈ	១៧៥
រឿងព្រះមហាមោគ្គល្លាន	២០២
ធម្មតាមិនដែលកើតគួរអស្ចារ្យ ៨ យ៉ាង ក្នុងមហាសមុទ្រ	២០៥
សភាពមិនដែលកើតគួរអស្ចារ្យ ៨ យ៉ាង ក្នុង ធម្មវិន័យ	២០៩
ឧទានវាចា	២១៦
រឿងឆព្វគ្គិយភិក្ខុ	១១៧
ការបញ្ឈប់បាតិមោក្ខ	២១៩
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ១-២ យ៉ាង	២២០
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ៣-៤ យ៉ាង	២២១

និយាយអំពី ការបញ្ឈប់បាតិមោក្ខ ៤-៥ យ៉ាង	២២២
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ៦ យ៉ាង	២២៣
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ៧ យ៉ាង	២២៤
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ៨ យ៉ាង	២២៥
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ៨-៩ យ៉ាង	២២៦
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ១០ យ៉ាង	២២៨
និយាយអំពី ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌	២៣០
ព្រះឧបាលិ ក្រាបទូលសួរ ការកាន់យកអត្តាទាន	២២០
ព្រះឧបាលិ ក្រាបទូលសួរ ការចោទ	២២៥
ព្រះឧបាលិ ក្រាបទូលសួរ ហេតុវិប្បជិសារៈ ចំពោះភិក្ខុអ្នកចោទ	២២៩
ឧទ្ទាននៃបាតិមោក្ខដ្ឋបនក្ខន្ធកៈ	២៥៥
ភិក្ខុនីខន្ធកៈ	២៥៥
ព្រះនាងមហាបជាបតីគោតមី ទូលសូមបព្វជ្ជា	២៥៥
គរុធម៌ ៨ យ៉ាង	២៦៦
ព្រហ្មចរិយធម៌មិនតាំងនៅយូរអង្វែង	២៧១
រឿងព្រះនាងមហាបជាបតីគោតមី និងការសូមព័រ	២៧៣
លក្ខណៈ នៃការវិនិច្ឆ័យធម្មវិន័យ	២៧៩
ភិក្ខុ មិនសំដែង បាតិមោក្ខ ដល់ពួកភិក្ខុនី	២៨០
ការទទួលអាបត្តិ	២៨១
ការធ្វើកម្ម ដល់ពួកភិក្ខុនី	២៨៣

រឿង ភិក្ខុនី ជាសិស្សរបស់ឧបុលវណ្ណា	២៨៥
ការបង្ហាញកាយជាដើម ទណ្ឌកម្ម និង អវនិយមុគ្គល	២៨៧
ធម្មត្ថិយាភិក្ខុនី សាចកក់និង ទឹកទៅលើពួកភិក្ខុ	២៨៨
ការបង្ហាញកាយជាដើម ទណ្ឌកម្ម និង ការបញ្ឈប់ឧវាទ	២៨៩
ការបញ្ឈប់ឧវាទ របស់ភិក្ខុល្ងង់ជាដើម	២៩១
ការសន្មតភិក្ខុឲ្យជាអ្នក ឲ្យឧវាទដល់ភិក្ខុនី	២៩៣
ការទទួលឲ្យឧវាទ នៃភិក្ខុទាំងឡាយ	២៩៥
ការទទួលឲ្យឧវាទ ហើយមិនមកប្រាប់ជាដើម	២៩៧
ការជំរុញតាមដោយឈើមានសណ្ឋានដូចផ្ចឹងស្នងគោជាដើម	២៩៩
ការធ្វើគំនូសខាងក្រោមមាត់ជាដើម	៣០១
កាលកិរិយា របស់ភិក្ខុនី ១រូប	៣០៣
ការដាក់ កូនខ្នី ក្នុងបាត្រ	៣០៥
ភិក្ខុនី នាំគ្នា គយគន់ និមិត្តបុរស	៣០៧
ទ្រង់អនុញ្ញាតឲ្យទទួលការសន្សំរំប៉ាភិក្ខុទាំងឡាយ	៣០៩
ទ្រង់អនុញ្ញាតឲ្យនូវថវិកា ក្នុងរោងទានជាដើម	៣១១
អន្តរាយិកធម៌ ២២ យ៉ាង	៣១៣
ការសន្មតិ ខ្លួនឯង និងការសន្មតិ ភិក្ខុនី ដទៃ	៣១៥
ញត្តិ (ចតុត្ថកម្ម) ឧបសម្បទា	៣១៧
ការហាមឃាត់នៅទីតាមលំដាប់ចាស់ខ្ចី និងការមិនបរាវណា	៣២៥
ការបរាវណា របស់ភិក្ខុនីសង្ឃ	៣២៧

ការឃាត់ឧបោសថ និងឃាត់បរាវណា	៣២៨
ការទ្រង់អនុញ្ញាតគ្រៃស្នែងជាដើម	៣៣១
ញាតិ(ចតុត្ថកម្ម) ឧបសម្បទា ដោយ (...)	៣៣៣
រឿងស្រីម្នាក់ និងការសន្មតិកិក្ខុនី	៣៣៧
ការសន្មតិកិក្ខុនី និងការមិនពោលលាសិក្ខារបស់ភិក្ខុនី	៣៣៩
រឿងពួកភិក្ខុនី អង្គុយពែនក្នុង និងបន្ទោបង់វច្ចៈក្នុងបង្គន់	៣៤១
ការជូតទឹករបស់ពួកភិក្ខុនី	៣៤២
ឧទ្ទាន គឺ បញ្ជីរឿងនៃភិក្ខុនីខន្ធកៈ	៣៤៤
បញ្ចសតិកក្ខន្ធកៈ	៣៤៤
ឧវាទរបស់ព្រះមហាកស្សប មានអាយុ	៣៥៧
ការបន្មតិកិក្ខុ ៥០០រូប	៣៥៩
ការជួសជុល ទីដែលធ្លុះធ្លាយជាដើម	៣៦១
ព្រះមហាកស្សប មានអាយុ ប្រកាសជំនុំសង្ឃ	៣៦២
ការសង្គ្រាមនា សិក្ខាបទ មាន ទុតិយបារាជិក ជាដើម	៣៦៣
ពោលអំបិសិក្ខាបទតូច និងតូចដោយលំដាប់ជាដើម	៣៦៥
ព្រះអានន្ទត្រូវមានគ្របដណ្តប់ចិត្ត	៣៧១
ការដាក់ព្រហ្មទណ្ឌដល់ ឆន្ទ ភិក្ខុ	៣៧៣
រឿងព្រះបាទឧទេន និង ការថ្វាយសំពត់ ឧត្តរាសន្តៈ	៣៧៥
រឿងឆន្ទត្ថេរ និងការដាក់ព្រហ្មទណ្ឌដល់លោក	៣៧៩
ឧទ្ទាននៃ បញ្ចសតិកក្ខន្ធកៈ	៣៨១

សត្វសតិកក្ខន្ធកៈ	៣៨១
រឿងវដ្តបុត្តកិក្ខុ និង រឿងព្រះយសត្ថេរ	៣៨៥
ឧបត្តិលេស ៤ យ៉ាងរបស់ព្រះចន្ទ្រ និង ព្រះអាទិត្យ	៣៨៧
ឧបត្តិលេស ៤ យ៉ាងរបស់ សមណព្រាហ្មណ៍	៣៨៩
ឧបត្តិលេស ៤ យ៉ាង	៣៩១
រឿងអ្នកធំ ឈ្មោះ មណិច្ចឡកៈ	៣៩៣
ពាក្យរបស់ព្រះថេរៈឈ្មោះ យសកាកណ្ណកបុត	៣៩៥
រឿងព្រះថេរៈឈ្មោះ សម្ពុតសាណាវាសិ	៣៩៧
សេចក្តីត្រិះរិះរបស់ពួកកិក្ខុ ជា ថេរៈ	៣៩៩
រឿងព្រះ វេរតត្ថេរ	៤០១
ការសួរនិង ការដោះស្រាយនូវវត្ថុ ១០ប្រការ	៤០៣
សេចក្តីត្រិះរិះរបស់ពួក វដ្តបុត្តកិក្ខុ	៤០៧
រឿង វដ្តបុត្តកិក្ខុ	៤០៩
សេចក្តីប្រាថ្នា ដើម្បីនឹងវិនិច្ឆ័យនូវ អធិករណ៍	៤១៣
ពាក្យជាចន្លោះ របស់ពួកកិក្ខុជាថេរៈ	៤១៥
សេចក្តីប្រាថ្នា ដើម្បីនឹងវិនិច្ឆ័យនូវ អធិករណ៍	៤១៧
រឿងអធិកកិក្ខុ	៤១៩
បុច្ឆា វិសជ្ជនា នូវវត្ថុ១០ ប្រការ	៤២១
ឧទ្ទាននៃ សត្វសតិកក្ខន្ធកៈ	៤២៩

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : 012)

វិធយបិដក បរិវារ បឋមភាគ ១២

មហាវិក័ត្ត សោឡសមហារៈ កិត្តុជីវិក័ត្ត សោឡសមហារៈ
សមុដ្ឋានសីលសង្ខេប កាតិបុត្តារៈ និដវីសតិវារៈ (គ.ស. ២៥០៤)

មាតិកា		លេខទំព័រ
ក្នុងមហាវិកង្គ មានវារៈ ១៦		១
មហានិរៈ១៦	បឋមបារាជិក	៣
	នាមរបស់ព្រះថេរៈ ទាំងឡាយ	៧
	ទុតិយបារាជិក	៩
	បារាជិកទី ៤ និង ឧទ្ទានគាថា	១១
មហាវិកង្គ មហាវារៈ ១៦		១៣
សង្ឃនិសេសទី ១		
មហានិរៈ១៦	សង្ឃនិសេសទី ៣-៤	១៧
	សង្ឃនិសេសទី ៦-៧	១៩
	សង្ឃនិសេសទី ១០-១១	២១
	ឧទ្ទានគាថា	២៣
មហាវិកង្គ មហាវារៈ ១៦		២៥
អនិយត ទី ១		
	អនិយត ទី ២	២៩

មហាវិភង្គ មហាវារៈ ១៦ និស្សត្តិយកណ្ណ កបិនវត្ត		៣១
និស្សត្តិយកណ្ណ	កោសិយវត្ត	៣៧
	បត្តវត្ត	៤៣
មហាវិភង្គ មហាវារៈ ១៦ បាចិត្តិយកណ្ណ មុសាវាទវត្ត		៤៩
បាចិត្តិយកណ្ណ	មុសាវាទវត្ត និង ឧទ្ទានគាថា	៥៣
	(ភូតគាមវត្ត)	៥៥
	ឧវាទវត្ត	៥៩
	ភោជនវត្ត	៦៥
	អចេលកវត្ត	៧១
	អចេលកវត្ត ឧទ្ទានគាថា	៧៥
	សុរាមេរយវត្ត	៧៧
	សប្បាណកវត្ត	៨១
	សប្បាណកវត្ត ឧទ្ទានគាថា	៨៥
	សហធម្មិកវត្ត	៨៧
បាចិត្តិយកណ្ណ	(រាតវត្ត)	៩៣
	ឧទ្ទានគាថា	៩៧
មហាវិភង្គ មហាវារៈ ១៦ បាជិទេសនិយកណ្ណ		៩៩
មហាវិភង្គ មហាវារៈ ១៦ សេខិយកណ្ណ បរិមណ្ឌលវត្ត		១០១
សេខិយកណ្ណ	(ឧដ្ឋត្សិកវត្ត)	១០៥
	ខម្ពកតវត្ត	១០៩

	បិណ្ឌបាតវត្ត	១១១
	(វាតឡេវត្ត)	១១៣
	សុរុសុរវត្ត (ឡគ្រូកៗ)	១១៥
	បាទុការវត្ត	១១៩
	ឧទ្ទានតាថា	១២៥
មហាវិភង្គ មហាវារៈ ១៦ បារាជិក ៤		១២៧
មហាវិភង្គ មហាវារៈ ១៦ សង្ឃាទិសេស១៣		១២៩
មហាវិភង្គ មហាវារៈ ១៦ និស្សត្តិយកណ្ឌ កបិនវត្ត		១៣៣
និស្សត្តិយកណ្ឌ	កោសិយវត្ត	១៣៥
	បត្តវត្ត	១៣៧
មហាវិភង្គ មហាវារៈ ១៦ បាចិត្តិយកណ្ឌ មុសាវាទវត្ត		១៣៩
បាចិត្តិយកណ្ឌ	(ភូតតាមវត្ត)	១៤១
	ឧវាទវត្ត	១៤៥
	គោជនវត្ត	១៤៧
	អចេលវត្ត	១៤៩
	សុរាមេរយវត្ត	១៥១
	សប្បាណកវត្ត	១៥៣
	សហធម្មិកវត្ត	១៥៥
	(វាតវត្ត)	១៥៩
មហាវិភង្គ មហាវារៈ ១៦ បាជិទេសនីយកណ្ឌ		១៦១

មហាវិភង្គ មហាវារៈ ១៦ និស្សត្តិយកណ្ណ		១៦៣
វគ្គទី១		
និស្សត្តិយកណ្ណ	វគ្គទី២	១៦៥
	វគ្គទី២	១៦៧
	វគ្គទី៥	១៦៩
	វគ្គទី ៧	១៧១
មហាវិភង្គ មហាវារៈ ១៦ សង្គហិតាវារៈ និងសមុដ្ឋានវារៈ		១៧៥
មហាវារៈ ១៦	សមថវារៈ	១៧៧
	សមុច្ចយវារៈ	១៧៩
	កត្តប្បញ្ញត្តិវារៈ	១៨១
	កតាបត្តិវារៈ	១៩៥
	កតាបត្តិវារៈវិបត្តិវារៈ	២០១
	សមុដ្ឋានវារៈ	២០៣
	សមុច្ចយវារៈ	២០៥
ភិក្ខុនីវិភង្គ មហាវារៈ ១៦		២០៨
មហាវារៈ ១៦ បារាជិក ៨		២០៩
ភិក្ខុនីវិភង្គ មហាវារៈ ១៦ សង្ឃានិសេស ១០		២១៥
ភិក្ខុនីវិភង្គ មហាវារៈ ១៦ និស្សត្តិយបាចិត្តិយៈ១២		២២៣
ភិក្ខុនីវិភង្គ មហាវារៈ ១៦ បាចិត្តិយៈ លសុណវគ្គ		២៣០
បាចិត្តិយៈ	វត្ថុន្ទការវគ្គ	២៣៥

	វត្តន្ធការវត្ត និង នហានវត្ត	២៣៩
	តុវដ្តវត្ត	២៤៥
	ចិត្តាគារវត្ត	២៤៩
	អារាមវត្ត	២៥៣
	គព្ពិនីវត្ត	២៥៧
	កុមារីភូតវត្ត	២៦៣
	ឆត្តបាហានវត្ត	២៦៩
	ឧទ្ទានគាថា	២៧៥
ភិក្ខុនីវិភង្គ មហាវារៈ ១៦ បាដិទេសនីយៈ ៨		២៧៩
មហាវារៈ ១៦	ឧទ្ទានគាថា	២៨១
	ភិក្ខុនីវិភង្គ មហាវារៈ ១៦ បារាជិក	២៨៣
	ភិក្ខុនីវិភង្គ មហាវារៈ ១៦ សង្ឃាទិសេស	២៨៥
	ភិក្ខុនីវិភង្គ មហាវារៈ ១៦ និស្សត្តិយបាចិត្តិយៈ	២៨៧
	ភិក្ខុនីវិភង្គ មហាវារៈ ១៦ បាចិត្តិយៈ លសុណវត្ត	២៩១
បាចិត្តិយៈ	វត្តន្ធការវត្ត	២៩៣
	នហានវត្ត	២៩៥
	តុវដ្តវត្ត	២៩៧
	ចិត្តាគារវត្ត	២៩៩
	អារាមវត្ត	៣០១
	គព្ពិនីវត្ត	៣០៣

	កុមារីភូតវគ្គ	៣០៥
	ឆត្តបាហនវគ្គ	៣០៩
ភិក្ខុនីវិភង្គ មហាវារៈ ១៦ បាដិទេសនីយៈ ៨		៣១០
មហាវារៈ ១៦	សង្កហវារៈ	៣១៣
	សមុដ្ឋានវារៈ និងអធិករណវារៈ	៣១៥
	សមុច្ចយវារៈ	៣១៧
	បារាជិក	៣២១
	កត្ត បញ្ញត្តិវារៈ	៣២៣
	កត្ត បញ្ញត្តិវារៈ	៣២៧
	អតិអាបត្តិវារៈ បារាជិក	៣៣០
សង្ឃាទិសេស		៣៣២
	វិបត្តិវារៈ	៣៣៦
	សង្កហវារៈ	៣៣៧
	សមុដ្ឋានវារៈ	៣៣៨
	អធិករណវារៈ និង សមថវារៈ	៣៣៩
ភិក្ខុនីវិភង្គ មហាវារៈ ១៦ សមុច្ចយវារៈ		៣៤០
	សមុដ្ឋានសីសសង្ខេប	៣៤៤
	សមុដ្ឋានសីសសង្ខេប សមុដ្ឋានកថា	៣៤៥
	បឋមបារាជិក សមុដ្ឋាន	៣៤៧
	ទុតិយបារាជិក សមុដ្ឋាន	៣៤៨

	សញ្ញាវិគ្គសមុជ្ជាន	ព្យា៥១
	សមនុភាសន សមុជ្ជាន	ព្យា៥៣
	កបិន សមុជ្ជាន	ព្យា៥៤
	ឯឡុកលោមសមុជ្ជាន	ព្យា៥៥
	បទសោធម្ម សមុជ្ជាន	ព្យា៥៧
	អន្តានសមុជ្ជាន	ព្យា៥៨
	ថេយ្យសត្តសមុជ្ជាន និង ធម្មទេសនា សមុជ្ជាន	ព្យា៥៩
	ភូតាវោចន សមុជ្ជាន	ព្យា៦០
	បោរិវុដ្ឋាបនសមុជ្ជាន និង អនុញ្ញាតសមុជ្ជាន	ព្យា៦១
	កតិបុច្ឆារៈ	ព្យា៦៣
	តតិបុច្ឆារៈ អាបត្តិ ៧ វិនិតវត្ថុ ៧	ព្យា៦៥
	សេចក្តីមិនគោរព ៦យ៉ាង សេចក្តីគោរព ៦យ៉ាង និង វិនិតវត្ថុ ៦យ៉ាង	ព្យា៦៦
	វិបត្តិ៤ សមុជ្ជាននៃអាបត្តិ ៦ មូលនៃវិវាទ ៦	ព្យា៦៧
	មូលនៃអនុវាទ ៦ យ៉ាង	ព្យា៧០
កតិបុច្ឆាវារៈ	សារាណីយធម្ម ៦យ៉ាង	ព្យា៧៣
	កេទករវត្ថុ ១៨ យ៉ាង	ព្យា៧៦
	អធិករណៈ ៤ និង សមថៈ ៧	ព្យា៧៧
	ឧទ្ទាននៃ កតិបុច្ឆារៈ	ព្យា៧៨
	វិសតិវារៈ	ព្យា៧៩

វិសតិវារៈ	វារៈ នៃអាបត្តិ សមុដ្ឋាន ៦ យ៉ាង	៣៨០
	សមុដ្ឋាននៃអាបត្តិ៦ យ៉ាង កតាបត្តិ វារៈ	៣៨២
	អាបត្តិសមុដ្ឋានគាថា	៣៩២
	វិបត្តិបច្ច័យវារៈ	៣៩៦
	អធិករណប្បច្ច័យវារៈ	៤០១
	ឧទ្ទាននៃអនន្ធរបេយ្យាល	៤០៧
	បរិយាយវារៈ	
	សាធារណវារៈ	៤១៣
	(តព្ពាគិយ) វារៈ	៤១៥
	វារៈនៃសមថៈ ដែលទូទៅដល់សមថៈ	៤១៦
	វារៈនៃសមថៈ ដែលមានចំណែកត្រូវគ្នានឹង សមថៈ	
	វារៈនៃសមថៈ ដែលហៅថា សម្មាខរិយ័យ	៤២០
	វិនយវារៈ	៤២២
	កុសលវារៈ	៤២៣
	ចត្តបេយ្យាល យត្តវារៈ	៤២៥
	សមយវារៈ	៤៣១
	សំសដ្ឋវារៈ	៤៣៣
	សម្មន្តិវារៈ	៤៣៤
	វារៈនៃសអធិករណ៍ ដែលរម្ងាប់ និងមិនរម្ងាប់	៤៣៧
	សមថាធិករណវារៈ	៤៤៣

	សមុដ្ឋាបេតិវារៈ	៤៤៩
	សមថភេទ	៤៥៣
	ឧទ្ធាននៃ វិសតិវារៈ	៤៥៦

សន្លឹក ចង្អុលប្រាប់មាតិកា (*) (លេខសៀវភៅបិដក : 013)

វិធយបិដក បរិវារ ទុតិយភាគ ១៣

ខន្ទកបុត្រា ឯកុត្តរិកៈ ឧទោសថាធិបុត្រាវិសជ្ជនា

អត្ថរសេបករណៈ កាថាសង្គណ្ឌិកៈ និង អធិការណ៍កេត ជាដើម

(ព.ស. ២៥០១)

(*) ជាបញ្ជីមាតិកា ថ្មី ចម្លងពីអត្ថបទទាំងឡាយនៅក្នុងសៀវភៅនេះ ។

មាតិកា	លេខទំព័រ
ខន្ទកបុត្រា	
បរិវារៈ	២
បុត្រាវិសជ្ជនា អំពីចីវរសញ្ញត្ត ជាដើម	៣
បុត្រាវិសជ្ជនា អំពី សេនាសនក្ខន្ធកៈ ជាដើម	៥
ឯកុត្តរិកៈ	៨
ពួកឯកតៈ (ពួកមួយៗ)	៩
អាបត្តិដែលប្រកបនឹងគ្រឿងបរិក្ខា ជាដើម	១៣
(ពួកពីរៗ)	
ទុកៈ និង អាបត្តិបារាជិកទាំងពីរចំណែក ជាដើម	១៥
ទុកៈ ការហាមឃាត់មានពីរយ៉ាងជាដើម	១៧
ទុកៈ ការមិនអើពើ មានពីរយ៉ាងជាដើម	១៩
ទុកៈ បុគ្គលពីរពួកជាដើម	២១

(ពួកចំរើង)	
ទុក្ខៈ ឧទ្ធានគាថា	២៥
វត្ថុជាគ្រឿងចោទមាន ៣ យ៉ាង	២៧
ការបិទបាំង មាន ៣ យ៉ាងជាដើម	២៩
ការធ្វើកម្ម មាន តជ្ជនីយកម្ម ជាដើម	៣១
ការធ្វើកម្ម មានឧក្ខេបនីយកម្ម ជាដើម	៣៣
កិច្ច មានការឲ្យឧបសម្បទា ជាដើម	៣៥
ភិក្ខុមិនមានខ្មាស ជាដើម	៣៧
មូល នៃកុសល ៣ ជាដើម	៣៩
ឧទ្ធានគាថា	៤១
(ពួកបូជនីយ៍)	
ចតុក្កៈ ការត្រូវ និង ការចេញចាកអាបត្តិ ជាដើម	៤៣
ចតុក្កៈ បរិវាស ៤ ជាដើម	៤៧
ចតុក្កៈ សេចក្តីផ្សេងគ្នា ដោយវត្ថុជាដើម	៤៩
ចតុក្កៈ ការត្រូវអាបត្តិតែក្នុងកាលជាដើម	៥១
ចតុក្កៈ ការមិនលុះ អគតិ ៤ ជាដើម	៥៣
ឧទ្ធានគាថា	
(ពួកប្រើ)	
បញ្ចកៈ អាបត្តិ មាន ៥ យ៉ាង ជាដើមឧទ្ធានគាថា	៥៧
បញ្ចកៈ សុះពត់បំសុក្ខល ៥ ឧទ្ធានគាថា	៥៩

បញ្ចកៈ អង្គ ៥ របស់វិន័យធរ	៦៣
បញ្ចកៈ អង្គ ៥ របស់ភិក្ខុ មិនត្រូវនៅដោយឥត និស្ស័យ	៦៧
បញ្ចកៈ អានិសង្ឃ ៥ ប្រការ និង ទោស ៥ ប្រការ	៧១
បញ្ចកៈ អានិសង្ឃ ៥ ប្រការ របស់ភិក្ខុអ្នកទ្រទ្រង់វិន័យ	៧៣
ឧទ្ទានគាថា	៧៥
(ពួកប្រាំមួយៗ)	
ឆត្ថៈ អង្គ ៦ របស់ឧបជ្ឈាយ៍	៧៩
ឧទ្ទានគាថា	៨១
(ពួកប្រាំពីរៗ)	
អង្គ ៧ របស់ភិក្ខុជា វិន័យធរ	៨៣
ឧទ្ទាន គឺ បញ្ជីរឿងនៃ សត្តកៈ (ពួកប្រាំពីរៗ)	៩១
(ពួកប្រាំបី)	
ឧទ្ទាន គឺ បញ្ជីរឿងនៃ អដ្ឋកៈ (ពួកប្រាំបីៗ)	៩២
(ពួកប្រាំបួន)	
នវកៈ អាយាតវត្ថុ ទាំង ៩ ជាដើម	៩៣
(ពួកដប់ៗ)	
វត្ថុជាទីកើតគំនុំ មាន ១០	៩៥
ទសកៈ អង្គ ១០ របស់វិន័យធរ	៩៧
ឧទ្ទាន គឺ បញ្ជីរឿងនៃ ទសកៈ (ពួក ១០)	១០១
(ពួកដប់មួយ)	

ឯកាទសកៈ បុគ្គល ១១ ជាដើម	១០៣
បុព្វវិសុជ្ជនា	
បុព្វវិសុជ្ជនា អំពីឧបោសថកម្ម ជាដើម	១០៦
អំណាចប្រយោជន៍ ១០ យ៉ាង	១១១
តាថាសង្គណិកៈ	១១៨
បញ្ញាព្យាករណ៍	១១៩
ការទ្រង់ ព្យាករណ៍ សិក្ខាបទ ដែលជា អសាធារណៈ	១៣១
សេចក្តីឧបមា នៃបរាជិក ៨ ជាដើម	១៣៣
អាបត្តិ មានអាបត្តិ សង្ឃាទិសេស ជាដើម	១៣៥
អធិករណភេទ	១៤១
ការបាននូវការសើសី ១០យ៉ាង ជាដើម	១៤៣
អធិករណ៍ មានកិច្ចាធិករណ៍ ជាដើម	១៤៥
អាបត្តិ និង អនាបត្តិ នៃ វិវាទាធិករណ៍	១៤៧
ការត្រូវ អាបត្តិ ព្រោះ បច្ច័យ នៃ អធិករណ៍	១៤៩
សេចក្តីអធិប្បាយ នៃ អធិករណ៍ មាន វិវាទាធិករណ៍ ជាដើម	១៥៥
សេចក្តីអធិប្បាយ នៃ អធិករណ៍ មាន អាបត្តាធិករណ៍ ជាដើម	១៥៧
សំដែងអំពីពាក្យថា សតិវិន័យ មានក្នុងទីណា ដូច្នេះ ជាដើម	១៥៩
សំដែងអំពី ហេតុនៃ សមថៈ ទាំង ៧ ជាដើម	១៦១
សំដែងអំពី អត្ថ ផ្សេងៗគ្នា នៃ សមថៈ ទាំង ៧ ជាដើម	១៦៥
អធិករណ៍ភេទ អនុវាទាធិករណ៍	១៦៧

អធិករណ៍ភេទ កិច្ចាធិករណ៍	១៦៩
ឧទ្ទាន គឺ បញ្ជីរឿងនៃអធិករណ៍ភេទនោះដូច្នេះ	១៧០
តាថាសង្គណិកៈ ជាតំមក	
បុព្វាវិសជ្ជនា អំពីបុគ្គលអ្នកចោទ ត្រូវតាមធម៌ជាដើម	១៧៥
ចោទនាកណ្តា	១៧៧
ការសាកសួររបស់ភិក្ខុ ជាវិន័យធរ	១៧៩
សេចក្តីប្រតិបត្តិរបស់ភិក្ខុ ជាវិន័យធរ	១៨១
សេចក្តីប្រតិបត្តិរបស់ អ្នកចោទ និងអ្នកជាប់ចោទ ជាដើម	១៨៣
ចូឡសង្គម	១៩០
សេចក្តីប្រតិបត្តិរបស់ ភិក្ខុជាវិន័យធរ	១៩១
សេចក្តីប្រតិបត្តិ ដើម្បីប្រយោជន៍ មិនឲ្យក្តៅក្រហាយចិត្តជាដើម	១៩៥
ភិក្ខុដែល បណ្ឌិតគប្បីរាប់រក	១៩៧
មហាសង្គម	១៩៩
ពាក្យថាត្រូវស្គាល់ និទាន ជាដើម	២០១
ការសំដែងនូវធម៌ ថាមិនមែនធម៌ជាដើម	២០៥
ភិក្ខុវិន័យធរ មិនលំអៀងដោយ ទោសាគតិ	២០៧
សេចក្តីមិនលំអៀងដោយ ឆន្ទាគតិ	២១១
ការមិនលំអៀងដោយ ភាយាគតិ	២១៣
សំដែងអំពីពាក្យថា មិនត្រូវពោលនូវហេតុ ដែលមិនទាន់មកដល់ជាដើម	២១៧
ការចែកពាក្យ មានពាក្យថា អ្នកបានឃើញដូចម្តេចជាដើម	២២៣

ពាក្យថាលោកបានឃើញក្នុងទីណា និង ឧទ្ទានតាថា	២២៥
កម្មមានការធ្វើនិមិត្តជាដើម	២២៩
ធម៌ ១៥ ប្រការ មាន មាតិកា ៨ ជាដើម	២៣១
កិច្ចមាន បុព្វករណៈ ជាដើម មានបយោគ ជាដើមចម	២៣៥
ការគ្រាល កបិន របស់ បុគ្គល ៣ ពួក	២៣៩
ការចែកពាក្យ មានពាក្យថា ភិក្ខុគប្បីស្គាល់ កបិន ជាដើម	២៤១
បញ្ញា ព្យាករណ៍ អំពី បលិពោធក្នុងមាតិកាទាំង ៨	២៤៧
ឧបាលិ បញ្ចកៈ	២៥៣
សំដែងអំពី ពាក្យថា ភិក្ខុមិនត្រូវឲ្យ ឧបសម្បទា ជាដើម	២៥៥
អង្គ ៥ របស់ភិក្ខុ ដែលសង្ឃត្រូវធ្វើកម្ម	២៥៩
ធម៌ ៥ ប្រការរបស់ភិក្ខុ ដែលចូលទៅកាន់ សង្គ្រាម	២៦៣
អង្គ៥ របស់ភិក្ខុ ដែលនិយាយក្នុងកណ្តាលជំនុំ សង្ឃ	២៦៥
អង្គ ៥ មាននិយាយសង្កត់សង្កិន គេជាដើម	២៧១
អង្គ ៥ មាន ស្គាល់កម្មជាដើម	២៧៣
អង្គ ៥ មាន លំអៀងដោយឆន្ទាគតិ ជាដើម	២៧៥
អង្គ ៥ មាន មិនចេះធម៌ ជាដើម	២៧៧
ការប្រាប់សេចក្តីយល់ឃើញ ដែលប្រកបដោយធម៌ និងមិនប្រកបដោយធម៌	២៧៩
ការទទួលប្រគេនប្រកបដោយធម៌៥ យ៉ាង និង អនភិវិត្តភោជន ៥យ៉ាង	២៨១
វិសុទ្ធិ មាន ៥ យ៉ាង	២៨៧
ភិក្ខុអ្នកចោទត្រូវពិចារណាធម៌ ៥ យ៉ាង	២៨៩

កិច្ចត្រូវកាន់យក អត្តាទាន ដែលប្រកបដោយអង្គ ៥	២៩៥
កិច្ចដែលមានឧបការច្រើនដល់ពួកកិច្ចដែលកើត អធិករណ៍	២៩៩
អង្គ ៥ របស់កិច្ចដែលមិនគួរសាកសួរ និង គួរ សាកសួរ	៣០១
អង្គ ៥ របស់កិច្ចដែល គួរសាកសួរ និង មិនគួរ សាកសួរ	៣០៣
មុសាវាទ មាន ៥យ៉ាងជាដើម	៣០៧
សង្ឃ មិនត្រូវឲ្យការសាកសួរ ដល់កិច្ចប្រកបដោយ អង្គ ៥	៣០៩
ពៀរមាន៥យ៉ាង កិរិយាពៀរ មាន៥យ៉ាង	៣១១
ឧទ្ទានគាថា កិច្ចនីសង្ឃ ត្រូវធ្វើកម្ម ដល់កិច្ច	៣១៣
កិច្ចមិនត្រូវ សាកថា ជាម្ចាស់កិច្ច ប្រកបដោយអង្គ ៥	៣១៩
សង្ឃ គប្បីសន្មតដោយ ឧបាហិកាកម្ម មិនគប្បីសន្មតក៏មាន	៣២៥
ការៈ នៃកិច្ច ជា ពាល និង ជាបណ្ឌិត	៣២៧
កិច្ចអាចរម្ងាប់ អធិករណ៍បានក៏មាន មិនអាចក៏មាន	៣៣១
ការប្រះឆានៃសង្ឃ និងការបែកធ្លាយនៃសង្ឃ	៣៣៧
កិច្ចអ្នកបំបែកសង្ឃតែងទៅកើតក្នុងអបាយ ទៅកើតក្នុងក្នុងនរក	៣៤១
កិច្ចអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ ក្នុងនរក	៣៤៨
ការដោះស្រាយវិន័យមិនប្រកបដោយធម៌ មាន ៥ យ៉ាង	៣៥១
អង្គ ៥របស់កិច្ច មានកិច្ច ជា ភត្តទ្ទេសក៍ ជាដើម	៣៥៣
អានិសង្ឃ នៃការក្រាល កបិន និងទោសរបស់កិច្ចភ្លេចស្មារតី	៣៥៥
សមុប្បាស	៣៦១
ទុតិយគាថា សង្គណិកៈ	៣៧៣

បុព្វាវិសជ្ជនា អំពីបុគ្គល ពពួកជាដើម	៣៧៧
បុព្វាវិសជ្ជនា អំពី អាមាត្រវត្ថុ ជាដើម	៣៨៧
បុព្វាវិសជ្ជនា អំពី ទោសរបស់កម្ម ជាដើម	៣៨៩
សេចក្តីផ្តើម	៤០០
ប្រស្នាសួរអំពីភិក្ខុ មិន សាធារណៈ ដោយសិក្ខា ជាដើម	៤០១
ប្រស្នាអំពី ការត្រូវអាបត្តិ ជាដើម	៤០៣
ប្រស្នាអំពី ការលួចគរុកណ្តា ជាដើម	៤០៥
ប្រស្នាអំពី ការធ្វើកម្មដល់បុគ្គល ដែលនៅចំពោះមុខ ជាដើម	៤០៩
ប្រស្នាអំពី សេនាសនៈ នៅក្នុងព្រៃជាដើម	៤១១
ប្រស្នាអំពី បុគ្គលត្រេកអរហើយ ត្រេកអរថែមទៀត ជាដើម	៤១៣
ប្រស្នាអំពី ការមិនបានឲ្យ និង មិនបានទទួលជាដើម	៤១៥
បញ្ជីវត្ថុ	៤១៨
វត្ថុវិបត្តិ និង ញត្តិវិបត្តិ	៤១៩
បរិសវិបត្តិ	៤២១
កម្ម៤ យ៉ាង និង វត្ថុវិបត្តិ	៤២៣
សិមាវិបត្តិ និង បរិសវិបត្តិ	៤២៥
កម្មទាំងឡាយមាន អបលោកនកម្ម ជាដើម	៤២៧
ត្រូវឲ្យប្រាប់រឿងរ៉ាវ ត្រូវដឹងវត្ថុជាដើម	៤៣៥
បរិយោសានតាថា	៤៤២